



# របាយការណ៍ ប្រចាំឆ្នាំ

២០១៤



# មាតិកា

## ១

### ទិដ្ឋភាពទូទៅ

- អំពីធនាគារ ព្រីនស៍ . . . . . 1
- សាររបស់ប្រធានក្រុមប្រឹក្សាភិបាល . . . . . 3
- សាររបស់ប្រធាននាយកប្រតិបត្តិ . . . . . 6
- ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ . . . . . 7
- អំពីថ្នាក់អភិបាល . . . . . 9
- ប្រវត្តិរូបគណៈគ្រប់គ្រង . . . . . 13
- សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០១៨ . 20
- សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ . . . . . 21
- លទ្ធផលហិរញ្ញវត្ថុ . . . . . 22
- សមិទ្ធផលក្នុងឆ្នាំ ២០១៨ . . . . . 23
- ជំហានជោគជ័យ . . . . . 25

## ២

### ចេនាសម្ព័ន្ធសាជីវកម្ម

- ចេនាសម្ព័ន្ធរបស់ស្ថាប័ន . . . . . 27
- អភិបាលកិច្ចសាជីវកម្ម . . . . . 29
- ក្រុមប្រឹក្សាភិបាល . . . . . 31

## ៣

### ទំនួលខុសត្រូវក្នុងសង្គម

- ការទទួលយកគោលការណ៍ហិរញ្ញវត្ថុប្រកបដោយ  
ចីរភាពរបស់ប្រទេសកម្ពុជា . . . . . 35
- ទំនួលខុសត្រូវសង្គម . . . . . 37

## ៤

### សាខា

- ទីតាំងសាខា . . . . . 45

## ៥

### របាយការណ៍ហិរញ្ញវត្ថុ

- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល . . . . . 47
- របាយការណ៍របស់សវនករឯករាជ្យ . . . . . 57
- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម . . 63
- កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ . . . 68

## ៦

### ព័ត៌មានផ្សេងៗ

- ព័ត៌មានទំនាក់ទំនងសាជីវកម្ម . . . . . 112

# អំពីធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ៨ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ទីស្នាក់ការកណ្តាល ស្ថិតនៅអគារលេខ ១៧៥CD មហាវិថីម៉ៅសែន ភូមិ៥ សង្កាត់ទួលស្វាយ រៀង ខណ្ឌចំការមន រាជធានីភ្នំពេញ។

ធនាគារ ព្រីនស៍ ម.ក ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្នុងបញ្ជីពាណិជ្ជកម្មលេខ ០០០១៤៦២៧ របស់ក្រសួងពាណិជ្ជកម្ម។

ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។

យើងធ្វើការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យគន្លឹះនៃអតិថិជនគោលដៅរបស់យើង។

បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន០៩ ដែលស្ថិតក្នុង រាជធានីភ្នំពេញ(ទីស្នាក់ការកណ្តាល) បាត់ដំបង ចោមចៅ កំពង់ចាម សៀមរាប ទួលស្កែង ជ្រោយចង្វារ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ។ ធនាគារមានផែនការបន្តពង្រីកប្រតិបត្តិការទូទាំងប្រទេសដើម្បីខិតខំទៅកាន់តែជិតអតិថិជន និងមានលទ្ធភាពកាន់តែប្រសើរក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមតម្រូវការផ្សេងៗរបស់អតិថិជន។

ធនាគារ ព្រីនស៍ ម.ក នឹងផ្តល់ជូននូវសេវាដូចជា៖ គណនីចរន្ត និងគណនីប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ ឥណទានគេហដ្ឋាន ឥណទានបុគ្គល ឥណទានអាជីវកម្ម និងឥណទានវិបារូប។

ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីគាំទ្រដល់ការទទួលខុសត្រូវកិច្ចការសង្គមនៅក្នុងវិស័យអប់រំ វិស័យបរិស្ថាន និងវប្បធម៌ជាដើម។

# សាររបស់ប្រធាន ក្រុមប្រឹក្សាភិបាល

ក្នុងនាមខ្ញុំតំណាងឱ្យក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក មានកិត្តិយស និងសូមចូលរួមចែករំលែកជាមួយលោកអ្នក នូវដំណើរដែលយើងបានចាប់ផ្តើម ដើម្បីប្រកួតប្រជែងយើងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជពេញសិទ្ធិ។ យើងដឹងថាផែនការយុទ្ធសាស្ត្រ និងទំនួលខុសត្រូវ នៅពេលយើងប្រាថ្នាចង់ក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុជម្រើសទី១របស់ប្រទេសកម្ពុជា ដោយនាំមុខខាងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងផ្តល់ជូនសេវាកម្មនិងផលិតផលជាច្រើនប្រភេទប្រកបដោយវិជ្ជាជីវៈ។

ភាពជោគជ័យរបស់ធនាគារ ព្រីនស៍ ម.ក ក្នុងរយៈពេល ៣ឆ្នាំ កន្លងមកនេះ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានអំណោយផលពីកំណើននៃបរិយាកាសធុរៈកិច្ចដែលទទួលបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការណែនាំ និងការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ការលើកទឹកចិត្តពីអតិថិជន និងដៃគូពាណិជ្ជកម្ម ហើយពិសេសនោះគឺការប្តេជ្ញាចិត្តរបស់ភាគទុនិក និងបុគ្គលិករបស់ធនាគារ។

នៅក្នុងឆ្នាំ២០១៨ ជាឆ្នាំផ្លាស់ប្តូរមួយ ព្រោះយើងបានបង្កើនមូលធនរបស់យើងពី ១៥លានដុល្លារ អាមេរិក ទៅ ១០០លានដុល្លារអាមេរិក ដើម្បីឱ្យក្លាយជាធនាគារពាណិជ្ជ។ ដូចការរំពឹងទុកយើងបានចុះបញ្ជីខាតបង់ក្នុងចំនួន ៣,៣លានដុល្លារ ដោយសារកំណើននៃការចំណាយដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមពង្រីកអាជីវកម្ម។ ជាលទ្ធផលនៃការពង្រីកនេះ យើងបានបង្កើនទ្រព្យសកម្មសរុបរបស់យើងទៅដល់ ១៧០,៧លានដុល្លារអាមេរិក ដែលជាការកើនឡើងលើសពី ៥០០%។

នៅក្នុងឆ្នាំនេះ យើងបន្តពង្រឹងប្រតិបត្តិការអាជីវកម្ម និងពង្រីកអាជីវកម្មរបស់យើងបន្ថែមទៀត ដោយការបង្កើតសាខាបន្ថែម និងការដាក់ជូនអតិថិជននូវបណ្តាញសេវាកម្ម និងផលិតផលថ្មីៗ។ យើងធ្វើយ៉ាងណាឱ្យក្បាលការធានាថា ធនាគារ គឺកំពុងស្ថិតក្នុងទិសដៅត្រឹមត្រូវ និងបន្តផ្តល់នូវកំណើនដែលប្រកបដោយតុល្យភាព និរន្តរភាព និងសមភាពនៅក្នុងឆ្នាំ២០១៩ និងឆ្នាំបន្ត។

ជាចុងក្រោយ ក្នុងនាមខ្ញុំតំណាងឱ្យក្រុមប្រឹក្សាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការីក្រុមប្រឹក្សាភិបាលរបស់ខ្ញុំ ប្រធាននាយកប្រតិបត្តិ និងសមាជិកគណៈកម្មការប្រតិបត្តិ និងបុគ្គលិកទាំងអស់របស់ធនាគារយើង ចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការស្ម័គ្រស្មោះរបស់ពួកគាត់ ក្នុងការជ្រោមជ្រែងយើងឱ្យមកដល់គោលដៅរបស់យើងដូចសព្វថ្ងៃនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអតិថិជន និងដៃគូអាជីវកម្មរបស់យើងចំពោះការគាំទ្រ និងការជឿទុកចិត្តមកលើធនាគាររបស់យើង។ ជាចុងបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចចំពោះជំនួយ និងការណែនាំដ៏មានតម្លៃរបស់ពួកគាត់។



**លោក ក្យូយ ឆាយ**  
ប្រធានក្រុមប្រឹក្សាភិបាល  
ថ្ងៃទី ៣១ ខែធ្នូ ២០១៨





### សាររបស់ប្រធាននាយកប្រតិបត្តិ

កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំក្នុងឆ្នាំ២០១៨ ដែលមានអត្រាកើនឡើងរហូតដល់ ៧,៥%។ សន្ទុះនេះត្រូវបានជំរុញដោយសារការនាំចេញ និងតម្រូវការក្នុងស្រុកដែលត្រូវបានគាំទ្រដោយប្រាក់ឈ្នួលខ្ពស់ជាងមុន និងចំណាយសាធារណៈកាន់តែច្រើនឡើង។ វិស័យធនាគារបន្តមានអត្រាកំណើនពីរដង ដោយយឺតណាស់បានកើនឡើង ២០% និងប្រាក់បញ្ញើកើនចំនួន ១៤%។ ហើយដោយសារបរិយាកាសអំណោយផលធនាគារ ព្រីនស៍ ម.ក សម្រេចបាននូវលទ្ធផលដ៏រឹងមាំ ខណៈពេលដែលកំពុងពង្រីកប្រតិបត្តិការអាជីវកម្មក្នុងល្បឿនយ៉ាងលឿន។

ឆ្នាំ២០១៨ ជាឆ្នាំគួរឱ្យកត់សម្គាល់សម្រាប់ធនាគារយើងខ្ញុំ នៅពេលដែលបានប្រែក្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាទៅជាធនាគារពាណិជ្ជក្រាមឈ្មោះថាធនាគារ ព្រីនស៍ ម.ក ដែលមានប្រតិបត្តិការធនាគារពេញលេញមួយ។ បណ្តាញសាខាត្រូវបានពង្រីកពីសាខាចំនួន ០៥ នៅដើមឆ្នាំ២០១៨ រហូតដល់ចំនួន ០៩សាខាដែលកំពុងដំណើរការនៅចុងឆ្នាំ។ អតិថិជនអាចទទួលបានការបម្រើសេវាជូនតាមរយៈមជ្ឈមណ្ឌលសេវាកម្មអតិថិជនតាមទូរស័ព្ទ (call center) ហើយធនាគារបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ដើម្បីរៀបចំឱ្យមានកំណើនកាន់តែច្រើនឡើងនៅពេលខាងមុខ។ បុគ្គលិកធនាគារដែលបម្រើការពេញម៉ោង កើនឡើងចំនួនពី ១៦៨ នាក់ នៅឆ្នាំ២០១៧ ដល់ចំនួន ៦៦១ នាក់នៅក្នុងឆ្នាំ២០១៨។ ដូចដែលមានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ សម្ព័ន្ធនៃធនាគារសរុប បានកើនឡើងពី ១៨,៨៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៧ រហូតដល់ ១១៣,៤០លានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៨។ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងពី ២៦,៩៣លានដុល្លារអាមេរិក រហូតដល់ ១៧០,៧០លានដុល្លារអាមេរិក ក្នុងអំឡុងពេលដូចគ្នា។

ការសម្លឹងមើលទៅពេលអនាគត ទស្សនវិស័យរបស់យើងមានភាពវិជ្ជមានខ្លាំងណាស់ ហើយយើងនឹងបន្តកសាងលើអ្វីដែលបានធ្វើ និងសម្រេចបានក្នុងពេលកន្លងមក ដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ

២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយយុទ្ធសាស្ត្រនៃការពង្រីកខ្លួនធនាគារ ព្រីនស៍ ម.ក ប្រាថ្នាចង់ក្លាយជាធនាគារឌីជីថលដែលនាំមុខគេដែលផ្តល់ជូនអតិថិជន និងបុគ្គលិកនូវបទពិសោធន៍ដ៏ល្អដាច់គេ។ ធនាគារមានផែនការបន្តពង្រីកប្រតិបត្តិការរយៈពេល ៥ឆ្នាំខាងមុខនៅទូទាំងប្រទេសដើម្បីខិតខំទៅកាន់តែជិតអតិថិជន និងមានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមតម្រូវការផ្សេងៗរបស់អតិថិជន។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យធនាគារយើងខ្ញុំ ត្រូវបានគាំទ្រដោយប្រជាជនដល់ធនាគារជាតិកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ដែលបន្តផ្តល់ការណែនាំ តម្រង់ទិស និងជំនួយផ្សេងៗដល់ធនាគារយើងខ្ញុំ។ ខ្ញុំក៏សូមថ្លែងអំណរអរគុណផងដែរដល់អតិថិជន និងដៃគូអាជីវកម្មរបស់យើងដែលនៅតែបន្តការគាំទ្ររហូតមក។ ជាចុងក្រោយ ខ្ញុំសូមអរគុណចំពោះ សហការីធនាគារ ព្រីនស៍ ម.ក ទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង ការសហការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកិច្ចការងារ។

**លោក ហ៊ិន សុធនា**  
ប្រធាននាយកប្រតិបត្តិ  
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨



### ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

ចក្ខុវិស័យ ៖ “ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច”

បេសកកម្ម ៖ “ជួយឱ្យអតិថិជនទទួលបានជោគជ័យតាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ”

### គុណតម្លៃ

<b>វិជ្ជាជីវៈ</b>	យើងផ្តល់តម្លៃលើឯកសណ្ឋាន និងការប្រើប្រាស់ពាក្យសម្តីដោយការគោរពគ្នាទៅវិញទៅមកទាំងក្នុង និងក្រៅ ការិយាល័យ។ លើសពីនេះ យើងយកចិត្តទុកដាក់លើការបំពេញការងារ និងការទទួលខុសត្រូវ។
<b>ទំនួលខុសត្រូវ</b>	យើងផ្តល់តម្លៃលើការតាំងចិត្ត ហើយយើងដឹងអំពីទម្ងន់នៃការទទួលខុសត្រូវចំពោះគ្រប់សកម្មភាពរបស់យើង។ យើងធានាថា សកម្មភាពរបស់យើងផ្តល់នូវលទ្ធផលជាវិជ្ជមាន ដើម្បីទប់ស្កាត់ផលវិបាកអវិជ្ជមាន ផ្សេងៗដែលអាចប៉ះពាល់ដល់ធនាគារ។
<b>សុចរិតភាព</b>	យើងផ្តល់តម្លៃលើទង្វើនានា ដែលធ្វើឡើងដោយផ្អែកលើក្រមសីលធម៌ និងវិន័យរបស់ធនាគារ។ ការក្លែងបន្លំ និងការ បោកប្រាស់ក្នុងទម្រង់ណាមួយក៏ដោយត្រូវបានហាមឃាត់។
<b>សេចក្តីថ្លៃថ្នូរ</b>	យើងផ្តល់តម្លៃលើសីលធម៌ល្អ និងខ្ពស់ក្នុងការអនុវត្តការងារសម្រាប់ធនាគារ និងអតិថិជន។ លើសពីនេះ យើងផ្តល់តម្លៃលើការចេះ ចែករំលែកចំណេះដើម្បីភាពរីកចម្រើនរបស់ក្រុមការងារ និងដើម្បីពង្រឹងជំហររបស់យើងនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។
<b>ការប្តេជ្ញាចិត្ត</b>	យើងផ្តល់តម្លៃលើការចេះគិតគូរកង់ណោះស្រាយដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ នៅធនាគាររបស់យើង ជាចំខាតមិនមានការដោះសា ឬការមិនគោរពពាក្យសន្យានោះទេ។
<b>ការឱ្យតម្លៃខ្លួនឯង</b>	យើងផ្តល់តម្លៃលើភាពជឿជាក់លើខ្លួនឯង និងការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាទាំងក្នុង និងក្រៅធនាគារ។ យើងផ្តោតសំខាន់លើភាពសកម្មក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ចំពោះបញ្ហានៅក្នុងធនាគារ ឬជាមួយអតិថិជន។ យើងផ្តល់តម្លៃលើភាពរាបសា និងសមភាព ដើម្បីជាប្រយោជន៍ដល់ធនាគារទាំងមូល។

# អំពីថ្នាក់អភិបាល

## លោកឧកញ៉ា ចេន ហ្សឺ

ម្ចាស់ភាគហ៊ុន និងអភិបាល



លោកឧកញ៉ា ចេន ហ្សឺ គឺជាម្ចាស់ភាគហ៊ុន និងអភិបាលនៃ ធនាគារ ព្រីនស៍ ម.ក។ គាត់ចូលរួមចំណែកក្នុងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗរបស់ស្ថាប័ន។ ចំណុចសំខាន់ៗទាំងនោះមានដូចជា យុទ្ធសាស្ត្រនៃការបង្កើនដើមទុន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។

បន្ថែមពីការវិនិយោគក្នុងវិស័យធនាគារ លោកឧកញ៉ា ចេន ហ្សឺ ក៏មានការវិនិយោគទៅលើអាជីវកម្មផ្សេងៗ ដែលទាក់ទងនឹងវិស័យជាច្រើនដែរ។ គាត់បានវិនិយោគទៅលើវិស័យអចលនទ្រព្យដូចជា សេវាតុបតែងសំណង់អគារ អគារសណ្ឋាគារ ការអភិវឌ្ឍអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។

ចំពោះអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយ គាត់វិនិយោគទៅលើក្រុមហ៊ុនភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណេត។

លោកឧកញ៉ា ចេន ហ្សឺ ក៏មានការវិនិយោគក្នុងអាជីវកម្មផ្តល់សេវាកម្ម ដល់ការគ្រប់គ្រងនាការកំសាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។

## លោក ហុយ ឆាយ

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល



បន្ទាប់ពីបានចូលរួមក្នុងវិស័យឯកជនជាច្រើនឆ្នាំ លោកបានសម្រេចផ្តួចផ្តើមបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន ដោយសហការជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងអំឡុងដើមឆ្នាំ២០១០។ លោកផ្តោតជាពិសេសលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ដោយទទួលបានការគាំទ្រខ្ពស់ពីដៃគូវិនិយោគ លោកបានពង្រីកការវិនិយោគចូលទៅក្នុងវិស័យមួយចំនួនទៀត ជាពិសេសវិស័យហិរញ្ញវត្ថុ។ លោកបានបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាមួយនឹងគោលដៅនៃការបង្កើតធនាគារពាណិជ្ជពេលបច្ចុប្បន្ន។

លោកជាពាណិជ្ជករ ដែលមានទស្សនវិស័យវែងឆ្ងាយ យល់ច្បាស់ពីសក្តានុពលសេដ្ឋកិច្ចពាក់ព័ន្ធនឹងអាជីវកម្មគ្រប់ប្រភេទ និងចេះចាប់យកឱកាសដែលហុចឱ្យ។ លើសពីនេះ លោកយល់ច្បាស់ពីហិរញ្ញវិស័យពាណិជ្ជកម្មក្នុងស្រុក និងសក្តានុពលជំនួញដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក មានអាជីវកម្មដទៃផ្សេងទៀត នៅក្នុងវិស័យទីផ្សារ សេវាកម្មបោះពុម្ព សេវាអ៊ីនធឺណេត ការចែកចាយទំនិញ និងវិនិយោគលើអចលនទ្រព្យ។



### លោក ហ៊ីង សុចនា

អភិបាលប្រតិបត្តិ

លោក ហ៊ីង សុចនា គឺជាប្រធាននាយកប្រតិបត្តិ និងជាសមាជិកដំបូង ហើយក៏ជាអភិបាលគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ ម.ក ផងដែរ។ លោក ហ៊ីង សុចនា មានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រង អប់រំ និងធនាគារ។ គាត់មានទស្សនវិស័យដ៏ល្អសម្រាប់ធនាគារ ព្រីនស៍ ម.ក និង ផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្រ និង ការគ្រប់គ្រងចំពោះធនាគារ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាអនាគត។

លោក មានបរិញ្ញាបត្រជាន់ខ្ពស់អន្តរជាតិផ្នែកគ្រប់គ្រងពីសាលា Audencia-School of Business នៅទីក្រុងណង់ ប្រទេសបារាំង។

### លោក ស៊ឹម ហ៊ុយឃីង

អភិបាលឯករាជ្យ មិនប្រតិបត្តិ



លោក ស៊ឹម ហ៊ុយឃីង ជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងផ្នែកធនាគារ រយៈពេល ១៦ឆ្នាំ ពីធនាគារ អេស៊ីប៊ីជា ធនាគារ ABA ធនាគារ កាណាឌីយ៉ា និងគ្រឹះស្ថានផ្សេងៗទៀត។ គាត់គឺជាភាគទុនិកម្នាក់ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Valuers Co., Ltd. ។

លោកមានសញ្ញាបត្របរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា។ បន្ថែមលើនេះ គាត់ក៏មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ដែលផ្តោតលើផ្នែកហិរញ្ញវត្ថុអន្តរជាតិ ពីសាលាពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញ គឺសាកលវិទ្យាល័យ Brandeis នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។

លោក ហ៊ុយឃីង ក៏ជាសមាជិកនៃសមាគម Association of Chartered Certified Accountants (ACCA) ផងដែរ។



### លោក ថេន ស៊ីសុទ្ធ

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ថេន ស៊ីសុទ្ធ គឺជាអភិបាលឯករាជ្យ មិនប្រតិបត្តិ ហើយគាត់ធ្លាប់ជាសាស្ត្រាចារ្យផ្នែកគណនេយ្យ និងពន្ធដារសម្រាប់សាកលវិទ្យាល័យនានានៅកម្ពុជា និងនៅប្រទេសបារាំង។

គាត់មិនត្រឹមតែជាសាស្ត្រាចារ្យម្នាក់ប៉ុណ្ណោះទេ គាត់ក៏ជាអភិបាល និងម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យរបស់ក្រុមហ៊ុន AT&B Consulting Co., Ltd ដែលផ្តល់សេវាពិគ្រោះយោបល់/សេវាកម្មពន្ធដារ សេវាកម្ម និងបណ្តុះបណ្តាលផ្នែកគណនេយ្យផងដែរ។ កាលពីមុន គាត់គឺជាអភិបាលផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងចំណីអាហារផ្សេងៗផងដែរ។

លោកមានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ និងអនុបណ្ឌិតក្នុងជំនាញដូចគ្នានៅវិទ្យាស្ថាន Asian Institute of Technology (AIT) ទីក្រុងបាងកកប្រទេសថៃ។ គាត់ក៏បានបន្តការសិក្សាថ្នាក់ក្រោយខុត្តមសិក្សានៅសាកលវិទ្យាល័យ Université Pierre Mendes ប្រទេសបារាំងផងដែរ។

### លោក DIETER BILLMEIER

ទីប្រឹក្សា



លោក Dieter Billmeier គឺជាទីប្រឹក្សារបស់ក្រុមប្រឹក្សាភិបាល នៃធនាគារ ព្រីនស៍ ម.ក។ តួនាទីរបស់គាត់ គឺផ្តល់ការគាំទ្រ ការណែនាំ អនុសាសន៍ និងដំបូន្មាន ដើម្បីធានាភាពជោគជ័យរបស់ធនាគារ។

លោក Billmeier ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិដ៏ល្បីល្បាញនៅកម្ពុជាផងដែរ ហើយគាត់ធ្លាប់ជាអគ្គនាយករងជាន់ខ្ពស់ និងជាទីប្រឹក្សាក្រុមប្រឹក្សាភិបាលរបស់ធនាគារកាណាឌីយ៉ា។ ហើយមុននេះទៀត គាត់ជាអ្នកពិគ្រោះយោបល់អាជីពនៅប្រទេសកម្ពុជា និងនៅទីក្រុងហុងកុង។ ក្នុងរយៈពេល ១៧ឆ្នាំ លោកបានកាន់មុខតំណែងជាច្រើននៅធនាគារ Commerzbank លើផ្នែករតនាគារ រដ្ឋបាល ទីផ្សារហិរញ្ញវត្ថុ ដោះដូររូបិយបណ្ណបរទេស និងការរៀបចំយុទ្ធសាស្ត្រ។ ហើយលោកបានធ្វើការនៅប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ សហរដ្ឋអាមេរិក បារាំង និងហុងកុង។ លោក Billmeier ទទួលបានតំណែងជាអនុប្រធាន និងជាអគ្គនាយកគ្រប់គ្រងទូទៅ នៅហុងកុងរបស់ធនាគារ Commerzbank នោះផងដែរ។

មានដើមកំណើតមកពីប្រទេសអាល្លឺម៉ង់ គាត់បានសិក្សានៅសាលាពាណិជ្ជកម្មជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅទីក្រុង Bamberg និងបណ្ឌិតសភាធនាគារ និងហិរញ្ញវត្ថុ នៅទីក្រុង Nuremberg ។



# ប្រវត្តិរូប គណៈគ្រប់គ្រង



នៅថ្នាក់គណៈនាយកប្រតិបត្តិ មានគណៈកម្មការមួយចំនួន ត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលបន្ទុក និងការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង។ គណៈកម្មការទាំងនោះរួមមាន គណៈកម្មការធនធានមនុស្ស(HRC) គណៈកម្មការគ្រប់គ្រងហានិភ័យ គណៈកម្មការគ្រប់គ្រងឥណទាន(MCC) គណៈកម្មការបំណុល និងទ្រព្យសកម្ម(ALCO) និងគណៈនាយកប្រតិបត្តិ។



**លោក ហ៊ិន សុរុចនា**  
ប្រធាននាយកប្រតិបត្តិ

លោក ហ៊ិន សុរុចនា សញ្ជាតិខ្មែរ បច្ចុប្បន្នមានតួនាទីពីរ ជាប្រធាននាយកប្រតិបត្តិ (“CEO”) របស់ធនាគារ និងជាអភិបាលគ្រប់គ្រង (“MD”) របស់ក្រុមប្រឹក្សាភិបាលផងដែរ។ ក្នុងនាមជា MD/CEO លោក ហ៊ិន សុរុចនា មានការទទួលខុសត្រូវជាមួយក្រុមការងារត្រួតពិនិត្យ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ធនាគារ ធ្វើការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ធ្វើការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល គ្រប់គ្រងអាជីវកម្មរបស់ធនាគារ និងធ្វើឱ្យមានការអនុវត្តការងារស្របតាមគោលដៅយុទ្ធសាស្ត្រ និងកម្មវត្ថុអាជីវកម្មរបស់ធនាគារ។ គាត់ធ្វើការដឹកនាំនាយកប្រតិបត្តិដោយអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម និងចក្ខុវិស័យរបស់ធនាគារ។ បន្ថែមលើនេះទៀត គាត់គឺជាអ្នកមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាភិបាលសម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។



**លោក ប៊ិន ជេវ៉ែន**

អនុប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្ម

លោក ប៊ិន ជេវ៉ែន ជាអនុប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្មរបស់ធនាគារ។ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកគ្រប់គ្រងចំនួន ០៣ ពីប្រទេសថៃ និងប្រទេសបារាំង ហើយលោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ថ្នាក់គ្រប់គ្រង ទាំងក្នុងវិស័យអភិវឌ្ឍន៍ និងឯកជន។ នៅក្នុងវិស័យធនាគារ លោកមានបទពិសោធន៍គ្រប់គ្រងបណ្តាញសាខា សេវាធនាគារ ធុរកិច្ចត្រួតពិនិត្យ ប្រតិបត្តិការ អាជីវកម្មកាតធនាគារ មុខងារប្រតិបត្តិកម្ម និងការអភិវឌ្ឍអាជីវកម្ម។



**លោក កែវ រុជ្ជី**

នាយកប្រតិបត្តិផ្នែកសវនកម្ម

លោក កែវ រុជ្ជី ជានាយកប្រតិបត្តិផ្នែកសវនកម្ម នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារច្រើនជាង ១៩ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ គណនេយ្យ និងវិស័យពាក់ព័ន្ធ ផ្សេងៗ។ លោកមានបទពិសោធន៍ពាក់ព័ន្ធនឹងអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងទាក់ទងនឹងការស៊ើបអង្កេតលើការកេងបន្លំ និងការប្រព្រឹត្តិផ្ទុយពីគោលការណ៍ផ្សេងៗរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។ លោកកែវ រុជ្ជី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ សវនកម្ម ហិរញ្ញវត្ថុ និងគ្រប់គ្រងអាជីវកម្ម ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសដូចជា ចក្រភពអង់គ្លេស និងប្រទេសស្វីស។ បន្ថែមលើនេះទៀត លោកមានសញ្ញាបត្រជំនាញជាច្រើនពីស្ថាប័នវិជ្ជាជីវៈ និងសមាគមអន្តរជាតិជាច្រើន។



**លោក ហង់ ស្រែង**

នាយកប្រតិបត្តិផ្នែកធនធានមនុស្ស

លោក ហង់ ស្រែង ជានាយកប្រតិបត្តិផ្នែកធនធានមនុស្ស នៃធនាគារ ព្រីនស៍ ម.ក។ លោកទទួលបានបន្ទុកដឹកនាំ និងអភិវឌ្ឍយុទ្ធសាស្ត្រធនធានមនុស្ស ដើម្បីបង្កើនកម្រិតចំណេះដឹងរបស់បុគ្គលិក និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយអ្នកដទៃ។ លោកមានបទពិសោធន៍ ១១ឆ្នាំ ផ្នែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុ។ មុនពេលចាប់ផ្តើមប្រឡូកក្នុងវិស័យហិរញ្ញវត្ថុ លោកបានបម្រើការងាររយៈពេល ៣ឆ្នាំ ជាមួយក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងតួនាទីជាអ្នកបណ្តុះបណ្តាល ជាមន្ត្រីទទួលបន្ទុកស្ថាប័នលើកផល ១ឆ្នាំ និងជាប្រធានស្ថានីយប្រុងប្រយ័ត្ននេះរយៈពេល៣ឆ្នាំ។ លោក ហង់ ស្រែង ទទួលបានសញ្ញាបត្រអនុបណ្ឌិតមួយ និងបរិញ្ញាបត្រចំនួន ០២ ក្នុងនោះអនុបណ្ឌិតគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យវៀតណាម បរិញ្ញាបត្រផ្នែកអប់រំពីវិទ្យាស្ថានកាសាបទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រង (សព្វថ្ងៃជាសាកលវិទ្យាល័យជាតិគ្រប់គ្រង)។



**លោក ឡេង សេងឡុន**

នាយកប្រតិបត្តិហានិភ័យ និងប្រតិបត្តិកម្ម

លោក ឡេង សេងឡុន ជានាយកប្រតិបត្តិផ្នែកគ្រប់គ្រងហានិភ័យ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ជាង ១១ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងទីផ្សារភាគហ៊ុន/មូលបត្រ ពីធនាគារឈានមុខក្នុងស្រុកជាច្រើន។ លោកមានជំនាញយ៉ាងច្រើនប្រឆាំងនឹងគ្រប់គ្រង និងការអភិវឌ្ឍប្រព័ន្ធ ដូចជាការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ គ្រប់គ្រងហិរញ្ញវត្ថុ និងសារពើពន្ធ។ លោក សេងឡុន មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីសាលាគ្រប់គ្រង ESCP-EAP European នៅប្រទេសបារាំង និង អនុបណ្ឌិតមួយទៀតផ្នែករដ្ឋបាល និងការអភិវឌ្ឍពាណិជ្ជកម្ម ពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) នៅប្រទេសថៃផងដែរ។



**លោក UTPAL BORA**

នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា

លោក UTPAL BORA ជានាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា នៃធនាគារ ព្រីនស៍ ម.ក ដែលមានបទពិសោធន៍ជាង ៧០,០០០ ម៉ោង ក្នុងការគ្រប់គ្រងកម្មវិធី និងភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា។ លោកទទួលខុសត្រូវលើគម្រោងជាច្រើនពាក់ព័ន្ធនឹងការអនុវត្តបច្ចេកវិទ្យា និងការបង្កើតនូវបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអស់រយៈពេល១៤ឆ្នាំមកហើយ។ លោក UTPAL បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយនឹងធនាគារដ្ឋនៃប្រទេសឥណ្ឌាក្នុងឆ្នាំ២០០៤ ហើយក្រោយមកគាត់បានចូលរួមជាមួយ I-Flex Solutions Ltd. (ក្រោយមកបានដាក់ឈ្មោះថា Oracle Financial Services Software Limited) ។

លោកបានដឹកនាំគម្រោងប្រព័ន្ធប្រតិបត្តិការស្នូលរបស់ធនាគារ និងការអនុវត្តដំណោះស្រាយបញ្ហានៃធនាគារតាមប្រព័ន្ធខ្លីជីវិតនៅក្នុងប្រទេសជប៉ុន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ម៉ុងហ្គោលី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកម្ពុជា មីយ៉ាន់ម៉ា និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជានាយកប្រតិបត្តិព័ត៌មាននៃធនាគារពាណិជ្ជកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅក្នុងរយៈពេល ៤ឆ្នាំ លោក UTPAL បានដឹកនាំ

ក្រុមការងារពីចំណុចចាប់ផ្តើមឱ្យមានការរីកចម្រើន តាមរយៈយន្តការប្រមូលផ្តុំនូវចំណេះដឹង និងសមត្ថភាពរបស់មនុស្ស បង្កើតនូវដំណើរការនិងបច្ចេកវិទ្យាដែលជួយជំរុញការយល់ដឹង ការច្នៃប្រឌិត និងការអនុវត្តនៅកន្លែងធ្វើការ ដើម្បីស្រាវជ្រាវផលិតផល សេវាកម្ម និងបណ្តាញដែលត្រូវបាន បង្កើត ដើម្បីពង្រីកបណ្តាញទំនាក់ទំនងជាង ៥០០ ការិយាល័យដែលអនុញ្ញាតឱ្យប្រជាជនភាគច្រើនងាយស្រួលចូលទៅកាន់សេវាធនាគារ។

លោក UTPAL ចូលចិត្តចែករំលែកបទពិសោធន៍ និងជំនាញព្យាយាមស្វែងរកអ្វីដែលល្អៗដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។ គាត់គឺជាអ្នកតស៊ូមតិយ៉ាងខ្លាំងពាក់ព័ន្ធនឹងការចែករំលែក និងការរីកលូតលាស់សេដ្ឋកិច្ច ដូចជា Cloud, API ដែលជំរុញសេដ្ឋកិច្ចតាមប្រព័ន្ធខ្លីជីវិត និងទិន្នន័យដែលជួយជំរុញការខិតខំប្រឹងប្រែងតាមប្រព័ន្ធខ្លីជីវិត ដើម្បីបង្កើតនូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជន។



**លោក GEOFF ANICH**

នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ

លោក GEOFF ANICH ជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្មជាង ២០ឆ្នាំ ដោយក្នុងនោះ ១០ឆ្នាំ ក្នុងវិស័យធនាគារលើផ្នែកប្រតិបត្តិការ ផ្នែកលក់ យុទ្ធសាស្ត្រ និងបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្ស។ លោកបានធ្វើការក្រៅពីវិស័យធនាគារ ដូចជាក្នុងវិស័យកសិកម្ម វិនិយោគ និងអភិវឌ្ឍន៍ក្រុមហ៊ុន។ ចំណង់ចំណូលចិត្តរបស់លោក GEOFF គឺការអនុវត្ត និងរៀបចំយុទ្ធសាស្ត្រ ដែលការអភិវឌ្ឍ ការអនុវត្ត និងការបញ្ចូលនូវយុទ្ធសាស្ត្រ គឺដើម្បីធ្វើឱ្យស្ថាប័ន និងបុគ្គលិកមានការរីកចម្រើន។ លោក GEOFF មានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកសិកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី។ លោក GEOFF ក៏មានសញ្ញាបត្រគណនេយ្យកម្រិតជំនាញ (CPA Certified)។



**លោកស្រី សួន ហួរ**

នាយិកា នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

លោកស្រី សួន ហួរ ជានាយិកា នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ នៃធនាគារ ព្រីនស៍ ម.ក ។ លោកស្រីមានបទពិសោធន៍ជាង ០៨ ឆ្នាំក្នុងផ្នែកសវនកម្ម ហិរញ្ញវត្ថុ និងគណនេយ្យពីធនាគារ និងក្រុមហ៊ុនឈានមុខចំនួន ០៤ ។

លោកស្រីមានភាពជោគជ័យក្នុងការសិក្សា និងទទួលបានពិន្ទុខ្ពស់ជាងគេពី ACCA F4, F5 និង F9 ។ លោកស្រី សួន ហួរ ទទួលបានជ័យលាភីមេដាយសំរឹទ្ធិ ក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម។ បន្ថែមលើនេះ ទទួលបានអាហារូបករណ៍ពីគ្រឹះស្ថានអប់រំបីនៅកម្ពុជា និងទទួលបានសញ្ញាបត្រអនុបណ្ឌិត ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ លោកស្រីក៏មានបរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេសផងដែរ។

លោកស្រី សួន ហួរ មានសមត្ថភាពអាចប្រើប្រាស់បានច្រើនភាសា ក្រៅពីភាសាខ្មែរ លោកស្រីក៏អាចនិយាយភាសាអង់គ្លេស ចិនកុកដី និងចិនទាដី។



**លោក អាន សុវឌ្ឍនា**

នាយកនៃនាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន

លោក អាន សុវឌ្ឍនា ជានាយកនៃនាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន របស់ធនាគារ ព្រីនស៍ ម.ក។ នៅមុនពេលចូលរួមជាមួយធនាគារ លោកបានធ្វើការអស់រយៈពេលជិតមួយទសវត្សជាប្រធានផ្នែកច្បាប់ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី ដែលជាការិយាល័យ ដែលមានក្បួនល្បីល្បាញមួយ ដែលបានបង្កើតឡើង និងចុះបញ្ជីនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោក អាន សុវឌ្ឍនា ធ្លាប់ជាមន្ត្រីច្បាប់ នៅក្នុងតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅមុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក ក្នុងខែកញ្ញា ឆ្នាំ២០១៨។ លោកក៏ជា សមាជិកសកម្មមួយរូបនៃសមាគមសេដ្ឋកិច្ចកម្ពុជា (CEA), សមាគមអតីតនិស្សិតសិក្សានៅប្រទេសជប៉ុន នៃព្រះរាជាណាចក្រកម្ពុជា (JAC) និងធ្លាប់ជាអ្នក បណ្តុះបណ្តាលមួយរូបនៃវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក សុវឌ្ឍនា បានបញ្ចប់បរិញ្ញាបត្រគ្រូបង្ហាញផ្នែកធនាគារ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានអន្តរជាតិនៃកម្ពុជា។ ចំពោះការសិក្សាថ្នាក់ក្រោយខ្ពស់សិក្សា លោក ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ០៤ ដែល ០២ទទួលបានពីសកលវិទ្យាល័យអន្តរជាតិ (ប្រទេសជប៉ុន និងប្រទេសបារាំង) ក្នុងនោះមានជំនាញជាច្រើន ដូចជា ទំនាក់ទំនងអន្តរជាតិ ច្បាប់ ការគ្រប់គ្រងហានិភ័យ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងធានារ៉ាប់រងជាដើម។



**សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្ម ឆ្នាំ ២០១៨**

ដោយមានចក្ខុវិស័យ ដើម្បីក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុជម្រើសទីមួយសម្រាប់ អតិថិជន គោលដៅធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមផែនការពង្រីក អាជីវកម្មដ៏មានមហិច្ឆតាមួយ តាមរយៈការអភិវឌ្ឍបណ្តាញសាខាគ្រប ដណ្តប់គ្រប់រាជធានីខេត្តក្រុង ផលិតផល និងសេវាកម្មសំបូររបស់ និង បណ្តាញសេវាកម្ម។ ផែនការនេះអនុញ្ញាតឱ្យធនាគារ ដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកំដៅវិស័យហិរញ្ញវត្ថុ។

បណ្តាញសាខាធនាគារ ព្រីនស៍ ម.ក ត្រូវបានពង្រីកពី ០៥សាខា នៅ ឆ្នាំ២០១៧ ទៅ ០៩សាខា នៅឆ្នាំ២០១៨ គ្របដណ្តប់រាជធានីភ្នំពេញ និងខេត្តចំនួន ៥។ ធនាគារក៏បានបើកដំណើរការការិយាល័យផ្នែកសេវាកម្ម អតិថិជនតាមទូរស័ព្ទរបស់ខ្លួនក្នុងឆ្នាំនេះផងដែរ។ ក្នុងឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានទំហំឥណទានសរុបចំនួន ១១៣,៤០លានដុល្លារអាមេរិក ពោល គឺកើនឡើងពី ១៨,៨៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដោយ រក្សាបាននូវគុណភាពទ្រព្យសកម្មយ៉ាងរឹងមាំ។ ចំនួនទឹកប្រាក់ទ្រព្យសកម្ម សរុប ក៏បានកើនឡើងដល់ ១៧០,៧០លានដុល្លារអាមេរិក ដែលច្រើន ជាង ៦ដងនៃតួលេខឆ្នាំមុន។ ធនាគារ ព្រីនស៍ ម.ក បានតម្កល់ប្រព័ន្ធ ធនាគារស្នូលបានសំរេច និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Oracle's Flex Cube។ ធនាគារ ក៏កំពុងស្ថាបនាមូលដ្ឋានគ្រឹះរបស់ខ្លួន ដើម្បីឱ្យធនាគារ

ព្រីនស៍ ម.ក លេចធ្លោខុសពីធនាគារផ្សេងៗក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈ ការធ្វើឱ្យការពេញចិត្តអតិថិជនអតិបរមា ការប្រឹក្សាយោបល់ដល់អតិថិជន និងដោះស្រាយបញ្ហាជូនអតិថិជនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

ធនាគារ ព្រីនស៍ ម.ក បានបន្តប្រឹងប្រែងយ៉ាងសកម្ម លើកទឹកចិត្តអតិថិជនឱ្យ ប្រើប្រាស់ឥណទានជាប្រាក់រៀល ដើម្បីសម្រេចឱ្យបានទំហំឥណទាន ប្រាក់រៀល ស្មើនឹង ១០%នៃទំហំឥណទានសរុបនៅចុងឆ្នាំ២០១៩។ កាលចុងឆ្នាំ២០១៨ ទំហំឥណទានជាប្រាក់រៀលមានចំនួន ៣,៩៤% នៃ ឥណទានសរុប កើនពី ០,០៣% នៅដើមឆ្នាំ។ ជាងនេះទៅទៀត ធនាគារ ព្រីនស៍ បន្តចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងការការពារវប្បធម៌ បរិស្ថាន ការអប់រំ និងសុខភាព ដែលជាផ្នែកមួយនៃផែនការប្រចាំឆ្នាំរបស់ ស្ថាប័ន។ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ធនាគារ ព្រីនស៍ ម.ក នឹងសម្រេច បំណងក្លាយជាធនាគារជម្រើសទីមួយ តាមរយៈបទពិសោធន៍ និងការពេញ ចិត្តរបស់អតិថិជនអតិបរមា និងជាធនាគារមានចំនួនអតិថិជនច្រើនបំផុត។

# សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ

ឆ្នាំបញ្ចប់ថ្ងៃទី៣១ ខែធ្នូ


	២០១៨	២០១៧	បំរែបំរួល (%)
<b>គណនីចំណូលចំណាយ (ពាន់ដុល្លារអាមេរិក)</b>			
ប្រាក់ចំណូលសរុប	៦.៩៨១	២.២២៨	២១៣%
ប្រាក់ចំណេញសុទ្ធ	(៣.៣១០)	១១៥	-២.៩៨២%
<b>តារាងតុល្យការ (ពាន់ដុល្លារអាមេរិក)</b>			
ទ្រព្យសរុប	១៧០.៦៩៩	២៦.៩២៧	៥៣៤%
ទ្រព្យម្ចាស់	៩៦.១៥៤	១៤.៤៦៤	៥៦៥%
ឥណទានសរុប (សុទ្ធ)	១១៣.៣៩៩	១៨.៤៦៣	៥០២%
ប្រាក់បញ្ញើសរុប	១.០០៩	-	>១០០%
មូលនិធិផ្ទាល់សុទ្ធ	៩៤.៤៧០	១៤.១៩២	៥៦៦%
<b>សូចនាករសមិទ្ធផលគន្លឹះ (%)</b>			
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យម្ចាស់	-៣,៤៤%	០,៧៩%	-៥៣៤%
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យសរុប	-១,៩៤%	០,៤៣%	-៥៥៥%
ចំណេញសុទ្ធពីការប្រាក់ផ្សេងនឹងចំណូលសរុប	៨៣,២៤%	៩៤,០៨%	-១២%
ចំណាយប្រតិបត្តិការផ្សេងនឹងប្រាក់ចំណូល	១៣៩,២៥%	៩៣,៨១%	៤៧%
ឥណទានសរុបផ្សេងនឹងប្រាក់បញ្ញើ	១១.៣១៨,៤៨%	-	>១០០%
អនុបាតសោធនភាព	៦៣,២៩%	៥៤,៣៥%	១៦%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	៥.២៥៧,៦០%	-	>១០០%

- ចំណូលដុលបានកើនឡើងក្នុងអត្រា ២១៣% ពី ២,២២៨លានដុល្លារអាមេរិក ដល់ ៦,៩៨១លានដុល្លារអាមេរិក។
- ទ្រព្យសកម្មសរុបបានកើនឡើងក្នុងអត្រា ៥៣៤% ដែលកើនពី ២៦,៩២៧លានដុល្លារអាមេរិក ដល់ ១៧០,៧០លានដុល្លារអាមេរិក។
- មូលធនម្ចាស់ភាគទុនិកបានកើនឡើងក្នុងអត្រា ៥៦៥% ដែលកើនពី ១៤,៤៦៤លានដុល្លារអាមេរិក ដល់ ៩៦,១៥៤លានដុល្លារអាមេរិក។ ការកើនឡើងនេះ ប្រហាក់ប្រហែលនឹងការកើនឡើងមូលនិធិផ្ទាល់ខ្លួនសុទ្ធរបស់ធនាគារចំនួន ៩៤,៤៧ លានដុល្លារអាមេរិក។
- កម្ចីសរុបបានកើនឡើងក្នុងអត្រា ៥០២% ដែលកើនពី ១៨,៤៦៣លានដុល្លារអាមេរិក ដល់ ១១៣,៤០លានដុល្លារអាមេរិក។
- អនុបាតសោធនភាពបានកើនឡើងក្នុងអត្រា ១៦% ដែលកើនពី ៥៤,៣៥% ដល់៦៣,២៩%។

# លទ្ធផលហិរញ្ញវត្ថុ


## ទ្រព្យសរុប

(ពាន់ដុល្លារអាមេរិក)




## ប្រាក់បញ្ញើសរុប

(ពាន់ដុល្លារអាមេរិក)




## ឥណទានសរុប (សុទ្ធ)

(ពាន់ដុល្លារអាមេរិក)




## ទ្រព្យម្ចាស់

(ពាន់ដុល្លារអាមេរិក)




## ប្រាក់ចំណូលសរុប

(ពាន់ដុល្លារអាមេរិក)



## ប្រាក់ចំណេញសុទ្ធ

(ពាន់ដុល្លារអាមេរិក)



# សមិទ្ធផល ក្នុងឆ្នាំ ២០១៨



## ប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ

ដោយមានការចូលរួមពីភាគទុនិកដែលផ្តល់មូលធនដ៏រឹងមាំ និងប្តេជ្ញាចិត្តចំពោះការវិនិយោគដ៏យូរអង្វែងនៅក្នុងវិស័យធនាគារ បុគ្គលិកជាមួយនឹងការគ្រប់គ្រងពីថ្នាក់ដឹកនាំដែលពោរពេញដោយបទពិសោធន៍ និងចំណេះដឹងទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមពង្រីកល្បឿនអាជីវកម្មរបស់ខ្លួន បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជ។



## ការពង្រីកបណ្តាញសាខា

ធនាគារ ព្រីនស៍ ម.ក បានពង្រីកសាខាបន្ថែមពី ០៥សាខា រហូតដល់ ០៩សាខា។ សាខាដែលបានពង្រីកនោះគឺ ចំនួន ០១សាខា នៅភ្នំពេញ និងចំនួន ០៣សាខាផ្សេងទៀត នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។ ធនាគារ ព្រីនស៍ ម.ក នឹងនៅតែបន្តវិនិយោគលើការពង្រីកសាខារបស់ខ្លួនឱ្យមានភាពទាន់សម័យ ងាយស្រួល និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ និងសេវាកម្មនានាកាន់តែប្រសើរដល់អតិថិជន។



## ប្រព័ន្ធធនាគារស្នូល

ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរបស់ខ្លួន ធនាគារ ព្រីនស៍ ម.ក បានវិនិយោគលើប្រព័ន្ធធនាគារស្នូលដោយដំឡើងប្រព័ន្ធ Oracle's Flexcube។ ជាមួយប្រព័ន្ធថ្មីនេះ ធនាគារអាចគ្រប់គ្រងប្រតិបត្តិការ និងផលិតផលធនាគារទាំងអស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ នេះជាគ្រឹះរបស់ធនាគារ ព្រីនស៍ ម.ក សម្រាប់ដំណើរការឆ្ពោះទៅរកការរីកចម្រើន។

# ជំហានជោគជ័យ

## 2017

- មានសាខាចំនួន ៥ បានដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១៦៨នាក់។
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ២៦,៩៣លានដុល្លារអាមេរិក។
- គ្រឹះស្ថានបានផ្តល់កម្ចីជូនអតិថិជនចំនួន ៦៨៨នាក់។

## 2016


- មានសាខាចំនួន៣ បានដំណើរការនៅរាជធានីភ្នំពេញ។
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១០៩ នាក់។
- ទ្រព្យសកម្មសរុបមានចំនួន ១៣,៧០លានដុល្លារអាមេរិក។
- គ្រឹះស្ថានបានផ្តល់កម្ចីជូនអតិថិជនចំនួន ៣៥៦នាក់។

## 2015


- ព្រីនស៍ ហ្វាយនែន គីអិលស៊ី ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

## 2018

- ធនាគារ ព្រីនស៍ ម.ក ទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជនៅខែកក្កដា ឆ្នាំ២០១៨។
- ធនាគារ ព្រីនស៍ ម.ក បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូលថ្មី Oracle's Flexcube។
- ធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន៩ បានដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។
- បុគ្គលិកសរុបបានកើនឡើងដល់ ៦៦១នាក់។
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១៧០,៧០លានដុល្លារអាមេរិក។
- អតិថិជនសរុបមានចំនួន ១.៧១១នាក់។



# របាយការណ៍ប្រចាំឆ្នាំ






# អភិបាលកិច្ចសាជីវកម្ម

ធនាគារយល់ច្បាស់ពីសារៈសំខាន់របស់អភិបាលកិច្ច ដែលមានប្រសិទ្ធភាពចំពោះដំណើរការដ៏ត្រឹមត្រូវសម្រាប់ធនាគារ។ ដូច្នេះ ធនាគារ ព្រីនស៍ ម.ក បានជ្រើសយកការអនុវត្តដ៏ប្រសើររបស់អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនាគារ ជាមួយនឹងយន្តការពិនិត្យ និងសមតុល្យដែលក្រុមប្រឹក្សាភិបាលពិនិត្យប្រតិបត្តិការធុរកិច្ច ដែលដំណើរការដោយគណៈគ្រប់គ្រង។ ធនាគារ ព្រីនស៍ ម.ក ត្រូវបានរៀបចំនូវវេទនាសម្ព័ន្ធក្នុងការធានាឱ្យបាននូវការបែងចែកនូវតួនាទីរវាងមុខងាររបស់ធុរកិច្ច ដែលគ្រប់គ្រងផ្ទាល់លើប្រតិបត្តិការធុរកិច្ច និងមុខងារត្រួតពិនិត្យរួមមានផ្នែកប្រតិបត្តិការ និងហានិភ័យ ដែលពិនិត្យដេញដោលដោយឯករាជ្យលើមុខងារធុរកិច្ច និងរាយការណ៍។ លើសពីនេះមុខងារសវនកម្មផ្ទៃក្នុងធ្វើការធានាដោយត្រួតពិនិត្យមើលលើការគ្រប់គ្រងរបស់មុខងារធុរកិច្ច និងពិនិត្យផ្នែកប្រតិបត្តិការ និងហានិភ័យ ហើយរាយការណ៍ផ្ទាល់ជូនគណៈកម្មការសវនកម្ម។

## ក្រមសីលធម៌

ជំនឿទុកចិត្តដែលអតិថិជន និងសាធារណៈជនមានចំពោះធនាគារ គឺសំខាន់សម្រាប់កំណើនជាបន្តបន្ទាប់ និងភាពជោគជ័យរបស់ធនាគារ។ ធនាគារ ព្រីនស៍ ម.ក ប្រតិបត្តិយ៉ាងសកម្ម និងអនុលោមតាមក្រមសីលធម៌រួមមាន អភិបាល បុគ្គលិក អ្នកចុះកិច្ចសន្យា និងអ្នកផ្គត់ផ្គង់ដែលតម្រូវឱ្យទទួលស្គាល់នូវក្រមសីលធម៌របស់ធនាគារ ព្រីនស៍ ម.ក និងតម្រូវឱ្យប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង។



## ភាគទុនិក

បច្ចុប្បន្ន ធនាគារ ព្រីនស៍ ម.ក មានភាគទុនិកចំនួន ០២រូប។

ឧកញ៉ា ចេន ហ៊ឺ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកដែលមានទុនច្រើនបំផុតនៃធនាគារ ព្រីនស៍ ម.ក។ ក្នុងនាមជាភាគទុនិក លោកចូលរួមក្នុងដំណើរការសម្រេចចិត្តស្នូលរបស់ធនាគារ រួមមានបង្កើនដើមទុនចុះបញ្ជី និងពង្រីកប្រតិបត្តិការធុរកិច្ចលើទីផ្សារ។

លោក ហុយ ឆាយ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកម្នាក់ទៀតរបស់ធនាគារ ព្រីនស៍ ម.ក។ គាត់ជាសហគ្រិនពូកែមួយរូប ជាមួយជំនាញក្នុងការធ្វើវិនិយោគក្នុងវិស័យផ្សេងៗដូចជា អចលនៈទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដឹកជញ្ជូន។ បច្ចុប្បន្នគាត់មានវិទ្យា ព្រមទាំងវិស័យដឹកជញ្ជូន។



# ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៥នាក់ ហើយក្នុងនោះអភិបាលឯក ៣នាក់ ចំនួន ០២នាក់។

ក្រុមប្រឹក្សាភិបាលជាស្ថាប័នដែលធ្វើការសម្រេចចិត្តចុងក្រោយគេ លើកលែងលើបញ្ហាមួយចំនួន ដែលត្រូវឱ្យមានការយល់ព្រមពីភាគទុនិកដូចដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ គ្រប់គ្រង ចង្អុលបង្ហាញ និងពិនិត្យលើដំណើរប្រតិបត្តិការទាំងមូលរបស់ធនាគារ ព្រមទាំងពង្រឹងនូវស្តង់ដារគណនេយ្យភាពដើម្បីឱ្យគណៈគ្រប់គ្រងប្រតិបត្តិ នូវទំនួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រុមប្រឹក្សាភិបាលអនុវត្តវិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរួមលើគ្រប់ការវិនិច្ឆ័យទាំងអស់។

ជាមួយនឹងកិច្ចប្រឹងប្រែងនេះក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏ស៊ីជម្រៅ និងការរួមចំណែកពីសំណាក់អភិបាលនីមួយៗនៅគ្រប់វិស័យទាំងអស់របស់ធនាគារ និងប្រតិបត្តិការរបស់ធនាគារ។ ក្រៅពីទេពកោសល្យជំនាញដ៏ទូលំទូលាយរបស់អភិបាលទាំងអស់ អភិបាលឯករាជ្យក៏ផ្តល់នូវការវិនិច្ឆ័យឯករាជ្យលើការពិភាក្សាពីបញ្ហាយុទ្ធសាស្ត្រសំខាន់ៗនៃការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាភិបាល និងហានិភ័យ។

ក្រុមប្រឹក្សាភិបាល តែងតែផ្តល់អាទិភាពលើការប្រតិបត្តិតាមនិយ័តកម្មដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិ ជាពិសេសទាក់ទងទៅនឹងប្រកាសទាំងអស់ដែលបានដាក់ចេញដោយធនាគារជាតិកម្ពុជា (NBC)។

ក្នុងន័យនេះ រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាល គឺស្របតាមលក្ខខណ្ឌតម្រូវការរបស់ធនាគារជាតិ។ នេះដើម្បីធានាឱ្យបានថា ធនាគារ ទទួលបានប្រយោជន៍ពីសមតុល្យលើសមត្ថកិច្ច បង្កើនគណនេយ្យភាព និងសមត្ថភាពឱ្យប្រសើរឡើង សម្រាប់ការសម្រេចចិត្ត ប្រកបដោយភាពឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ គឺជាកត្តាដ៏សំខាន់ និងមានអត្ថប្រយោជន៍ដល់ការជំរុញនូវភាពជោគជ័យលើបសកកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលកិច្ចរបស់ធនាគារ ត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍របស់ប្រកាសលេខ៧-០៨-២១១ ស្តីពីអភិបាលកិច្ចនៅតាមបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (ប្រកាសស្តីពីអភិបាលកិច្ច) ប្រកាសលេខ ៨៧-០៨-២១២ ប្រ.ក ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលជាក់ព័ន្ធផ្សេងៗ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងប្រកាសលេខ៨៧-១០-១៧២ ប្រ.ក ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០ ផ្សាយដោយធនាគារជាតិកម្ពុជា ជាមួយនឹងការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មជាអន្តរជាតិ និងមានលក្ខណៈល្អប្រសើរដែលមានគណៈកម្មការក្រុមប្រឹក្សាភិបាលចំនួនពីរដែលបានបង្កើតឡើង៖

## គណៈកម្មការសវនកម្ម

### សមាសភាព

- លោក ថេន សំវិសុទ្ធ ជាប្រធាន អភិបាលឯករាជ្យមិនប្រតិបត្តិ
- លោក ហុយ ឆាយ ជាសមាជិក
- លោក ស៊ឹម ហ៊ុយឈឺង ជាសមាជិក អភិបាលឯករាជ្យមិនប្រតិបត្តិ

## តួនាទី និងទំនួលខុសត្រូវ

### ក) ដំណើរការផ្ទៃក្នុង និងការគ្រប់គ្រង

១. អនុម័តលើគោលការណ៍ គោលនយោបាយ ដំណើរការ និងក្របខណ្ឌត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងប្រតិបត្តិការធុរកិច្ចរបស់ធនាគារ។
២. ពិនិត្យលើភាពត្រឹមត្រូវនៃការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិតាម ដែលបង្កើតឡើងដោយគណៈគ្រប់គ្រងធនាគារ។
៣. គណៈកម្មការសវនកម្ម ត្រូវធានាថាការពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង គឺត្រូវធ្វើជាប្រចាំ។
៤. ពិនិត្យលើការប្រតិបត្តិតាមច្បាប់ បទបញ្ញត្តិ និងក្រមសីលធម៌របស់ធនាគារ។ ពិចារណាលើតំហើញសំខាន់ៗដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតផ្ទៃក្នុងណាមួយក្នុងការគ្រប់គ្រងភាពទន់ខ្សោយ ការបន្ត ឬការប្រព្រឹត្តក្រុមអសីលធម៌ និងការឆ្លើយតបរបស់គណៈគ្រប់គ្រង (ក្នុងករណីអវត្តមានរបស់គណៈគ្រប់គ្រង)។
៥. ដឹកនាំអង្គការដែលពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព គណៈកម្មការសវនកម្ម ហើយផ្តល់យោបល់ពីផលដែលអាចកើតមានឡើង ឬកើតមានជាក់ស្តែងនៃការផ្លាស់ប្តូរនិយ័តកម្ម។
៦. ផ្តល់អនុសាសន៍ត្រឹមត្រូវ ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលចំណុចខាងលើអាចកើតមានចំពោះប្រតិបត្តិការធនាគារ ឬប្រើប្រាស់កាលានុវត្តន៍ភាពដែលផ្តល់ឱ្យ។

### ខ) របាយការណ៍ហិរញ្ញវត្ថុ

ពិនិត្យលើដំណើរនៃការធ្វើរបាយការណ៍ និងការប្រកាសព័ត៌មានហិរញ្ញវត្ថុ ដើម្បីប្រាកដថារបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ គ្រប់គ្រាន់ និងប្រកបដោយភាពជឿជាក់។ ទាំងនេះរួមមាន៖

១. ពិនិត្យគោលនយោបាយគណនេយ្យ។
២. ពិនិត្យបញ្ហាចម្បងៗនៃរបាយការណ៍ និងការវិនិច្ឆ័យដើម្បីធានាឱ្យបាននូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។
៣. រាយការណ៍ជូនក្រុមប្រឹក្សាភិបាលជាបន្ទាន់ នូវបញ្ហាទាំងអស់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ។

៤. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំមុនការដាក់ជូនក្រុមប្រឹក្សាភិបាលដោយផ្តោតសំខាន់លើ៖

- ការផ្តល់ប្តូរទាំងឡាយណាដែលអាចកើតមានឡើងចំពោះគោលនយោបាយ និងគោលការណ៍គណនេយ្យ។
- ការចុះបញ្ជីគណនេយ្យចម្បងៗដោយផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។
- ភាពមិនត្រឹមត្រូវ ប្រសិនបើមានក្នុងសេចក្តីព្រាងនៃរបាយការណ៍សវនកម្ម។
- ការកែតម្រូវសំខាន់ៗដែលកើតចេញពីការធ្វើសវនកម្ម។
- លិខិតតំណាងទៅកាន់សវនករ។
- សេចក្តីសន្និដ្ឋានពីកង្វល់។
- ការប្រតិបត្តិតាមស្តង់ដារគណនេយ្យ។
- ការប្រតិបត្តិតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបញ្ញត្តិស្តីពីរបាយការណ៍ហិរញ្ញវត្ថុ។
- ប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ តួយ៉ាង ប្រតិបត្តិការជាមួយភាគីជំរុញម៉ាកយីហោ ឬគណៈគ្រប់គ្រង បណ្តាក្រុមហ៊ុនពាក់ព័ន្ធដទៃទៀតឬសាច់ញាតិ។ល។ដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍នាពេលអនាគត។

គ) សវនកម្មដោយសវនករឯករាជ្យ

1. ពិនិត្យទំហំការងារ និងតម្លៃប្រសិទ្ធភាពរបស់សវនកម្ម និងឯករាជ្យភាព និងអព្យាក្រឹតភាពរបស់សវនករឯករាជ្យ។ ដោយសវនករផ្តល់សេវាកម្មច្រើនផងដែរ ក្រៅពីសេវាកម្មសវនកម្ម គណៈកម្មការសវនកម្មគួររក្សាទុំទំហំនៃសេវាកម្មក្រោមការត្រួតពិនិត្យ ការិះរកតុល្យភាពលើការរក្សាអព្យាក្រឹតភាព និងតម្លៃនៃការចំណាយ។
2. ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំងឡើងវិញ និងការដកតំណែងឡើងវិញសវនករឯករាជ្យ ព្រមទាំងអនុម័ត យល់ព្រមលើកម្រៃ និងខ្លឹមសារនៃកិច្ចសន្យាជាមួយនឹងសវនករឯករាជ្យ។
3. ពិនិត្យលទ្ធផលនៃការធ្វើសវនកម្មជាមួយនឹងសវនករឯករាជ្យ ដោយពិចារណាលើលិខិតពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសវនករឯករាជ្យ និងចម្លើយតបរបស់គណៈគ្រប់គ្រងចំពោះការរកឃើញ និងការផ្តល់អនុសាសន៍។

ឃ) សវនកម្មផ្ទៃក្នុង

1. ពិនិត្យទំហំសកម្មភាព និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។
2. ពិនិត្យផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានគ្រប់គ្រាន់ និងមានសិទ្ធិចូលយកព័ត៌មានរបស់ស្ថាប័ន។
3. ពិនិត្យរបាយការណ៍ប្រចាំត្រីមាស និងអនុសាសន៍ពីសវនករផ្ទៃក្នុង ហើយធានាឱ្យបាននូវវិធានការត្រឹមត្រូវចំណាត់ការដោយគណៈគ្រប់គ្រងស្របតាមកាលកំណត់។
4. ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើការតែងតាំង ឬការដកតំណែងនាយកប្រតិបត្តិទទួលបន្ទុកលើមុខងារសវនកម្មផ្ទៃក្នុង។
5. ពិនិត្យឡើងវិញការរកឃើញនៃការស៊ើបអង្កេតផ្ទៃក្នុង ដោយសវនករផ្ទៃក្នុងលើបញ្ហាសង្ស័យដែលពាក់ព័ន្ធនឹងការបន្ត ភាពមិនប្រក្រតី និងភាពបរាជ័យនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើបញ្ហាចម្បង និងការវាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

ង) ផ្សេងៗ

1. សម្របសម្រួលជាមួយគណៈកម្មការហានិភ័យ ដើម្បីធានាថាផែនការសង្គ្រោះធុរកិច្ចត្រូវបានរៀបចំទុក។
2. ប្រតិបត្តិទូរគ្រាទី និងសកម្មភាពផ្សេងៗដែលក្រុមប្រឹក្សាភិបាលពិចារណាថាសាកសមក្នុងខ្លឹមសារយោង។

គណៈកម្មការហានិភ័យ

សមាសភាព

- លោក ស៊ឹម ហ៊ុយឈឺង ជាប្រធានអភិបាលឯករាជ្យមិនប្រតិបត្តិ
- លោក ហុយ ឆាយ ជាសមាជិក
- លោក ថេន សំសុទ្ធ ជាសមាជិកអភិបាលឯករាជ្យមិនប្រតិបត្តិ

តួនាទី និងទំនួលខុសត្រូវ

- ក) ពិនិត្យឡើងវិញនូវរបាយការណ៍របស់គណៈគ្រប់គ្រង ដែលលម្អិតពីភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពទាំងស្រុងនៃមុខងារគ្រប់គ្រងហានិភ័យរបស់ស្ថាប័ន និងការអនុវត្តដោយគណៈគ្រប់គ្រង ហើយនិងរបាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុង អនុសាសន៍ និងបញ្ជាក់ពីវិធានការត្រឹមត្រូវដែលបានធ្វើចំណាត់ការ។
- ខ) ពិនិត្យឡើងវិញនូវទស្សនវិទ្យាលើហានិភ័យ ក្របខណ្ឌ យុទ្ធសាស្ត្រ និងគោលនយោបាយដែលបានណែនាំដោយគណៈគ្រប់គ្រង ដោយធានានូវការប្រតិបត្តិតាមគោលនយោបាយ និងលក្ខណៈហានិភ័យទូទៅរបស់ស្ថាប័ន។ ហានិភ័យអាចជាហានិភ័យទីផ្សារ ឥណទាន សន្ទនីយភាព ប្រតិបត្តិការ និងពាណិជ្ជកម្ម។
- គ) ពិនិត្យឡើងវិញភាពគ្រប់គ្រាន់នៃការធានារ៉ាប់រង។
- ឃ) ពិនិត្យឡើងវិញការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្រវាស់វែងហានិភ័យ។
- ង) មានការយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍អភិបាលកិច្ច និងក្រុមប្រតិបត្តិល្អឥតខ្ចោះ។
- ច) លម្អិតលើចំណុច ដែលត្រូវបោះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មការហានិភ័យរួមបញ្ចូលទាំងក្របខណ្ឌហានិភ័យ និងវិធីសាស្ត្រ។
- ឆ) ទទួលយកដំបូន្មានឯករាជ្យពីខាងក្រៅ ជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ប្រសិនបើចាំបាច់។
- ជ) បង្កើតអនុគណៈកម្មការហានិភ័យចេញពីសមាជិកភាព ដើម្បីដោះស្រាយទិដ្ឋភាពជាក់លាក់នៃភារកិច្ចរបស់ខ្លួន។

គណៈកម្មការប្រតិបត្តិ

នៅកម្រិតគណៈគ្រប់គ្រងប្រតិបត្តិ សមាសភាពគណៈកម្មការរួមមាន៖

- i. លោក ហិន់ សុរេនា នាយកប្រតិបត្តិ ជាប្រធានគណៈកម្មការប្រតិបត្តិ
- ii. លោក ប៊ិន ដេវីន នាយកប្រតិបត្តិផ្នែកអាជីវកម្ម ជាសមាជិក
- iii. លោក ទាង ស្រែង នាយកប្រតិបត្តិធនធានមនុស្ស ជាសមាជិក
- iv. លោក តែវ រុទ្ធី នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង ជាសមាជិក
- v. លោក UTPAL BORA នាយកប្រតិបត្តិបច្ចេកវិទ្យា ជាសមាជិក
- vi. លោក អាន សុវឌ្ឍនា នាយកកិច្ចការច្បាប់ និងលេខាធិការ ជាសមាជិក
- vii. លោកស្រី ស៊ិន ហ៊ឺរ នាយិកានាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ ជាសមាជិក
- viii. លោក ឡេង សេងឡុន នាយកប្រតិបត្តិហានិភ័យ និងប្រតិបត្តិតាម ជាសមាជិក
- ix. លោក GEOFF ANICH នាយកប្រតិបត្តិមុខងារប្រតិបត្តិ ជាសមាជិក

# ការទទួលយកគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា

ធនាគារ ព្រីនស៍ ម.ក បានទទួលយកគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកនៃសមាគមធនាគារនៅកម្ពុជា (ABC)។ គោលការណ៍ទាំង៩ រួមមាន៖


**1** **ការអភិរក្សបរិស្ថាន**



យើងនឹងវាយតម្លៃ និងគ្រប់គ្រងរាល់ហានិភ័យដែលកើតមានលើបរិស្ថានទាក់ទងនឹងការបម្រើបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការគ្រប់គ្រងកាកសំណល់ និងការការពារធនធានធម្មជាតិរបស់យើង។

យើងនឹងវាយតម្លៃ និងគ្រប់គ្រងរាល់ហានិភ័យដែលអាចមានផលអវិជ្ជមានប៉ះពាល់ដល់ប្រជាជនយើង ជាពិសេសសហគមន៍ក្នុងស្រុក កម្មករ និងជនជាតិដើមភាគតិច។

**2** **ការការពារប្រជាជន**



**3** **ការអភិរក្សវប្បធម៌**



យើងនឹងវាយតម្លៃ និងគ្រប់គ្រងរាល់ហានិភ័យដែលអាចមានផលអវិជ្ជមានប៉ះពាល់ដល់បេតិកភ័ណ្ឌវប្បធម៌របស់យើង រួមទាំងភាសា វប្បធម៌ ទំនៀមទំលាប់ និងបូជនីយភាពរបស់យើង។

យើងនឹងបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់ការការពារអតិថិជន។

**4** **ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ**



**5** **សេវាហិរញ្ញវត្ថុទូលំទូលាយ**



យើងនឹងពង្រីកវិសាលភាពនៃសេវាកម្ម ក៏ដូចជាផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែម ។

យើងនឹងផ្តល់នូវហិរញ្ញប្បទានដល់អាជីវកម្មណាដែលបង្កើនប្រសិទ្ធភាព ក៏ដូចជាការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ។

**6** **ហិរញ្ញប្បទាននៃការច្នៃប្រឌិត**




**7** **បទដ្ឋានបរិស្ថាន និងសង្គម**



យើងនឹងខិតខំកសាងសមត្ថភាពធនាគារទាំងមូល ដើម្បីបំពេញនូវការសន្យារបស់យើង ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់អតិថិជន និងសហគមន៍យើងអំពីហិរញ្ញវត្ថុប្រកបដោយចីរភាព។

យើងនឹងគ្រប់គ្រងការវាយតម្លៃបរិស្ថាន និងសង្គមរបស់យើង និងស្នើអ្នកផ្គត់ផ្គង់របស់យើងនូវស្តង់ដារស្រដៀងគ្នា។

**8** **ការវាយតម្លៃបរិស្ថាន និងសង្គម**



**9** **តម្លាភាព និងគណនេយ្យភាព**



យើងនឹងធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីការរីកចម្រើននៃការប្តេជ្ញាទាំងនេះដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់យើង និងចែករំលែកបទពិសោធន៍។

ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលការណ៍ប្រាំបួននេះ យើងកំពុងធ្វើការអនុវត្តតាមរយៈការលើកកម្ពស់ការយល់ដឹងដល់បុគ្គលិក និងការបណ្តុះបណ្តាលនៅឆ្នាំ២០១៩។ គោលការណ៍នេះត្រូវបានអនុម័តដោយធនាគារដែលជាសមាជិករបស់ ABC នៅចុងឆ្នាំ២០១៨។ ការប្រកាន់ខ្ជាប់គោលការណ៍ទាំងនេះ អាចជួយឱ្យធនាគារកាត់បន្ថយហានិភ័យពីការវិនិយោគ និងស្វែងរកឱកាសអាជីវកម្មថ្មី ខណៈស្របពេលនឹងចូលរួមថែរក្សាបរិស្ថាន និងគាំទ្រដល់វប្បធម៌ និងសហគមន៍។

# ទំនួលខុសត្រូវសង្គម

ធនាគារ ព្រីនស៍ ម.ក បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការងារសង្គម ដូចជាផ្នែកបរិស្ថាន វប្បធម៌ ការងារមនុស្សធម៌ និងការអប់រំ។

## វិស័យអប់រំ

### ភាពយន្តអប់រំខ្លី "កូនដៃកគោល"

ដើម្បីជំរុញគំនិតសុចរិតនិយមនៅពេលជួបឧបសគ្គ ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភក្នុងការផលិតខ្សែភាពយន្តអប់រំខ្លីដែលមានចំណងជើងថា "កូនដៃកគោល"។ ភាពយន្តខ្លីនេះដែរ បានទទួលការមើល និងចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។



### ការឧបត្ថម្ភកម្មវិធីសន្និបាតបញ្ជូនន្តពិភពលោក លើកទី៤

ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងសន្និបាតបញ្ជូនន្តពិភពលោកលើកទី៤ ដែលរៀបចំដោយ IDP ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងនាមជាអ្នកឧបត្ថម្ភធំៗ។ ឆ្លៀតក្នុងឱកាសនោះ យើងបានចែករំលែកបទពិសោធន៍អំពីវិធីសាស្ត្រនៃការរក្សាបច្ចុប្បន្នភាពនៃការរីកចម្រើនវិស័យហិរញ្ញវត្ថុ។ សន្និបាតបញ្ជូនន្តពិភពលោកនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានការទទួលស្គាល់ច្រើនបំផុត និងបានលើកកម្ពស់ឱកាសសិក្សានៅក្រៅប្រទេស ហើយសន្និបាតនេះក៏ផ្តល់ឱកាសឱ្យអាជីវកម្មនៅក្នុងប្រទេសកម្ពុជាភ្ជាប់ទំនាក់ទំនងផងដែរ។



### ការឧបត្ថម្ភការប្រកួតនិយាយភាសាចិន

នៅក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ការប្រើប្រាស់ភាសាទីពីរ គឺពិតជាមានសារៈសំខាន់។ ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភការប្រកួតនិយាយភាសាចិនដែលរៀបចំឡើងដោយសាលា CAM-ASEAN ដើម្បីលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយក្នុងការប្រើប្រាស់ភាសាចិន។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

## វិស័យកីឡា

### ការឧបត្ថម្ភទីលានកីឡា

ធនាគារ ព្រីនស៍ ម.ក បានបរិច្ចាគគ្រាប់បូលចំនួន ៤លុយ ទឹកបរិសុទ្ធចំនួន ២០កេស សម្ភារគ្រូបង្រៀនចំនួន ២០លុយ និងថវិកាសម្រាប់ការសាងសង់ទីលានប៊ូល នៅឃុំសំរោងលើ ស្រុកបន្ទាយមានស។ ការឧបត្ថម្ភនេះ គឺដើម្បីលើកទឹកចិត្តយុវជនឲ្យចូលរួមក្នុងសកម្មភាពកីឡា។

### ការចូលរួមក្នុងការរត់ពាក់កណ្តាលម៉ាយក្នុងអន្តរជាតិភ្នំពេញ លើកទី៨

បុគ្គលិកធនាគារ ព្រីនស៍ ម.ក ចំនួន ៥៤នាក់ បានចូលរួមរត់ពាក់កណ្តាលម៉ាយក្នុង ដែលរៀបចំឡើងដើម្បីអង្គុយមូលនិធិសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ។



## វិស័យបរិស្ថាន

### កម្មវិធីដាំដើមឈើដើម្បីការពារព្រៃកោងកាង

ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃព្រៃកោងកាង ធនាគារ ព្រីនស៍ ម.ក បានរៀបចំយុទ្ធនាការដាំដើមឈើក្រោមចំណងជើងថា “អតិថិជនម្នាក់ ដើមឈើមួយដើម” ដើម្បីអបអរសាទរក្នុងទិវា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។ យុទ្ធនាការនេះត្រូវបានប្រារព្ធធ្វើនៅសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។



### ការឧបត្ថម្ភកម្មវិធីភ្នំពេញស្អាត

ធនាគារ ព្រីនស៍ ម.ក បានចូលរួមនៅក្នុងយុទ្ធនាការ “ភ្នំពេញស្អាត” ដោយផ្សព្វផ្សាយដល់ស្ថាប័នសាធារណៈ និងឯកជន។ លើសពីនេះធនាគារបានផ្តល់ថវិកាចំនួន ១២៥០ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកម្ពស់វាជានិវាតកម្មភ្នំពេញជាទីក្រុងស្អាត។



# វិស័យអាជីវកម្ម

## ការឧបត្ថម្ភកម្មវិធីទិវាអាជីវកម្ម

ដើម្បីលើកកម្ពស់ភាពជាសហគ្រិន សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានរៀបចំ "ទិវាអាជីវកម្ម"។ ក្នុងនោះធនាគារ ព្រីនស៍ ម.ក ក៏បានចូលរួមឧបត្ថម្ភផ្លូវ កុំព្យូទ័រយូអែដ ជូនដល់ជ័យលាភីនៅក្នុងការប្រកួតផងដែរ។



## ការឧបត្ថម្ភសន្និបាត SHE

សន្និបាត SHE ប្រចាំឆ្នាំបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រធានបទ "ផលប៉ះពាល់នៃការវិនិយោគលើស្ត្រី" ។ ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ ដើម្បីអបអរសាទរសហគ្រិនស្ត្រីកម្ពុជានៅក្នុងវិស័យដែលមានភាពសប្បាយរីករាយ និងផ្លាស់ប្តូរពីតំបន់វាងគ្នា និងគ្នា។ យើងជឿថាវិធាននេះបានបំផុសគំនិតស្ត្រីកាន់តែច្រើនឡើង ឱ្យចូលរួមក្នុងគំនិតច្នៃប្រឌិតបន្ថែមទៀត ដើម្បីដោះស្រាយភាពមិនស្មើគ្នានៃប្រាក់ចំណូលគ្រួសារ។





# វិស័យវប្បធម៌

## ការឧបត្ថម្ភវេទិកាបេតិកភ័ណ្ឌទី៤

ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភដល់វេទិកាបេតិកភ័ណ្ឌទី៤ ដែលមានចំណងជើងថា “ល្ខន្ធខោលមរតកជាតិខ្មែរ” ។ ការតាំងពិព័រណ៍សិល្បៈត្រូវបានដាក់បង្ហាញ ហើយបំបុរាណបែបប្រពៃណីក៏បានសម្តែង ដើម្បីឆ្លុះបញ្ចាំងពីគុណតម្លៃដ៏សម្បូរបែបនៃសិល្បៈ និងកិច្ចចាំបាច់ក្នុងការអភិរក្សសិល្បៈខ្មែរ។



# ការងារមនុស្សធម៌

## ការឧបត្ថម្ភ ដល់គ្រូបង្ហាត់សុខ

លោកហ៊ិន រតនា ជាគ្រូបង្ហាត់សុខស្នាក់នៅក្នុងរង្វង់យ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Sabay ធនាគារ ព្រីនស៍ ម.ក បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរៀនសូត្រប្រាក់ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលរបស់គាត់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាទទួលបានទឹកប្រាក់ឧបត្ថម្ភសរុបចំនួន ១៥០០០ដុល្លារអាមេរិក ពីសាធារណជន និងការចូលរួមឧបត្ថម្ភដោយធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន Sabay។



## យុទ្ធនាការអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមលើកទី២ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨

យុទ្ធនាការអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមលើកទី២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ឈាមមួយប្លោក រក្សាជីវិតមនុស្ស ៣នាក់”។ ធនាគារ ព្រីនស៍ ម.ក បានដឹកនាំបុគ្គលិកចំនួន ២៧នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅឯសណ្ឋាគារហ៊ីម៉ាវី។



## ការឧបត្ថម្ភក្នុងកម្មវិធី តន្ត្រីសប្បុរសធម៌

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលរៀបចំដោយក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដើម្បីប្រមូលថវិកាជួយដល់សិស្សក្រីក្រ។ ក្នុងនោះ ធនាគារ ព្រីនស៍ ម.ក ក៏ជាអ្នកឧបត្ថម្ភនៅក្នុងកម្មវិធីនេះផងដែរ។




# ទីតាំងសាខា

រាជធានីភ្នំពេញ	៤ សាខា
ខេត្តបាត់ដំបង	១ សាខា
ខេត្តសៀមរាប	១ សាខា
ខេត្តកំពង់ចាម	១ សាខា
ខេត្តព្រះសីហនុ	១ សាខា
ខេត្តកណ្តាល	១ សាខា

**ខេត្តសៀមរាប**  
**សាខា សៀមរាប**  
 អាសយដ្ឋាន៖ ផ្លូវជាតិលេខ ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប

**ខេត្តបាត់ដំបង**  
**សាខា បាត់ដំបង**  
 អាសយដ្ឋាន៖ ផ្លូវជាតិលេខ ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

**ខេត្តព្រះសីហនុ**  
**សាខា ខេត្តព្រះសីហនុ**  
 អាសយដ្ឋាន៖ ផ្លូវកោះដូ ភូមិ ១ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ



**ខេត្តកំពង់ចាម**  
**សាខា កំពង់ចាម**  
 អាសយដ្ឋាន៖ ផ្លូវជាតិលេខ ៧ ភូមិទី ៤ សង្កាត់វាលវែង ក្រុងកំពង់ចាម

**ខេត្តកណ្តាល**  
**សាខា តាខ្មៅ**  
 អាសយដ្ឋាន៖ ផ្លូវ ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

**រាជធានីភ្នំពេញ**  
**សាខា ស្នាក់ការកណ្តាល**  
 អាសយដ្ឋាន៖ ផ្ទះ ១៧៥CD មហាវិថីម៉ៅសេទុង ភូមិ ៥ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន

**សាខា ទួលសង្កែ**  
 អាសយដ្ឋាន៖ ផ្ទះ ២១១ ផ្លូវ ៥៩៨ សង្កាត់ទួលសង្កែ ២ ខណ្ឌបឹងកេងកង

**សាខា ចោមចៅ**  
 អាសយដ្ឋាន៖ ផ្ទះ ២១១១ ផ្លូវជាតិលេខ ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ

**សាខា ជ្រោយចង្វារ**  
 អាសយដ្ឋាន៖ ផ្លូវជាតិ ៦A ភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ

# របាយការណ៍របស់ ក្រុមប្រឹក្សាភិបាល



ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក ហៅកាត់ថា (“ធនាគារ”) (ពីមុនមានឈ្មោះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី) ដែលបានធ្វើសវនកម្មច្រើនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

## សកម្មភាព ចម្បង

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក (“ធនាគារ”) មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី (“គ្រឹះស្ថាន”) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត បង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មជាមីក្រូហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីលេខ Co.១៥១១ KH/២០១៥ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណធនាគារពាណិជ្ជកម្ម ដល់គ្រឹះស្ថាន ជាមួយនឹងការប្តូរឈ្មោះទៅជាធនាគារ ព្រីនស៍ ម.ក។ ដំណើរការផ្លាស់ប្តូរនេះ ត្រូវបានទទួលស្គាល់ និងអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើវាល់អាជីវកម្មធនាគារ រួមបញ្ចូលការផ្តល់សេវាឥណទានគ្រប់ប្រភេទ ភតិសន្យាប្រាក់កម្ចី ប័ណ្ណឥណទាន ការធានា ការសន្យាតាមហត្ថលេខា និងបណ្តាប្រភេទផ្សេងទៀតនៃប្រតិបត្តិការហិរញ្ញប្បទាន ការទទួលប្រាក់បញ្ញើពីសាធារណៈជន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

### លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥) (កំណត់ឡើងវិញ)
ប្រាក់(ខាត)/ចំណេញមុនបង់ពន្ធ	(៣.៣០៩.៨១១)	(១៣.២៩៨.៨២០)	១៣៨.០០៥	៥៥៧.១២៧
ពន្ធលើប្រាក់ចំណេញ	-	-	(២៣.១៦១)	(៩៣.៥០១)
ប្រាក់(ខាត)/ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	(៣.៣០៩.៨១១)	(១៣.២៩៨.៨២០)	១១៤.៨៤៤	៤៦៣.៦២៦

បញ្ចប់ថ្ងៃទី៣១ ខែធ្នូ

### ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយអភិបាលមិនបានស្នើឲ្យមានការបែងចែកភាគលាភ សម្រាប់ការិយបរិច្ឆេទដែលបានត្រួតពិនិត្យនេះទេ។

### ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

### ដើមទុន

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ភាគទុនិកបាន បន្ថែមដើមទុនចំនួន ៨៥ លានដុល្លារអាមេរិក ដើម្បីតម្លើងដើមទុនធនាគារដល់ ១០០ លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយភាគហ៊ុនចំនួន ១០០.០០០ហ៊ុន ដែលក្នុងមួយភាគហ៊ុន មានតម្លៃ ១.០០០ដុល្លារអាមេរិក ដើម្បីប្រក្រតយក្រុមហ៊ុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ ។

ដំណើរ ការ ផ្លាស់ប្តូរនេះ ត្រូវបានអនុ ម័ តដោយធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ហើយលក្ខន្តិកៈថ្មីរបស់ធនាគារ ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

### ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ សមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថា មិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើឥណទានអាក្រក់ និងជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារមានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

### ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងអស់ក្រៅពីបំណុល ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ។

### វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ ។

### បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថាពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទ ដែលនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់ ។

### ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពុំបានពិនិត្យឃើញហេតុការណ៍ណាមួយដែលមិនបានរកឃើញនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

### ប្រតិបត្តិការ មិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាលលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្ម ភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុង ការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាព ប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិន ប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិ ការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំ ឡើងនោះទេ ។

### ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះ រួមមាន៖

លោក ហុយ ឆាយ	ប្រធានក្រុមប្រឹក្សាភិបាល
លោក ចេន ហ្សឺ	នាយក
លោក ហិន សុរចនា	នាយកប្រតិបត្តិ
លោក ចេន សំវិសុទ្ធ	អភិបាលឯករាជ្យមិនប្រតិបត្តិ (តែងតាំងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨)
លោក ស៊ឹម ហ៊ុយឈង់	អភិបាលឯករាជ្យមិនប្រតិបត្តិ (តែងតាំងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨)

### ចំណែកហ៊ុនរបស់ ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលនៅបម្រើការនៅចុងការិយបរិច្ឆេទ និងមានភាគហ៊ុនផ្ទាល់នៅក្នុងធនាគារមានដូចខាងក្រោម ៖

	២០១៨			២០១៧		
	ម្ចាស់ហ៊ុន %	តម្លៃ ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ចំនួន	ដុល្លារអាមេរិក	ម្ចាស់ហ៊ុន %	តម្លៃ ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ចំនួន	ដុល្លារអាមេរិក
លោក ចេន ហ្សឺ	៩៨,៩០	៩៨.៩០០	៩៨.៩០០.០០០	៩២,៦៧	១៣.៩០០	១៣.៩០០.០០០
លោក ហុយ ឆាយ	១,១០	១.១០០	១.១០០.០០០	៧,៣៣	១.១០០	១.១០០.០០០
	១០០,០០	១០០.០០០	១០០.០០០.០០០	១០០,០០	១៥.០០០	១៥.០០០.០០០

ថ្ងៃទី៣១ ខែ ធ្នូ

### អត្ថប្រយោជន៍របស់ ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងពេល និងចុងបញ្ចប់នៃការិយបរិច្ឆេទ ពុំមានការរៀបចំដែលនាំឱ្យ សមាជិកក្រុមប្រឹក្សាភិបាលណាមួយរបស់ធនាគារ មានសិទ្ធិនឹងទទួលបាន នូវអត្ថប្រយោជន៍ដោយមធ្យោបាយនៃការទិញយកភាគហ៊ុន ឬបំណុល របស់ធនាគារ ឬជាមួយនឹងក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាល ណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅ ពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយធនាគារ ពាក់ព័ន្ធនឹងធនាគារ ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ ជាមួយធនាគារ ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ។

### ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល លើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានការធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃ ទី៣១ ខែ ធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាល ចាំបាច់ត្រូវ៖

- (ក) អនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើ ការអនុវត្តប្រកបដោយសង្គតិភាព។
- (ខ) អនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបាន ច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមាន ប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តាក ដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងថា ពួកគាត់បានអនុវត្តនូវវិធានការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

### ការអនុម័តលើ របាយការណ៍ហិរញ្ញវត្ថុ

ខ្ញុំតំណាងឱ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ សូមធ្វើការអនុម័តលើរបាយ-  
ការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រ  
ទី៦៣ ដល់១១១ ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ  
របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង  
លំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោម  
ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារ  
ជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយ-  
ការណ៍ហិរញ្ញវត្ថុ។



លោក ហ្គុយ ឆាយ  
ប្រធានក្រុមប្រឹក្សាភិបាល  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩



# របាយការណ៍ របស់សវនករឯករាជ្យ

## ជូនចំពោះភាគទុនិកធនាគារ ព្រីនស៍ ម.ក

### មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក ហៅកាត់ថា (“ធនាគារ”) (ពីមុនមានឈ្មោះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី) ដែលមានភារកិច្ចការណ៍នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ របាយការណ៍ លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួម មានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានមាន ពន្យល់ផ្សេងៗដែលបានបង្ហាញនៅទំព័រទី៦៣ ដល់ទី១១១។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានបង្ហាញនូវភាព ត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

### មូលដ្ឋាននៃ មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរ ជាតិនៃកម្ពុជា។  
ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបាន រៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននូវក្នុងរបាយ ការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយ ស្រប ទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបាន បំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ ស្តង់ដារទាំងនោះ។ យើងខ្ញុំ ជឿជាក់ថាការស្តង់ដារ សវនកម្មដែលយើងខ្ញុំ ប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

### ការទាញចំណាប់អារម្មណ៍ - ព័ត៌មានប្រៀបធៀប

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ ៣(១) នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញថា ធនាគារ បានធ្វើការផ្លាស់ប្តូរគោលនយោបាយគណនេយ្យលើការទទួលស្គាល់កម្រៃដើមសារវត្តមាន និងបានធ្វើនិយ័តកម្មឡើងវិញលើព័ត៌មានប្រៀបធៀបក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ជាលទ្ធផល ព័ត៌មានប្រៀបធៀបក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញសារឡើងវិញ។ យើងខ្ញុំពុំមានមតិមានបញ្ហាពាក់ព័ន្ធនឹងការផ្លាស់ប្តូរនេះទេ ។

### បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មិនរួមបញ្ចូលនិយ័តកម្មឡើងវិញលើព័ត៌មានប្រៀបធៀប ដែលបានបង្ហាញនៅកំណត់សម្គាល់ ៣(១)នៃរបាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀតហើយបានបញ្ជាក់មតិសវនកម្ម ថារបាយការណ៍ហិរញ្ញវត្ថុនោះបានបង្ហាញនូវភាពត្រឹមត្រូវនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ យើងបានធ្វើសវនកម្មលើការធ្វើនិយ័តកម្មឡើងវិញលើព័ត៌មានប្រៀបធៀប ដូចបានបង្ហាញនៅកំណត់សម្គាល់ ៣(១)នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានធ្វើការបង្ហាញសារឡើងវិញនូវព័ត៌មានប្រៀបធៀប។

យើងខ្ញុំ មិនបានចុះកិច្ចសន្យាលើការធ្វើសវនកម្មត្រួតពិនិត្យ ឬអនុវត្តនីតិវិធីណាមួយលើព័ត៌មានប្រៀបធៀប ក្រៅពីការធ្វើនិយ័តកម្មឡើងវិញលើព័ត៌មានប្រៀបធៀប ដូចបានបង្ហាញនៅកំណត់សម្គាល់ ៣(១)នៃរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនធ្វើការបញ្ជាក់ ឬអំណះអំណាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានប្រៀបធៀបនេះទេ។ ដោយឡែក តាមមតិយោបល់ របស់យើងខ្ញុំ ការធ្វើនិយ័តកម្មឡើងវិញលើព័ត៌មានប្រៀបធៀប ដែលបានបង្ហាញក្នុងកំណត់សម្គាល់ ៣(១)នៃរបាយការណ៍ហិរញ្ញវត្ថុមានភាពសមស្រប និងត្រូវបានអនុវត្តដោយត្រឹមត្រូវ។

### ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី៤៧ ដល់ទី៥៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថាច្បាប់បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវត្តមានជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវត្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវត្តកើតឡើង យើងខ្ញុំត្រូវវាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវវាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។



### ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន (ប្រសិនបើពាក់ព័ន្ធ) នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តោតដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

### ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍សវនកម្មដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាយើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើង ដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ជាក់មតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។

- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់ សារវន្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ជូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្តន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្លះខាតនៃការគ្រប់គ្រងផ្ទៃក្នុង ដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេតិអ៊ីមធី ខេមបូឌា ចំកាត់



តាំង យុគហុង

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩

# របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

តារាងតុល្យការនៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៨

	ថ្ងៃទី៣១ ខែធ្នូ				
	២០១៨		២០១៧		
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
				(កំណត់ឡើងវិញ)	
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៦	១.០៦៤.៩៧៥	៤.២៧៩.០៧០	៦៧.០៦៤	២៧០.៧៣៧
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	៧	១៥.៨៣៩.៤៦៣	៦៣.៦៤២.៩៦២	៧៥០.៨៥៨	៣.០៣១.២១៤
សមតុល្យនៅធនាគារនានា	៨	២៩.៧៥៧.៨៥៤	១១៩.៥៦៧.០៥៧	៦.២០០.៩២៤	២៥.០៣៣.១៣០
ឥណទានផ្តល់ដល់អតិថិជន	៩	១១៣.៣៩៩.៣៩៧	៤៥៥.៦៣៨.៧៧៧	១៨.៨៣៣.១៥៦	៧៦.០២៩.៤៥១
ទ្រព្យសកម្មផ្សេងៗ	១០	៣.១៥២.៨៦៩	១២.៦៦៨.២២៨	១៨៦.៣១៥	៧៥២.១៥៥
ទ្រព្យ និងបរិក្ខារ	១១	៤.៥៦៥.៧៦៩	១៨.៣៥៧.៣១៤	៨៣២.៥១៩	៣.៣៦០.៨៧៩
ទ្រព្យសកម្មអរូបី	១២	២.៩១៥.៤៦៩	១១.៧១៤.៣៥៣	៥៦.៦០៥	២២៨.៥១៣
<b>ទ្រព្យសកម្មសរុប</b>		<u>១៧០.៦៩៨.៧៩៦</u>	<u>៦៨៥.៨៦៧.៧៦១</u>	<u>២៦.៩២៧.៤៤១</u>	<u>១០៨.៧០៦.០៧៩</u>
<b>បំណុល និង មូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់អតិថិជន	១៣	១.០០៩.០៧៩	៤.០៥៤.៤៧៩	-	-
បំណុលផ្សេងៗ	១៤	៧.២៣៨.១២០	២៩.០៨២.៧៦៦	១.៤៦០.៤៥៩	៥.៨៩៥.៨៧៣
កម្ចីពីភាគទុនិក	១៥	៦៦.០០០.០០០	២៦៥.១៨៨.០០០	១១.០០០.០០០	៤៤.៤០៧.០០០
បំណុលពន្ធអប្បបរមា/ពន្ធលើប្រាក់ចំណេញ	១៧	១២.៧០០	៥១.០២៩	៣.៤០២	១៣.៧៣៤
អត្ថប្រយោជន៍និយោជិក	១៦	២៨៥.១២៨	១.១៤៥.៦៤៤	-	-
<b>បំណុលសរុប</b>		<u>៧៤.៥៤៨.០២៧</u>	<u>២៩៩.៥២១.៩១៨</u>	<u>១២.៤៦៣.៨៦១</u>	<u>៥០.៣១៦.៦០៧</u>
<b>មូលធន</b>					
ដើមទុន	១៨	១០០.០០០.០០០	៤០១.៨០០.០០០	១៥.០០០.០០០	៦០.៥៥៥.០០០
ប្រាក់ខាតបង្គរ		(៣.៨៤៦.២៣១)	(១៥.៤៥៤.១៥៧)	(៥៣៦.៤២០)	(២.១៦៥.៥២៨)
<b>សរុបមូលធន</b>		<u>៩៦.១៥៣.៧៦៩</u>	<u>៣៨៦.៣៤៥.៨៤៣</u>	<u>១៤.៤៦៣.៥៨០</u>	<u>៥៨.៣៨៩.៤៧២</u>
<b>បំណុល និង មូលធនសរុប</b>		<u>១៧០.៦៩៨.៧៩៦</u>	<u>៦៨៥.៨៦៧.៧៦១</u>	<u>២៦.៩២៧.៤៤១</u>	<u>១០៨.៧០៦.០៧៩</u>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

# របាយការណ៍លទ្ធផលសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ថ្ងៃទី៣១ ខែធ្នូ				
	២០១៨		២០១៧		
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
				(កំណត់ឡើងវិញ)	
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	១៩	៦.៣៨០.៥៥៥	២៥.៦៣៧.០៧០	២.០៩៥.៨០២	៨.៤៦០.៧៥៣
ចំណាយលើការប្រាក់	២០	(៥៦៩.៨៨៧)	(២.២៨៩.៨០៦)	-	-
ចំណូលពីការប្រាក់សុទ្ធ		៥.៨១០.៦៦៨	២៣.៣៤៧.២៦៤	២.០៩៥.៨០២	៨.៤៦០.៧៥៣
ចំណូលកម្រៃ និងជើងសារ		២៥០.០១៧	១.០០៤.៥៦៨	៤៩.៣៨១	១៩៩.៣៥១
ចំណូលប្រតិបត្តិការផ្សេងៗ	២១	៣៤៩.៩៩១	១.៤០៦.២៦៤	៨២.៥០១	៣៣៣.០៥៧
ចំណូលប្រតិបត្តិការសុទ្ធសរុប		៦.៤១០.៦៧៦	២៥.៧៥៨.០៩៦	២.២២៧.៦៨៤	៨.៩៩៣.១៦១
ចំណាយទូទៅ និងរដ្ឋបាល	២២	(៧.៧៥៩.៦៦៥)	(៣១.១៧៨.៣៣៤)	(១.៩៣២.៩៧៧)	(៧.៨០៣.៤២៨)
អត្ថប្រយោជន៍និយោជិក	១៦	(២៨៥.១២៨)	(១.១៤៥.៦៤៤)	-	-
សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ	៩	(១.៥៩៧.២២៨)	(៦.៤១៧.៦៦២)	(១៥៦.៧០២)	(៦៣២.៦០៦)
ចំណាយពន្ធអប្បបរមា	១៧	(៧៨.៤៦៦)	(៣១៥.២៧៦)	-	-
ប្រាក់(ខាត)/ចំណេញមុនបង់ពន្ធ		(៣.៣០៩.៨១១)	(១៣.២៩៨.៨២០)	១៣៨.០០៥	៥៥៧.១២៧
ពន្ធលើប្រាក់ចំណេញ	១៧	-	-	(២៣.១៦១)	(៩៣.៥០១)
ប្រាក់(ខាត)/ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		<u>(៣.៣០៩.៨១១)</u>	<u>(១៣.២៩៨.៨២០)</u>	<u>១១៤.៨៤៤</u>	<u>៤៦៣.៦២៦</u>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ប្រែប្រួលមូលធន  
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ដើមទុន ដុល្លារអាមេរិក	ប្រាក់ខាតបង្ក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ (កំណត់ឡើងវិញ)	៥.០០០.០០០	(៦៥១.២៦៤)	៤.៣៤៨.៧៣៦
ដើមទុនបន្ថែម	១០.០០០.០០០	-	១០.០០០.០០០
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ(កំណត់ឡើងវិញ)	-	១១៤.៨៤៤	១១៤.៨៤៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ (កំណត់ឡើងវិញ)	១៥.០០០.០០០	(៥៣៦.៤២០)	១៤.៤៦៣.៥៨០
សមមូលពាន់រៀល (កំណត់សម្គាល់៥) (កំណត់ឡើងវិញ)	៦០.៥៥៥.០០០	(២.១៦៥.៥២៨)	៥៨.៣៨៩.៤៧២
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	១៥.០០០.០០០	(៥៣៦.៤២០)	១៤.៤៦៣.៥៨០
ដើមទុនបន្ថែម	៨៥.០០០.០០០	-	៨៥.០០០.០០០
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	(៣.៣០៩.៨១១)	(៣.៣០៩.៨១១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១០០.០០០.០០០	(៣.៨៤៦.២៣១)	៩៦.១៥៣.៧៦៩
សមមូលពាន់រៀល (កំណត់សម្គាល់៥)	៤០១.៨០០.០០០	(១៥.៤៥៤.១៥៧)	៣៨៦.៣៤៥.៨៤៣

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរទឹកប្រាក់  
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	២០១៨		២០១៧	
	កំណត់ សម្គាល់	ដុល្លារអាមេរិក (កំណត់សម្គាល់៥)	ដុល្លារអាមេរិក (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>				
ប្រាក់(ខាត)/ចំណេញមុនបង់ពន្ធ	៦	(៣.៣០៩.៨១១)	(១៣.២៩៨.៨២០)	១៣៨.០០៥
<i>និយ័តកម្មលើ៖</i>				
សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ	៩	១.៥៩៧.២២៨	៦.៤១៧.៦៦២	១៥៦.៧០២
(ចំណេញ)/ខាតពីការលក់ទ្រព្យ និងបរិក្ខារ រំលស់	១១ ២២	(១២.២៦៥) ៤៤៧.៤៥៣	(៤៩.២៨១) ១.៧៩៧.៨៦៧	៥.៥២០ ២២.២៦៤
ចំណាយពន្ធអប្បបរមា	១៧	៧៨.៤៦៦	៣១៥.២៧៦	-
		(១.១៩៨.៩២៩)	(៤.៨១៧.២៩៦)	៥៣៨.៥៨៨
<i>ការប្រែប្រួលនៃ៖</i>				
ឥណទានផ្តល់ដល់អតិថិជន		(៩៥.៧៩៦.៦៤២)	(៣៨៤.៩១០.៩០៨)	(៧.៨៨៥.៦៥៧)
ប្រាក់តម្កល់ប្រុងកាតព្វកិច្ច		(៨៨៦.២២២)	(៣.៥៦០.៨៤០)	-
ទ្រព្យសកម្មផ្សេងៗ		(២.៩៦៦.៥៥៤)	(១១.៩១៩.៦១៤)	(៨៣.០៨០)
បំណុលផ្សេងៗ		៥.៧១១.៤១៨	២២.៩៤៨.៤៧៨	១.០៤០.៨៩០
ប្រាក់បញ្ញើរបស់អតិថិជន		១.០០៩.០៧៩	៤.០៥៤.៤៧៩	-
អត្ថប្រយោជន៍និយោជិត		២៨៥.១២៨	១.១៤៥.៦៤៤	-
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(៩៣.៨៤២.៧២២)	(៣៧៧.០៦០.០៥៧)	(២៥.៧៩៣.៤៣៨)
ពន្ធប្រាក់ចំណេញបានបង់	១៧	(៦៩.១៦៨)	(២៧៧.៩១៧)	(៨៦.៧២៣)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងប្រតិបត្តិការ		(៩៣.៩១១.៨៩០)	(៣៧៧.៣៣៧.៩៧៤)	(២៥.៨៨០.១៦១)
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>				
ប្រាក់បញ្ញើតម្កល់តាមច្បាប់		(៩.២៥០.០០០)	(៣៧.១៦៦.៥០០)	(៥០០.០០០)
ការទិញទ្រព្យ និងបរិក្ខារ	១១	(៤.១៧២.៨០៣)	(១៦.៧៦៦.៣២២)	(៨៥៣.៤២២)
ការទិញទ្រព្យសកម្មអរូបី	១២	(២.៨៨៧.៦១៩)	(១១.៦០២.៤៥៣)	(៤៩.៨២៦)
ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		៣០.១២០	១២១.០២២	៩២.០៤៤
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១៦.២៨០.៣០២)	(៦៥.៤១៤.២៥៣)	(២.៩៨១.០២៦)
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>				
កម្ចីភាគទុនិក	២៣	៥៥.០០០.០០០	២២០.៩៩០.០០០	២.០០០.០០០
ដើមទុនបន្ថែម	២៣	៨៥.០០០.០០០	៣៤១.៥៣០.០០០	៤០.៣៧០.០០០
សាច់ប្រាក់សុទ្ធប្រើប្រាស់ពីសកម្មភាព ហិរញ្ញប្បទាន		១៤០.០០០.០០០	៥៦២.៥២០.០០០	៤៨.៤៧០.០០០

**របាយការណ៍លំហូរទឹកប្រាក់**  
**សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ត)**

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤)
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៩.៨០៧.៨០៨	១១៩.៧៦៧.៧៧៣	៤.៨៥០.៨៣៣	១៩.៥៨២.៨១៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា	៦.២៦៨.៨៤៦	២៥.៣០៧.៣៣១	១.៤១៨.០១៣	៥.៧២៤.៥១៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១១៩.១០៨)	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី៣១ ខែធ្នូ	៣៦.០៧៦.៦៥៤	១៤៤.៩៥៥.៩៩៦	៦.២៦៨.៨៤៦	២៥.៣០៧.៣៣១

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	២០១៨			២០១៧		
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤)	
សាច់ប្រាក់ក្នុងដៃ	៦	១.០៦៤.៩៧៥	៤.២៧៩.០៧០	៦៧.០៦៤	២៧០.៧៣៧	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់បញ្ញើ តម្កល់តាមច្បាប់)	៧	៤.៩៥៣.២៤១	១៩.៩០២.១២២	៨៥៨	៣.៤៦៤	
សមតុល្យនៅធនាគារនានា	៨	៣០.០៥៨.៤៣៨	១២០.៧៧៤.៨០៤	៦.២០០.៩២៤	២៥.០៣៣.១៣០	
		៣៦.០៧៦.៦៥៤	១៤៤.៩៥៥.៩៩៦	៦.២៦៨.៨៤៦	២៥.៣០៧.៣៣១	

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

**កំណត់សម្គាល់លើ**  
**របាយការណ៍ហិរញ្ញវត្ថុ**

**១. ព័ត៌មានសាខាធនាគារ**

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក (“ធនាគារ”) មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី (“គ្រឹះស្ថាន”) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មជាមីក្រូហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីលេខ Co.១៥១១ KH/២០១៥ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណធនាគារពាណិជ្ជកម្មដល់គ្រឹះស្ថាន ជាមួយនឹងការប្តូរឈ្មោះទៅជាធនាគារ ព្រីនស៍ ម.ក។ ដំណើរការផ្លាស់ប្តូរនេះ ត្រូវបានទទួលស្គាល់ និងអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់អាជីវកម្ម ធនាគាររួមបញ្ចូលការផ្តល់សេវាឥណទានគ្រប់ប្រភេទកម្រិតសន្យា ប្រាក់កម្ចី ប័ណ្ណឥណទាន ការធានា ការសន្យាតាមហត្ថលេខា និងបណ្តារូបភាពផ្សេងទៀតនៃប្រតិបត្តិការហិរញ្ញប្បទាន ការទទួលប្រាក់បញ្ញើពីសាធារណៈជន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន ធនាគារបានកំពុងដំណើរការអាជីវកម្មរបស់ខ្លួនចំនួន៩ទីតាំង ដោយរួមបញ្ចូលទាំង ទីស្នាក់កណ្តាលដែលមានទីតាំងនៅទីក្រុងភ្នំពេញ ។

ការិយាល័យដែលបានចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅផ្ទះលេខ ១៧៥CD មហាវិថី ម៉ៅសែខុង សង្កាត់ទួលស្វាយ ក្រុងភ្នំពេញ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារ មានបុគ្គលិកចំនួន ៦៦១នាក់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧: ១៦៨នាក់) ។



**២. មូលដ្ឋាននៃការរៀបចំ**

**(ក) របាយការណ៍អនុលោមភាព**

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័ត និងផ្តល់សិទ្ធិផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

**(ខ) មូលដ្ឋាននៃការវាស់វែង**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

**(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ**

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីស្ថានភាព សេដ្ឋកិច្ចនៃប្រកបព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានកាត់ខ្ទង់ជាចំនួនដុល្លារអាមេរិក ដែលជិតបំផុត បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

**(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ**

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផល ប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើគណនេយ្យ ប៉ាន់ស្មានត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះ ត្រូវបានកែប្រែ និងនាការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចម្បង ត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ រួមមាន ការប៉ាន់ស្មាននូវចំនួនដែលអាចប្រមូលបានមកវិញពីឥណទាន និងបុរេប្រទាន ដែលបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកក្នុងកំណត់សម្គាល់ ៣(៨)។

**៣. គោលនយោបាយគណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ដោយធនាគារ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។ គោលនយោបាយទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់គ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព លើកលែងតែចំណុចណាដែលបានបញ្ជាក់។

**(ក) ប្រតិបត្តិការជារូបិយប័ណ្ណបរទេស**

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាការលើបរិច្ឆេទរាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រានាការលើបរិច្ឆេទរាយការណ៍។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណបរទេស ដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផល។

**(ខ) ឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមានសាច់ប្រាក់ និងសមមូល ឥណទានផ្តល់ដល់អតិថិជន ប្រាក់បញ្ញើ គណនីត្រូវទទួលផ្សេងៗ កម្ចី និងគណនីត្រូវទូទាត់ផ្សេងៗ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកពីគ្នា។

**(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើតាមតម្រូវការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងការវិនិយោគរយៈពេលខ្លីដែលមានកាលវេលានៅពេលតម្កល់ដំបូងមានរយៈពេល ៣ខែ ឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

**(ឃ) សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារនានា**

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ត្រូវបានកត់ត្រាតាមតម្លៃដើម។

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ដកខុសភាពតម្លៃសម្រាប់ចំនួនណាដែលមិនអាចប្រមូលវិញបាន។

### ៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

#### (ង) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានតម្កល់នៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុហើយត្រូវបានបង្ហាញតាមរយៈការកំណត់តារាយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនតាមការទាមទាររបស់ធនាគារជាតិនៃកម្ពុជា។

#### (ច) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើមដែលនៅសល់ ដោយដកចេញចំនួនទាំងឡាយណាដែលបានលុបចោល និងសំវិធានធនទូទៅ និងជាក់លាក់។

#### (ឆ) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម។ សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុលអាជីវកម្ម និងលំហូរទឹកប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុលបរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែលប្រមូលបាន។

##### មុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៨

ក្រុមហ៊ុន (ព្រីនស៍ ហ្វាយនែន ភីអិលស៊ី) បានអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនតាមត្រូវការរបស់ប្រកាសលេខ ៨៧-០២-១៨៦ប្រក. ចុះថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០០២។ ប្រកាសនេះ តម្រូវឱ្យមីក្រូហិរញ្ញវត្ថុធ្វើចំណាត់ថ្នាក់ឥណទានរបស់ខ្លួនជាប្លុកថ្នាក់ហើយត្រូវប្រាកដថា គ្រឹះស្ថានរបស់ខ្លួនបានបំពេញកាតព្វកិច្ច សំវិធានធនជាក់លាក់អប្បបរមាដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
<b>ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង) :</b>		
ឥណទានធម្មតា/ស្តង់ដារ (*)	០ - ២៩ ថ្ងៃ	១%
ឥណទានក្រោមស្តង់ដារ	៣០ - ៥៩ ថ្ងៃ	១០%
ឥណទានជាប់សង្ស័យ	៦០ - ៨៩ ថ្ងៃ	៣០%
ឥណទានបាត់បង់	≥ ៩០ ថ្ងៃ	១០០%
<b>ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ) :</b>		
ឥណទានធម្មតា/ស្តង់ដារ (*)	០ - ២៩ ថ្ងៃ	១%
ឥណទានក្រោមស្តង់ដារ	៣០ - ១៧៩ ថ្ងៃ	១០%
ឥណទានជាប់សង្ស័យ	១៨០ - ៣៥៩ ថ្ងៃ	៣០%
ឥណទានបាត់បង់	≥ ៣៦០ ថ្ងៃ	១០០%

(\*) សំវិធានធនទូទៅ ១% ត្រូវបានគណនាដោយប្រៀបធៀបទៅ ០% សម្រាប់ឥណទានដែលតម្រូវឱ្យធ្វើសំវិធានធន អនុលោមតាមប្រកាសលេខ ៨៧-០២-១៨៦ប្រក.។

### ៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

#### (ឆ) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ (ត)

##### ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨

ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ និងសារពើពន្ធលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃដែលតម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហៅកាត់ថា (‘គ្រឹះស្ថាន’) ធ្វើការវាស់វែងនូវឱនភាពនៃតម្លៃ និងធ្វើសំវិធានធនគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ផ្អែកតាមចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
<b>ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង) :</b>		
ឥណទានធម្មតា/ស្តង់ដារ	≤ ១៤ ថ្ងៃ	១%
ឥណទានឃ្នាំមើល	១៥ ថ្ងៃ – ៣០ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៣១ ថ្ងៃ – ៦០ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	៦១ ថ្ងៃ – ៩០ ថ្ងៃ	៥០%
ឥណទានបាត់បង់	≥ ៩១ ថ្ងៃ	១០០%

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
<b>ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ) :</b>		
ឥណទានធម្មតា/ស្តង់ដារ	< ៣០ ថ្ងៃ	១%
ឥណទានឃ្នាំមើល	≥ ៣០ ថ្ងៃ – ៨៩ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	≥ ៩០ ថ្ងៃ – ១៧៩ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	≥ ១៨០ ថ្ងៃ – ៣៥៩ ថ្ងៃ	៥០%
ឥណទានបាត់បង់	លើសពី ៣៥៩ ថ្ងៃ	១០០%

បម្រែបម្រួលនៃចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនត្រូវបានអនុវត្ត ហើយប្រសិទ្ធភាពនៃបម្រែបម្រួលនេះ ត្រូវបានបណ្តាលឱ្យមានការកើនឡើងនៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំនួន ៤៧.៨៨៣ដុល្លារអាមេរិក។

សំវិធានធនខាងលើ បានធ្វើឡើងដោយមិនគិតពីតម្លៃទ្រព្យបញ្ចាំ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ ក្នុងករណីដែលឥណទាន ត្រូវបានចាត់ថ្នាក់ជាឥណទានបាត់បង់នោះ ទ្រព្យបញ្ចាំនឹងអាចត្រូវបានពិចារណា ប៉ុន្តែតម្លៃទីផ្សារដែលបានស្ថានលើទ្រព្យបញ្ចាំនោះ ត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជា ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រងរាល់ខែ។ លក្ខខណ្ឌទាំងឡាយដែលត្រូវបានពិចារណាក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុអតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹង លក្ខខណ្ឌដែលចែងក្នុងកិច្ចសន្យា ។

ឥណទានមិនអាចទាញបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ នឹងត្រូវលុបបំបាត់ បន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រង វិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទាញបាននូវឥណទានទាំងនោះមកវិញទេ។

ការប្រមូលមកវិញនូវឥណទាន និងបុរេប្រទានដែលបានលុបបំបាត់ចោល និងការបញ្ចូលមកវិញនូវសំវិធានធនពីមុន ត្រូវបានបង្ហាញជាចំណូលផ្សេងៗនៅក្នុងរបាយការណ៍លទ្ធផល ។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) កិច្ចសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារចុះកិច្ចសន្យាដែលពាក់ព័ន្ធនឹងឥណទានផ្សេងៗ រួមមានកិច្ចសន្យាឥណទាន លិខិតឥណទាន និង លិខិតធានាធនាគារផ្សេងៗ។ គោលការណ៍គណនេយ្យ និងសំវិធានធន ត្រូវបានអនុវត្តទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១៧-៣៤៤ ប្រ.ក និងសភាចរណ៍លេខ ៨៧-០១៨-០០១ស.វ.ច.ណ ក្នុងកំណត់សម្គាល់ ៣(ឆ) ខាងលើ។

សំវិធានធនលើកតិសន្យាក្រៅតារាងតុល្យការ ត្រូវបានបង្ហាញក្នុងខ្ទង់បំណុលដាច់ដោយឡែកមួយក្នុងតារាងតុល្យការ។

(ឈ) ការប្រាក់ព្យួរទុក

ការប្រាក់ព្យួរទុក សំដៅលើការប្រាក់ពីឥណទានផ្តល់ដល់អតិថិជនដែលមិនដំណើរការ ដែលត្រូវកាត់ត្រាជាសំវិធានធនជាដាច់ចំណូល រហូតដល់ទទួលបានសាច់ប្រាក់ជាក់ស្តែង។

ការប្រាក់ព្យួរទុក ត្រូវបានបង្ហាញជាការកាត់កងជាមួយការប្រាក់ត្រូវទទួល។

(ញ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដកសំវិធានធនឥណទានបាត់បង់។

(ដ) ទ្រព្យ និងបរិក្ខារ

- (i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដកលំហូរ និងការខាតបង់លើខុសភាពតម្លៃបង្ក ប្រសិនបើមាន។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសគ្នា ធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នារបស់ទ្រព្យ និងបរិក្ខារ។
- (ii) រំលស់លើទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាជាបន្តនៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ថេរនៃអាយុកាលនៃការប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗដូចខាងក្រោម៖

	២០១៨	២០១៧
ការកែលម្អលើទ្រព្យជួល	១០ ឆ្នាំ	៥ ឆ្នាំ
យានយន្ត	៤ - ៨ ឆ្នាំ	៥ ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៤ ឆ្នាំ	៤ ឆ្នាំ
គ្រឿងសង្ហារឹម និង គ្រឿងបំពាក់ការិយាល័យ	៤ ឆ្នាំ	៤ ឆ្នាំ
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	៤ ឆ្នាំ	៤ ឆ្នាំ

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ដ) ទ្រព្យ និងបរិក្ខារ (ត)

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានធ្វើការកែប្រែអាយុកាលប្រើប្រាស់នៃការកែលម្អលើទ្រព្យជួល និងយានយន្ត ដែលបណ្តាលឲ្យធ្លាក់ចុះការចំណាយនៃរំលស់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំនួន ៣៨.៧៤៦ដុល្លារអាមេរិក។

ទ្រព្យកំពុងបង្កើតមិនត្រូវបានដករំលស់រហូតដល់ទ្រព្យនោះត្រូវបានបញ្ចប់ ហើយបានដាក់ឲ្យប្រើក្នុងប្រតិបត្តិការអាជីវកម្ម។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទរាយការណ៍នីមួយៗ ប្រសិនបើសមស្រប។

- (iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដល់សាខាធនាគារលើសពីស្តង់ដារដើម។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។
- (iv) ចំណេញ ឬខាតពីការលប់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃយប់ប្រើ ឬលក់ចេញ។
- (v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

(ប) ទ្រព្យសកម្មអូឌីយ៉ូ

ទ្រព្យសកម្មអូឌីយ៉ូ ដែលរួមមាន កម្មវិធីកុំព្យូទ័រ (Computer Software) ត្រូវបានកត់ត្រាតាមតម្លៃដើមដកលំហូរសង្គម និងការខាតបង់លើខុសភាពតម្លៃបង្ក ប្រសិនបើមាន។ កម្មវិធីកុំព្យូទ័រ ដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ទ្រព្យសកម្មអូឌីយ៉ូ ត្រូវបានរំលស់តាមមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ ឬអាយុកាលប៉ាន់ស្មានរបស់វាក្នុងរយៈពេល ១០ឆ្នាំ។ ទ្រព្យកំពុងបង្កើត មិនត្រូវបានធ្វើការរំលស់រហូតដល់ទ្រព្យនោះត្រូវបានបញ្ចប់ ហើយបានដាក់ឲ្យប្រើក្នុងប្រតិបត្តិការអាជីវកម្ម។

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានធ្វើការកែប្រែអាយុកាលនៃកម្មវិធីកុំព្យូទ័រពី ៤ ទៅ ១០ឆ្នាំ ដែលបណ្តាលឲ្យមានការថយចុះនៃរំលស់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ចំនួន ២១.២៤៤ដុល្លារអាមេរិក។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ខ) ឱនភាពនៃទ្រព្យសកម្ម

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានភស្តុតាងណាមួយដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជាអវិជ្ជមានលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានប្រើសម្រាប់ឥណទានផ្តល់ដល់អតិថិជននោះទេដោយវាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែក នៅក្នុងកំណត់សម្គាល់ ៣(ឆ) ។

ការខាតបង់លើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគណនាលើភាពខុសគ្នារវាងតម្លៃយោង និងលំហូរទឹកប្រាក់រំពឹងនឹងទទួលបាននាពេលអនាគតដោយធ្វើការបញ្ចុះតម្លៃតាមអត្រាការប្រាក់ប្រសិទ្ធភាព។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃ តាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាកញ្ចប់ក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទាន ស្រដៀងគ្នា ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងក្រោយពីការទទួលស្គាល់ ការខាតបង់លើឱនភាពនៃតម្លៃតម្រូវឱ្យដកចេញ ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃទីផ្សារដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់លំហូរទឹកប្រាក់ រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងទីផ្សារបច្ចុប្បន្នលើតម្លៃពេលវេលានៃសាច់ប្រាក់ និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ។

សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀតហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតាបង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ឈ) ប្រាក់បញ្ញើរបស់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗត្រូវបានបង្ហាញក្នុងតម្លៃថ្លៃដើម។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានបង្ហាញតាមសមតុល្យប្រាក់ដើមដែលសល់។ កម្រៃដែលបានចំណាយដើម្បីទទួលបានប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្ម និងធ្វើរំលស់ទៅតាមរយៈពេលនៃប្រាក់កម្ចីនោះ ដោយប្រើវិធីសាស្ត្ររំលស់ថេរ។

ចំណាយលើកម្ចី (ចំណាយការប្រាក់) ត្រូវបានទទួលស្គាល់ជាចំណាយក្នុងឆ្នាំ ដែលវាបានកើតឡើង លើកលែងតែទំហំដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការទិញសាងសង់ ឬការផលិតនៃទ្រព្យសកម្មដែលជាផ្នែកនៃថ្លៃដើមទ្រព្យសកម្ម។

(ត) អត្ថប្រយោជន៍របស់និយោជិត

(i) អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ជាចំណាយលើការបំពេញការងាររបស់បុគ្គលិក។ បំណុលលើអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ត្រូវបានទទួលស្គាល់តាមចំនួនដែលធនាគាររំពឹងថាត្រូវទូទាត់តាមកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃការបំពេញការងាររបស់បុគ្គលិកកន្លងផុតទៅ ហើយដែលអាចប៉ាន់ស្មានដោយជាក់លាក់។

(ii) អត្ថប្រយោជន៍របស់និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ធនាគារលើអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលបុគ្គលិកត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង ត្រូវបានធ្វើអប្បបរមានៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មី បានត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនាការិយបរិច្ឆេទ ដែលចំណាយនេះបានកើតឡើង។

ធនាគារ ផ្តល់ប្រាក់សោធននិវត្តន៍ដល់និយោជិតដែលបម្រើការរយៈពេលចាប់ពី ២ឆ្នាំ ឡើងទៅ។ និយោជិតពេញសិទ្ធិនឹងត្រូវទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្តន៍ស្មើនឹង ៨%នៃប្រាក់ខែប្រចាំឆ្នាំចាប់ពីថ្ងៃទីមួយនៃថ្ងៃចូលបំពេញការងារ។

ប្រាក់សោធននិវត្តន៍នេះ នឹងត្រូវបានផ្តល់ឲ្យនៅពេលនិយោជិតចូលនិវត្តន៍ លាលយប់ ឬបញ្ចប់កិច្ចសន្យាការងារ។

យោងទៅលើសេចក្តីសម្រេចចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលធនាគារ បានសម្រេចបង់ប្រាក់សោធននិវត្តន៍ទាំងស្រុងដល់និយោជិតដែលបានបម្រើការងារបាន ២ឆ្នាំឡើងទៅ នៅក្នុងឆ្នាំ២០១៩ និងលុបចោលគោលនយោបាយប្រាក់សោធននិវត្តន៍នេះចេញ។ ធនាគារ នឹងចាប់ផ្តើមបង់ប្រាក់បំណាច់អតីតភាពការងារតាមតម្រូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។

(ថ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាព ដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់ មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។



### ៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

#### (ទ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលការប្រាក់ដែលបានពីឥណទានប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា និងប្រាក់កម្កល់នៅធនាគារនានា ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្ក។ ការប្រាក់លើឥណទានមិនដំណើរការ ត្រូវបានកត់ត្រាជាចំណូលពីការប្រាក់ត្រូវបានព្យួរទុករហូតដល់ពេល ដែលធនាគារបានទទួលសាច់ប្រាក់ជាក់ស្តែង។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានបង្កដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម៖

- កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឱ្យអតិថិជនត្រូវបានទទួលស្គាល់ជាចំណូលនៅពេលប្រតិបត្តិការកើតឡើង។
- កម្រៃសេវាកម្ម និងកម្រៃជើងសារ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្ម ត្រូវបានបំពេញ។

ក្នុងឆ្នាំ២០១៨ ធនាគារបានធ្វើការផ្លាស់ប្តូរគោលនយោបាយគណនេយ្យក្នុងការទទួលស្គាល់កម្រៃជើងសារលើការផ្តល់ឥណទានពីគោលនយោបាយសាច់ប្រាក់ (ទទួលស្គាល់ចំណូលពេលប្រតិបត្តិការកើតឡើង) ទៅវិធីសាស្ត្របង្កតាមមូលដ្ឋានថេរលើរយៈពេលនៃការផ្តល់ឥណទាន។

ផលប៉ះពាល់នៃការប្តូរគោលនយោបាយគណនេយ្យ លើតួលេខប្រៀបធៀបមានដូចខាងក្រោម៖

	ការរាយការណ៍ពីមុន ដុល្លារអាមេរិក	ការកំណត់ឡើងវិញ ដុល្លារអាមេរិក
<b>តារាងតុល្យការ</b>		
ចំណូលពន្យារ	-	១៧៩.៨២៩
ប្រាក់ខាតបង្គរ	(៣៥៦.៥៩១)	(៥៣៦.៤២០)
<b>របាយការណ៍លទ្ធផល</b>		
ចំណូលពីកម្រៃ និងជើងសារ	-	៤៩.៣៨១
ចំណូលប្រតិបត្តិការផ្សេងៗ	២៥២.៥៥០	៨២.៥០១

#### (ធ) ចំណាយការប្រាក់

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កប្រចាំថ្ងៃ។

### ៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

#### (ន) ភតិសន្យាប្រតិបត្តិការ

ថ្លៃឃ្នូលដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលស់ថេរ ទៅតាមថេរវាលនៃភតិសន្យា។ ការសន្យាភតិសន្យា មិនត្រូវបានទទួលស្គាល់ជាបំណុលទេរហូតដល់ពេលដែលធនាគារមានកាតព្វកិច្ចត្រូវទូទាត់។

#### (ប) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលវាទាក់ទងទៅនឹងសមាសធាតុ ដែលត្រូវទទួលស្គាល់ជាផ្នែកមួយនៃមូលធន ក្នុងករណីនេះ វាក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលធនផងដែរ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងទុកថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅនាការលបរិច្ឆេទរាយការណ៍ ជាមួយនឹងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងប្រើសម្រាប់ការគិតពន្ធ។ តម្លៃនៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះគឺផ្អែកលើលក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅនាការលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធ ដែលអាចនឹងប្រើប្រាស់បាន ។

#### (ឆ) សម្ព័ន្ធព្យាបាល

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាល ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក៏ធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលខ្លាំង។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬ នីតិបុគ្គល ហើយក៏រួមបញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងបុគ្គលជាសម្ព័ន្ធព្យាបាលផងដែរ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្ព័ន្ធព្យាបាលរួមបញ្ចូលផងដែរ នូវបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន ១០%នៃដើមទុនរបស់ធនាគារ ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬបុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្ត នូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។

### ៤. ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាភិបាលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មពាក់ព័ន្ធផ្សេងៗ។ អង្គភាព ដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្របទៅតាម CIFRS សម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទគណនេយ្យ បន្ទាប់ពីនេះ។

យោងតាម សារាចរណែនាំលេខ ០៥៨ សហវ-កជគ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដែល ចេញដោយក្រុមប្រឹក្សាភិបាលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។

### ៥. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការ ប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែល ១ដុល្លារអាមេរិក ស្មើនឹង ៤,០១៨រៀល (២០១៧: ៤,០៣៧រៀល)។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមកបកស្រាយថាតួលេខ ប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀលនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

### ៦. សាច់ប្រាក់ក្នុងដៃ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ				
ប្រាក់ដុល្លារអាមេរិក	១.០៤០.០៨២	៤.១៧៩.០៥០	៦៣.៨៨១	២៥៧.៨៨៨
ប្រាក់រៀល	២៤.៨៩៣	១០០.០២០	៣.១៨៣	១២.៨៤៩
	<u>១.០៦៤.៩៧៥</u>	<u>៤.២៧៩.០៧០</u>	<u>៦៧.០៦៤</u>	<u>២៧០.៧៣៧</u>

ថ្ងៃទី៣១ ខែធ្នូ

### ៧. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើតម្កល់តាមច្បាប់៖				
ប្រាក់តម្កល់ធានាដើមទុន	១០.០០០.០០០	៤០.១៨០.០០០	៧៥០.០០០	៣.០២៧.៧៥០
ប្រាក់បញ្ញើបម្រុងកាតព្វកិច្ច	៨៨៦.២២២	៣.៥៦០.៨៤០	-	-
	<u>១០.៨៨៦.២២២</u>	<u>៤៣.៧៤០.៨៤០</u>	<u>៧៥០.០០០</u>	<u>៣.០២៧.៧៥០</u>
គណនីចរន្ត (*)	៤.៩៥៣.២៤១	១៩.៩០២.១២២	៨៥៨	៣.៤៦៤
	<u>១៥.៨៣៩.៤៦៣</u>	<u>៦៣.៦៤២.៩៦២</u>	<u>៧៥០.៨៥៨</u>	<u>៣.០៣១.២១៤</u>

ថ្ងៃទី៣១ ខែធ្នូ

#### ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០%នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តយប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានអត្រាការប្រាក់ ០.៤៦% ដល់ ០.៦២% ក្នុងមួយឆ្នាំ អំឡុងការិយបរិច្ឆេទ (២០១៧: ០.២០% ដល់ ០.២២%ក្នុងមួយឆ្នាំ)។

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលស្ថិតនៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានកំរិតឱ្យរក្សាប្រាក់បញ្ញើតម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជាចំនួន ៥%នៃដើមទុនចុះបញ្ជីដោយអនុលោមទៅតាមប្រកាសលេខ ៨៧-០០-០០៦ ប្រ.ក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ និងប្រកាសលេខ ៨៧-០៦-២០៩ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ លើអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់តម្កល់នេះ នឹងត្រូវបង្វិលជូនស្ថាប័នវិញនៅពេលស្ថាប័នស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

#### ប្រាក់បម្រុងកាតព្វកិច្ច

ដោយអនុលោមទៅតាមប្រកាសលេខ ៨៧-០១៨-២៨២ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ធនាគារត្រូវបានតម្រូវឱ្យរក្សាប្រាក់បញ្ញើកាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជាតាមអត្រា ៨%នៃប្រាក់បញ្ញើរបស់អតិថិជន និងកម្ចីជាប្រាក់រៀល និង ១២.៥%នៃប្រាក់បញ្ញើរបស់អតិថិជន និងកម្ចីជាប្រាក់រៀល។ ប្រាក់បញ្ញើបម្រុងទទួលបានការប្រាក់ ០.៥៥%ក្នុងមួយឆ្នាំ។

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនទទួលបានប្រាក់បញ្ញើ។ អាស្រ័យហេតុនេះ ពុំមានកំរិតឱ្យមានប្រាក់បម្រុង កាតព្វកិច្ចនោះទេ។

#### គណនីចរន្ត

គណនីចរន្តនៅធនាគារជាតិនៃកម្ពុជា ពុំមានទទួលបានការប្រាក់ទេ។

៨. សមតុល្យនៅធនាគារនានា

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នៅក្នុងព្រះរាជាណាចក្រកម្ពុជា៖				
គណនីសន្សំ	៩.០៥៥.០៥០	៣៦.៣៨៣.១៩១	៦.១៩៨.៨១០	២៥.០២៤.៥៩៦
គណនីចរន្ត	២១.០០៣.៣៨៨	៨៤.៣៩១.៦១៣	២.១១៤	៨.៥៣៤
	<u>៣០.០៥៨.៤៣៨</u>	<u>១២០.៧៧៤.៨០៤</u>	<u>៦.២០០.៩២៤</u>	<u>២៥.០៣៣.១៣០</u>
សំវិធានធនតាមច្បាប់ (កំណត់សម្គាល់ ១(ក,ii))	(៣០០.៥៨៤)	(១.២០៧.៧៤៧)	-	-
	<u>២៩.៧៥៧.៨៥៤</u>	<u>១១៩.៥៦៧.០៥៧</u>	<u>៦.២០០.៩២៤</u>	<u>២៥.០៣៣.១៣០</u>
សមតុល្យនៅធនាគារនានា ត្រូវបានវិភាគដូចខាងក្រោម៖				
(ក) តាមកាលកំណត់៖				
ក្នុង 1 ខែ	<u>៣០.០៥៨.៤៣៨</u>	<u>១២០.៧៧៤.៨០៤</u>	<u>៦.២០០.៩២៤</u>	<u>២៥.០៣៣.១៣០</u>
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	២៨.៦១០.១៥៨	១១៤.៩៥៥.៦១៥	៦.១៤៦.៤៦៣	២៤.៨១៣.២៧១
ប្រាក់រៀល	<u>១.៤៤៧.២៩៦</u>	<u>៥.៨១៩.១៨៩</u>	<u>៥៤.៤៦១</u>	<u>២១៩.៨៥៩</u>
	<u>៣០.០៥៨.៤៣៨</u>	<u>១២០.៧៧៤.៨០៤</u>	<u>៦.២០០.៩២៤</u>	<u>២៥.០៣៣.១៣០</u>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧
(គ) តាមអត្រាការប្រាក់ (ក្នុង ១ឆ្នាំ)៖		
គណនីសន្សំ	០,២៥% - ០,៥០%	០,០០%
គណនីចរន្ត	<u>០,០០%</u>	<u>០,០០%</u>

៩. ឥណទានផ្តល់ដល់អតិថិជន

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានរយៈពេលខ្លី	៦.១១៩.០៨៤	២៤.៥៨៦.៤៨០	១.៤២៧.៩៣៦	៥.៧៦៤.៥៧៧
ឥណទានរយៈពេលវែង	១០៨.០៩៣.៣៥០	៤៣៤.៣១៩.០៨០	១៧.៥៤៣.៣៦៥	៧០.៨២២.៥៦៥
សរុបឥណទានដុល	១១៤.២១២.៤៣៤	៤៥៨.៩០៥.៥៦០	១៨.៩៧១.៣០១	៧៦.៥៨៧.១៤២
ការប្រាក់សុទ្ធត្រូវទទួល៖				
ការប្រាក់បង្កត្រូវទទួល	៧៣៦.៨៦១	២.៩៦០.៧០៧	១៤៧.៣៦៧	៥៩៤.៩២០
ការប្រាក់ព្យួរទុក	(៥១.៣៧៥)	(២០៦.៤២៥)	(១៧.៣៩០)	(៧០.២០៣)
	<u>៦៨៥.៤៨៦</u>	<u>២.៧៥៤.២៨២</u>	<u>១២៩.៩៧៧</u>	<u>៥២៤.៧១៧</u>
សរុបឥណទានដុល និង ការប្រាក់បង្កសុទ្ធ	<u>១១៤.៨៩៧.៩៥០</u>	<u>៤៦១.៦៦០.៨៤២</u>	<u>១៩.១០១.២៧៨</u>	<u>៧៧.១១១.៨៥៩</u>
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ៖				
ទូទៅ	(១.១៣០.៤៧០)	(៤.៥៤២.២២៩)	(១៨៧.០០៩)	(៧៥៤.៩៥៥)
ជាក់លាក់	<u>(៣៦៨.០៥៣)</u>	<u>(១.៤៧៨.៨៣៦)</u>	<u>(៨១.១១៣)</u>	<u>(៣២៧.៤៥៣)</u>
	<u>(១.៤៩៨.៥២៣)</u>	<u>(៦.០២១.០៦៥)</u>	<u>(២៦៨.១២២)</u>	<u>(១.០៨២.៤០៨)</u>
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	<u>១១៣.៣៩៩.៤២៧</u>	<u>៤៥៥.៦៣៩.៧៧៧</u>	<u>១៨.៨៣៣.១៥៦</u>	<u>៧៦.០២៩.៤៥១</u>

៩. ឥណទានផ្តល់ដល់អតិថិជន (ត)

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<b>(ក) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ</b>				
(i) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល ដូចខាងក្រោម៖				
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	១.២៣០.៤០១	៤.៩៤៣.៧៥១	១៥៦.៧០២	៦៣២.៦០៦
សំវិធានធនលើសមសភាពក្រៅ តារាងតុល្យការ (កំណត់សម្គាល់១៤)	៦៦.២៤៣	២៦៦.១៦៤	-	-
សំវិធានធនតាមច្បាប់លើសមតុល្យនៅធនាគារផ្សេងៗ (កំណត់សម្គាល់៨)	៣០០.៥៨៤	១.២០៧.៧៤៧	-	-
	<u>១.៥៩៧.២២៨</u>	<u>៦.៤១៧.៦៦២</u>	<u>១៥៦.៧០២</u>	<u>៦៣២.៦០៦</u>
(ii) បម្រែបម្រួលនៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ៖				
សមតុល្យនៅថ្ងៃទី១ ខែ មករា	២៦៨.១២២	១.០៨២.៤០៨	១១១.៤២០	៤៤៩.៨០២
សំវិធានធនសម្រាប់ការិយបរិច្ឆេទ				
ទូទៅ	៩៤៣.៤៦១	៣.៧៩០.៨២៦	៩៧.៨៩០	៣៩៥.១៨២
ជាក់លាក់	២៨៦.៩៤០	១.១៥២.៩២៥	៥៨.៨១២	២៣៧.៤២៤
លម្អៀងការប្តូររូបិយប័ណ្ណ	-	(៥.០៩៤)	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	<u>១.៤៩៨.៥២៣</u>	<u>៦.០២១.០៦៥</u>	<u>២៦៨.១២២</u>	<u>១.០៨២.៤០៨</u>
<b>ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖</b>				
<b>(ខ) តាមកាលកំណត់</b>				
ក្នុង ១ខែ	១.៩០៩.៧៣១	៧.៦៧៣.៣០០	៥០.១២៥	២០២.៣៥៥
លើសពី ១ខែ ដល់ ៣ខែ	៥.៨៥១.១៨២	២៣.៥១០.០៤៩	-	-
លើសពី ៣ខែ ដល់ ១២ខែ	៨.០៥៩.៨៥៦	៣២.៣៨៤.៥០១	១.៣៩៧.១១៧	៥.៦៤០.១៦១
ពី ១ឆ្នាំ ទៅ ៥ឆ្នាំ	៤២.៨៥១.០៦៣	១៧២.១៧៥.៥៧១	៤.៥៦៤.៦១៣	១៨.៤២៧.៣៤៣
លើសពី ៥ឆ្នាំ	៥៥.៥៤០.៦០២	២២៣.១៦២.១៣៩	១២.៩៥៩.៤៤៦	៥២.៣១៧.២៨៣
	<u>១១៤.២១២.៤៣៤</u>	<u>៤៥៨.៩០៥.៥៦០</u>	<u>១៨.៩៧១.៣០១</u>	<u>៧៦.៥៨៧.១៤២</u>
<b>(គ) តាមរូបិយប័ណ្ណ</b>				
ប្រាក់ដុល្លារអាមេរិក	១០៩.៧១២.៨១២	៤៤០.៨២៦.០៧៩	១៨.៩៦៥.៨៧១	៧៦.៥៦៥.២២១
ប្រាក់រៀល	៤.៤៩៩.៦២២	១៨.០៧៩.៤៨១	៥.៤៣០	២១.៩២១
	<u>១១៤.២១២.៤៣៤</u>	<u>៤៥៨.៩០៥.៥៦០</u>	<u>១៨.៩៧១.៣០១</u>	<u>៧៦.៥៨៧.១៤២</u>

៩. ឥណទានផ្តល់ដល់អតិថិជន (ត)

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖				
<b>(ឃ) តាមទំនាក់ទំនង</b>				
ភាគីមិនមែនសម្ព័ន្ធព្យាហិក	១១២.៩២០.៨៦៩	៤៥៣.៧១៦.០៥២	១៨.១១៩.៧៥២	៧៣.១៤៩.៤៣៩
សម្ព័ន្ធព្យាហិក				
ឥណទានបុគ្គលិក	<u>១.២៩១.៥៦៥</u>	<u>៥.១៨៩.៥០៨</u>	<u>៨៥១.៥៤៩</u>	<u>៣.៤៣៧.៧០៣</u>
<b>(ង) តាមវិស័យសេដ្ឋកិច្ច</b>				
គ្រួសារ	៤០.៦៨៩.៧៥៣	១៦៣.៤៩១.៤២៨	៧.៧០៩.៣៥៧	៣១.១២២.៦៧៤
ពាណិជ្ជកម្ម និងជំនួញ	១៩.៤៣៣.៨១៧	៧៨.០៨៥.០៧៧	៤.២៨៣.០៤៨	១៧.២៩០.៦៦៥
សេវាកម្ម	១.២៨៥.២៣០	៥.១៦៤.០៥៤	៣.៤៩៦.២៧៦	១៤.១១៤.៤៦៦
ការដឹកជញ្ជូន	១.៧៣៤.៥៨៧	៦.៩៦៩.៤១០	៥១៨.៦១២	២.០៩៣.៦៣៧
សំណង់ និងអគារ	២៣.៧៨៦.៨០២	៩៥.៥៧៥.៣៧០	៤៨១.៩៩០	១.៩៤៥.៧៩៤
កសិកម្ម	២.៦៨៤.៦៥៧	១០.៧៨៦.៩៥២	៣៥២.៨៩១	១.៤២៤.៦២១
ផ្សេងៗ	<u>២៤.៥៩៧.៦២៨</u>	<u>៩៨.៨៣៣.២៦៩</u>	<u>២.១២៩.១២៧</u>	<u>៨.៥៩៥.២៨៥</u>
	<u>១១៤.២១២.៤៣៤</u>	<u>៤៥៨.៩០៥.៥៦០</u>	<u>១៨.៩៧១.៣០១</u>	<u>៧៦.៥៨៧.១៤២</u>

៩. ឥណទានផ្តល់ដល់អតិថិជន (ត)

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖				
(ច) តាមចំណាត់ថ្នាក់				
ឥណទានស្តង់ដារ៖				
មានវត្តមាន	១១២.៨៨៨.៧៣៩	៤៥៣.៥៨៦.៩៥៣	១៨.៧០០.៩២៦	៧៥.៤៩៥.៦៣៨
គ្មានវត្តមាន	៣២.៣៣៥	១២៩.៩២២	-	-
ឥណទានប្តូរមើល៖				
មានវត្តមាន	៥៤០.៥២៣	២.១៧១.៨២១	-	-
គ្មានវត្តមាន	-	-	-	-
ឥណទានក្រោមស្តង់ដារ៖				
មានវត្តមាន	៣៣៥.៨១៩	១.៣៤៩.៣២១	២៧០.៣៧៥	១.០៩១.៥០៤
គ្មានវត្តមាន	-	-	-	-
ឥណទានជាប់សង្ស័យ៖				
មានវត្តមាន	២៦០.៦៨៩	១.០៤៧.៤៤៩	-	-
គ្មានវត្តមាន	-	-	-	-
ឥណទានបាត់បង់៖				
មានវត្តមាន	១៥៤.៣២៩	៦២០.០៩៤	-	-
គ្មានវត្តមាន	-	-	-	-
	<u>១១៤.២១២.៤៣៤</u>	<u>៤៥៨.៩០៥.៥៦០</u>	<u>១៨.៩៧១.៣០១</u>	<u>៧៦.៥៨៧.១៤២</u>
(ឆ) និវាសនដ្ឋាន				
និវាសន	<u>១១៤.២១២.៤៣៤</u>	<u>៤៥៨.៩០៥.៥៦០</u>	<u>១៨.៩៧១.៣០១</u>	<u>៧៦.៥៨៧.១៤២</u>
(ជ) ហានិភ័យ				
មិនមែនជាហានិភ័យធំ	<u>១១៤.២១២.៤៣៤</u>	<u>៤៥៨.៩០៥.៥៦០</u>	<u>១៨.៩៧១.៣០១</u>	<u>៧៦.៥៨៧.១៤២</u>

ហានិភ័យធំ ត្រូវបានផ្តល់និយមន័យនៅក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យនេះ សំដៅលើឥណទានដែលមានចំនួនទឹកប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន និងកិច្ចសន្យាដែលនៅសល់ ឬឥណទាន និងកិច្ចសន្យាដែលបានអនុម័ត ។

៩. ឥណទានផ្តល់ដល់អតិថិជន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧
(ឈ) តាមអត្រាការប្រាក់ (ក្នុង១ ឆ្នាំ)៖		
ឥណទានមានកាលកំណត់	៧% - ២២,៨%	៩% - ២២,៨%
ឥណទានបុគ្គលិក	៨% - ៩%	៩%

១០. ទ្រព្យសកម្មផ្សេងៗ

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បង់មុន	១.៥៨៦.០៧១	៦.៣៧២.៨៣៤	៥៧.៦៧៣	២៣២.៨២៦
ប្រាក់បុរេប្រទាន និងប្រាក់កក់	១.៤៩៨.៥៧០	៦.០២១.២៥៤	៨៧.០០០	៣៥១.២១៩
ផ្សេងៗ	<u>៦៨.២២៨</u>	<u>២៧៤.១៤០</u>	<u>៤១.៦៤២</u>	<u>១៦៨.១១០</u>
	<u>៣.១៥២.៨៦៩</u>	<u>១២.៦៦៨.២២៨</u>	<u>១៨៦.៣១៥</u>	<u>៧៥២.១៥៥</u>

**១១. ទ្រព្យ និងបរិក្ខារ**

២០១៨	កំលែបទ្រព្យរដ្ឋបាល ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងបំពាក់ ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	សរុប (កំណត់សម្គាល់ ៥)
<b>តម្លៃដើម</b>						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	៥០០.២៨៣	៤០៩.៨១២	១៣៩.៤២៩	១០៥.៥៧១	៣៣.៩៧៧	៤.៤០០.២៨៤
ការទិញបន្ថែម	១១.៩២៧	១.៥២៩.៣០៨	៥៦០.៨១១	៦១២.១១៩	៤.១៧២.៤០៣	១៦.៧៦៦.៣២២
ការលក់	-	(៣៥.៧៤៣)	-	-	(៣៥.៧៤៣)	(១៤៣.៦១៥)
លម្អៀងការប្តូររូបិយប័ណ្ណ	-	-	-	-	-	(២២.៥៩៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៥១២.២១០	១.៩០៣.៣៧៧	៧០០.២៤០	៧១៧.៦៩០	១.៤៩២.៦១៥	២១.៤០០.៣៩៨
<b>ដក៖ រំលស់បង្ក</b>						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	១៦៨.៣៥៨	៨៦.៧២២	៥៩.៣៩៨	៤២.០៧៥	-	១.៤៣៩.៤០៥
រំលស់ក្នុងកំរិតបរិច្ឆេទ	៨៩.៧៦២	១៧២.៤៥៦	៧៨.០៨៦	៧៧.៩៩៤	-	៤១៨.៦៩៨
ការលក់	-	(១៧.៤៨៨)	-	-	-	(១៧.៤៨៨)
លម្អៀងការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៦.៧៧៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	២៥៨.១២០	២៤១.៦៥០	១៣៧.៤៨៤	១២០.០៦៥	-	៣.០៤៣.០៨៤
<b>តម្លៃយោង</b>						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	២៥៤.០៩០	១.៦៦១.៦៨៧	៥៦២.៧៥៦	៥៩៧.៦២៥	១.៤៩២.៦១៥	១៨.៣៥៧.៣១៤

**១១. ទ្រព្យ និងបរិក្ខារ (ត)**

២០១៧	កំលែបទ្រព្យរដ្ឋបាល ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងបំពាក់ ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	សរុប (កំណត់សម្គាល់ ៥)
<b>តម្លៃដើម</b>						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៤៩០.១៧៦	២៨០.៤៥៧	១០៨.១៦៤	៩១.៧៤៧	៤៩.១២៨	៤.១១៦.៤១៦
ការទិញបន្ថែម	១០.១០៧	១៧១.៣៥៥	២៩.៩៣៨	-	-	៨៥៣.៤២២
ការលក់	-	(៤២.០០០)	-	-	(៤២.០០០)	(១៦៩.៥៥៤)
ការផ្ទេរ	-	-	១.៣២៧	១៣.៨២៤	(១៥.១៥១)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៥០០.២៨៣	៤០៩.៨១២	១៣៩.៤២៩	១០៥.៥៧១	៣៣.៩៧៧	៤.៤០០.២៨៤
<b>ដក៖ រំលស់បង្ក</b>						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៦៩.២០២	៣៥.៦៦៤	២៩.២៣២	២០.០០៩	-	៦២២.១៣០
រំលស់ក្នុងកំរិតបរិច្ឆេទ	៩៩.១៥៦	៦៤.៧៣៨	៣០.១៦៦	២២.០៦៦	-	៨៧២.៥០១
ការលក់	-	(១៣.៦៨០)	-	-	-	(៥៥.២២៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	១៦៨.៣៥៨	៨៦.៧២២	៥៩.៣៩៨	៤២.០៧៥	-	១.៤៣៩.៤០៥
<b>តម្លៃយោង</b>						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៣៣១.៩២៥	៣២៣.០៩០	៨០.០៣១	៦៣.៤៩៦	៣៣.៩៧៧	៣.៣៦០.៨៧៩

១២. ទ្រព្យសកម្មអរូបី

	២០១៨			
	សូហ្វវែរកុំព្យូទ័រ ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<b>តម្លៃដើម</b>				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	៩៧.២៧៧	-	៩៧.២៧៧	៣៩២.៧០៨
ការទិញបន្ថែម	៤៥៦.៦៩៤	២.៤៣០.៩២៥	២.៨៨៧.៦១៩	១១.៦០២.៤៥៣
លម្អៀងការប្តូររូបិយប័ណ្ណ	-	-	-	(១.៨៤៩)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៥៥៣.៩៧១	២.៤៣០.៩២៥	២.៩៨៤.៨៩៦	១១.៩៩៣.៣១២
<b>ដក៖ រំលស់បង្គរ</b>				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	៤០.៦៧២	-	៤០.៦៧២	១៦៤.១៩៣
រំលស់សម្រាប់ការិយបរិច្ឆេទ	២៨.៧៥៥	-	២៨.៧៥៥	១១៥.៥៣៨
លម្អៀងការប្តូររូបិយប័ណ្ណ	-	-	-	(៧៧២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៦៩.៤២៧	-	៦៩.៤២៧	២៧៨.៩៥៩
<b>តម្លៃយោង</b>				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៤៨៤.៥៤៤	២.៤៣០.៩២៥	២.៩១៥.៤៦៩	១១.៧១៤.៣៥៣

	២០១៧	
	សូហ្វវែរកុំព្យូទ័រ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<b>តម្លៃដើម</b>		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	៤៧.៤៥១	១៩១.៥៥៩
ការទិញបន្ថែម	៤៩.៨២៦	២០១.១៨៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៩៧.២៧៧	៣៩២.៧០៧
<b>ដក៖ រំលស់បង្គរ</b>		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	១៨.៤៣៧	៧៤.៤៣១
រំលស់សម្រាប់ការិយបរិច្ឆេទ	២២.២៣៥	៨៩.៧៦៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៤០.៦៧២	១៦៤.១៩៤
<b>តម្លៃយោង</b>		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៥៦.៦០៥	២២៨.៥១៣

១៣. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើចរន្ត	៧៧១.៣២៩	៣.០៩៩.២០០
ប្រាក់បញ្ញើសន្សំ	២៣៧.៥៥០	៩៥៤.៤៧៦
ប្រាក់បញ្ញើមានកាលកំណត់	២០០	៨០៣
	<u>១.០០៩.០៧៩</u>	<u>៤.០៥៤.៤៧៩</u>

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<b>(ក) តាមកាលកំណត់</b>		
ក្នុង 1 ខែ	១.០០៨.៨៧៩	៤.០៥៣.៦៧៦
លើសពី ១ ខែ ដល់ ៣ ខែ	១៦០	៦៤២
លើសពី ៣ ខែ ដល់ ៦ ខែ	១០	៤០
លើសពី ៦ ខែ ដល់ ១២ ខែ	៣០	១២១
	<u>១.០០៩.០៧៩</u>	<u>៤.០៥៤.៤៧៩</u>
<b>(ខ) តាមប្រភេទអតិថិជន</b>		
សហគ្រាសជំនួញ	៧៩៨	៣.២០៦
បុគ្គល	១.០០៨.២៨១	៤.០៥១.២៧៣
	<u>១.០០៩.០៧៩</u>	<u>៤.០៥៤.៤៧៩</u>
<b>(គ) តាមរូបិយប័ណ្ណ</b>		
ប្រាក់ដុល្លារអាមេរិក	១.០០១.៤៥៧	៤.០២៣.៨៥៤
ប្រាក់រៀល	៧.៦២២	៣០.៦២៥
	<u>១.០០៩.០៧៩</u>	<u>៤.០៥៤.៤៧៩</u>
<b>(ឃ) និវាសនដ្ឋាន</b>		
និវាសន	៩៨២.៩៦៣	៣.៩៤៩.៥៤៥
អនិវាសន	២៦.១១៦	១០៤.៩៣៤
	<u>១.០០៩.០៧៩</u>	<u>៤.០៥៤.៤៧៩</u>

### ១៣. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
(ង) តាមទំនាក់ទំនង		
សម្ព័ន្ធព្យាទិ (កំណត់សម្គាល់ ២៣(ក))	៤.៥៣៦	១៨.២២៦
ភាគីមិនមែនសម្ព័ន្ធព្យាទិ	១.០០៤.៥៤៣	៤.០៣៦.២៥៣
	<u>១.០០៩.០៧៩</u>	<u>៤.០៥៤.៤៧៩</u>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
(ច) តាមអត្រាការប្រាក់ (ក្នុង ១ ឆ្នាំ):		
ប្រាក់បញ្ញើចរន្ត		0.00%
ប្រាក់បញ្ញើសន្សំ		១,០០% - ១,២៥%
ប្រាក់បញ្ញើមានកាលកំណត់		២,៧៥% - ៣,២៥%

### ១៤. បំណុលផ្សេងៗ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥) (កំណត់ឡើងវិញ)
គណនីត្រូវទូទាត់ទៅសម្ព័ន្ធព្យាទិ (*) (កំណត់សម្គាល់ ២៣(ក))	៤.៨៧០.៦៥៨	១៩.៥៧០.៣០៤	៨៨៣.៦១៤	៣.៥៦៧.១៥០
គណនីបំណុលទូទាត់	-	-	៣៧២.៩៩១	១.៥០៥.៧៦៥
ចំណូលពន្យារ	១.០៩៣.២៤៣	៤.៣៩២.៦៥០	១៧៩.៨២៩	៧២៥.៩៧០
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តបុគ្គលិកបង្ក	៣២១.៥៣០	១.២៩១.៩០៨	៣.១១៦	១២.៥៧៩
ពន្ធបង្កត្រូវទូទាត់	១៨៤.០៩៩	៧៣៩.៧១០	៩.៨៦៧	៣៩.៨៣៣
សំវិធានធនលើសមសភាពក្រៅតារាងតុល្យការ (កំណត់សម្គាល់ ៩(ក,ិ))	៦៦.២៤៣	២៦៦.១៦៤	-	-
បំណុលផ្សេងៗ	<u>៧០២.៣៤៧</u>	<u>២.៨២២.០៣០</u>	<u>១១.០៤២</u>	<u>៤៤.៥៧៦</u>
	<u>៧.២៣៨.១២០</u>	<u>២៩.០៨២.៧៦៦</u>	<u>១.៤៦០.៤៥៩</u>	<u>៥.៨៩៥.៨៧៣</u>

### ១៤. បំណុលផ្សេងៗ (ត)

(\*) ធនាគារ បានចុះលក្ខន្តិកៈជាមួយក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd ក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនដែលទិញអចលនទ្រព្យពីគម្រោងរបស់ក្រុមហ៊ុន។ ធនាគារនឹងធ្វើការទូទាត់សង ទៅតាមគម្រោងអចលនទ្រព្យដែលកាន់កាប់ដោយក្រុមហ៊ុនសម្ព័ន្ធព្យាទិ ដែលពាក់ព័ន្ធរួមមាន ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និង ក្រុមហ៊ុន Xin Tian Jian (Cambodia) Real Estate Development Co.,Ltd ។

### ១៥. ប្រាក់កម្ចីពីភាគទុនិក

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
លោក ចេន ហ្សឺ (កំណត់សម្គាល់ ២៣(ក))	៦៦.០០០.០០០	២៦៥.១៨៨.០០០	៦.០០០.០០០	២៤.២២២.០០០
លោក ហ្គុយ ឆាយ	-	-	៥.០០០.០០០	២០.១៨៥.០០០
	<u>៦៦.០០០.០០០</u>	<u>២៦៥.១៨៨.០០០</u>	<u>១១.០០០.០០០</u>	<u>៤៤.៤០៧.០០០</u>

នៅថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៦ ធនាគារបានចុះកិច្ចសន្យាប្រាក់ពីលោក ចេន ហ្សឺ ដែលជាភាគទុនិករបស់ធនាគារ សម្រាប់ទឹកប្រាក់ចំនួន ៦លានដុល្លារអាមេរិក។ អំឡុងឆ្នាំ២០១៨ ធនាគារបានចុះកិច្ចសន្យាប្រាក់ពី លោក ចេន ហ្សឺ បន្ថែមទៀតនូវទឹកប្រាក់ចំនួន ៥៥លានដុល្លារអាមេរិក។

នៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០១៥ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ធនាគារបានចុះកិច្ចសន្យាប្រាក់ពី លោក ហ្គុយ ឆាយ ដែលជាភាគទុនិកម្នាក់ទៀតរបស់ធនាគារនូវទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក និង ៣លានដុល្លារអាមេរិក។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ្គុយ ឆាយ បានចុះកិច្ចសន្យាទូទាត់ជាមួយ លោក ចេន ហ្សឺ ដោយផ្ទេរប្រាក់កម្ចីទាំងអស់ដែលលោកមាននៅធនាគារទៅ លោក ចេន ហ្សឺ។ អាស្រ័យហេតុនេះប្រាក់កម្ចីសរុប នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ពី លោក ចេន ហ្សឺ មានចំនួន ៦លានដុល្លារអាមេរិក។ ប្រាក់កម្ចីនេះ មិនមានដាក់ទ្រព្យបញ្ចាំ និងមានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ (កំណត់សម្គាល់ ២១)។ សមតុល្យនៃប្រាក់កម្ចីនេះ ត្រូវកំណត់ទូទាត់សងចំនួន ២ដំណាក់កាលនូវទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និង ៣លានដុល្លារអាមេរិក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។



### ១៦. អត្ថប្រយោជន៍និយោជិត

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់សោធននិវត្តន៍	១៧៧.២៥៣	៧១២.២០២
ប្រាក់បំណាច់អតីតភាពការងារ	១០៧.៨៧៥	៤៣៣.៤៤២
	<u>២៨៥.១២៨</u>	<u>១.១៤៥.៦៤៤</u>

មុនថ្ងៃចេញប្រកាសលេខ៤៤៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និយោជិត ទាំងអស់ ដែលបាននឹងកំពុងបម្រើការងារនៅធនាគារលើសពី ២ឆ្នាំ (គិតចាប់ពីថ្ងៃចូលធ្វើការដំបូង) នឹងត្រូវទទួលបានអត្ថប្រយោជន៍ ៨% នៃប្រាក់ខែ នៅពេលនិយោជិតចូលនិវត្តន៍ ឬលាលែងពីការងារ ដែលត្រូវបានស្គាល់ថាជា ប្រាក់សោធននិវត្តន៍។

នៅថ្ងៃចេញប្រកាសខាងលើលក្ខខណ្ឌនៃការទូទាត់ប្រាក់សោធននិវត្តន៍ មិនត្រូវបានតម្រូវឱ្យមានបន្តទៀតឡើយ ហើយធនាគារនឹងចាប់ផ្តើមទូទាត់ប្រាក់សោធននិវត្តន៍ទៅ និយោជិតដែលបម្រើការងារលើសពី ២ឆ្នាំ ជាដំណាក់កាលតាមត្រីមាសនីមួយៗគិតចាប់ពីឆ្នាំ២០១៩ តទៅ។ បន្ថែមពីនេះទៀត ចំពោះនិយោជិត ដែលមិនទាន់គ្រប់រយៈពេលនៃការផ្តល់ប្រាក់សោធននិវត្តន៍ និងនិយោជិតដែលទើបចូលច្នៃចាប់ពីឆ្នាំ២០១៩ នឹងត្រូវទទួលបានការទូទាត់ប្រាក់បំណាច់អតីតភាពការងារផ្អែកតាមសេចក្តីប្រកាសខាងលើ។

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការងារចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់បញ្ចូលរយៈពេលសាកល្បងការងារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឬថ្ងៃ ទី៣១ ខែធ្នូ នឹងទទួលបានប្រាក់បំណាច់អតីតភាពការងារចំនួន ៧,៥ ថ្ងៃ។
- ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ៖ និយោជិតដែលបម្រើការងារក្រោមកិច្ចសន្យាមានថេរវេលាមិនកំណត់ ហើយបម្រើការងារចាប់ពី ១ខែ ដល់ ៦ខែ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹង ៧,៥ ថ្ងៃ ហើយក្នុងករណីបម្រើការងារលើសពី ៦ខែ ប៉ុន្តែតិចជាង ២ឆ្នាំ នឹងទទួលបានប្រាក់បំណាច់ អតីតភាពការងារស្មើនឹង ១៥ថ្ងៃ។

### ១៧. ពន្ធលើប្រាក់ចំណេញ

#### (ក) បំណុលពន្ធអប្បបរមា/បំណុលពន្ធប្រចាំឆ្នាំ

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	៣.៤០២	១៣.៧៣៤	១.៧២៣	៦.៩៥៦
ចំណាយពន្ធលើប្រាក់ចំណេញ	៧៨.៤៦៦	៣១៥.២៧៦	២៣.១៦១	៩៣.៥០១
ពន្ធប្រាក់ចំណេញបានបង់	(៦៩.១៦៨)	(២៧៧.៩១៧)	(២១.៤៨២)	(៨៦.៧២៣)
លម្អៀងការប្តូររូបិយប័ណ្ណ	-	(៦៤)	-	-
នាថ្ងៃទី៣១ ខែធ្នូ	<u>១២.៧០០</u>	<u>៥១.០២៩</u>	<u>៣.៤០២</u>	<u>១៣.៧៣៤</u>

### ១៧. ពន្ធលើប្រាក់ចំណេញ (ត)

#### (ខ) ពន្ធអប្បបរមា/ពន្ធលើប្រាក់ចំណេញ

អនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា (១%នៃផលបរិសុទ្ធ) ។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធជាផ្លូវការ ២០% ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់(ខាត)/ចំណេញមុនដកពន្ធ	(៣.៣០៩.៨១១)	(១៣.២៩៨.៨២០)	១៣៨.០០៥	៥៥៧.១២៧
ពន្ធអប្បបរមា	៧៨.៤៦៦	៣១៥.២៧៦	-	-
	<u>(៣.២៣១.៣៤៥)</u>	<u>(១២.៩៨៣.៥៤៤)</u>	<u>១៣៨.០០៥</u>	<u>៥៥៧.១២៧</u>
ពន្ធគណនាតាមអត្រាពន្ធលើប្រាក់ចំណេញ ២០%	(៦៤៦.២៦៩)	(២.៥៩៦.៧០៩)	២៧.៦០១	១១១.៤២៥
<i>ផលប៉ះពាល់ពន្ធលើ៖</i>				
ចំណាយមិនអាចកាត់កងបាន	២៣២.៣៩៦	៩៣៣.៧៦៧	(៤.៤៤០)	(១៧.៩២៤)
ពន្ធពន្យារជាទ្រព្យសកម្មមិនទទួលស្គាល់	៤១៣.៨៧៣	១.៦៦២.៩៤២	-	-
ពន្ធលើប្រាក់ចំណេញ	<u>-</u>	<u>-</u>	<u>២៣.១៦១</u>	<u>៩៣.៥០១</u>

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធ ជាកម្មវត្ថុនៃការត្រួតពិនិត្យ និងអនុម័តពីអាជ្ញាធរពន្ធដារ។

#### (គ) ពន្ធពន្យារជាទ្រព្យសកម្មមិនទទួលស្គាល់

ពន្ធពន្យារជា ទ្រព្យសកម្មរបស់ធនាគារ មិនត្រូវបានទទួលស្គាល់ ដោយសារពុំមានភាពប្រាកដថានឹងអាចកាត់កងជាមួយពន្ធលើប្រាក់ចំណេញនាពេលអនាគតបាន។

១៨. ដើមទុន

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
បានចុះបញ្ជី បោះផ្សាយ និងបង់ចំនួន ១០.០០០ ភាគហ៊ុន តម្លៃ១.០០០ ដុល្លារអាមេរិកក្នុង ១ភាគហ៊ុន	900.000.000	៤០១.៨០០.០០០	១៥.០០០.០០០	៦០.៥៥៥.០០០

សេចក្តីលម្អិតនៃរចនាសម្ព័ន្ធភាគហ៊ុន មានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ

	២០១៨			២០១៧		
	% ម្ចាស់ភាគហ៊ុន	ចំនួន ភាគហ៊ុន	តម្លៃ ដុល្លារអាមេរិក	% ម្ចាស់ភាគហ៊ុន	ចំនួន ភាគហ៊ុន	តម្លៃ ដុល្លារអាមេរិក
លោក ចេន ហ្សឺ	៩៨,៩	៩៨.៩០០	៩៨.៩០០.០០០	៩២,៦៧	១៣.៩០០	១៣.៩០០.០០០
លោក ហុយ ឆាយ	១,១	១.១០០	១.១០០.០០០	៧,៣៣	១.១០០	១.១០០.០០០
(សមមូលពាន់រៀល – កំណត់សម្គាល់ ៥)	១០០	១០០.០០០	១០០.០០០.០០០	១០០	១៥.០០០	១៥.០០០.០០០
			៤០១.៨០០.០០០			៦០.៥៥៥.០០០

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ភាគទុនិកបាន បន្ថែមដើមទុនចំនួន ៨៥លានដុល្លារអាមេរិក ដើម្បីតម្លឹងដើមទុនធនាគារដល់ ១០០លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយភាគហ៊ុនចំនួន ១០០.០០០ភ្នំ ដែលក្នុងមួយភាគហ៊ុនមានតម្លៃ ១.០០០ដុល្លារអាមេរិក ដើម្បីប្រក្រតយកភាគហ៊ុនពីគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ១ ដំណើរការផ្លាស់ប្តូរនេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ហើយលក្ខន្តិកៈថ្មី របស់ធនាគារ ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

១៩. ចំណូលពីការប្រាក់

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានផ្តល់ដល់អតិថិជន	៦.៣៤៣.៥៣០	២៥.៤៨៨.៣០៤	២.០៩៥.៨០២	៨.៤៦០.៧៥៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	៣៧.០២៥	១៤៨.៧៦៦	-	-
	៦.៣៨០.៥៥៥	២៥.៦៣៧.០៧០	២.០៩៥.៨០២	៨.៤៦០.៧៥៣

២០. ចំណាយលើការប្រាក់

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់អតិថិជន	៧៩២	៣.១៨២	-	-
កម្ចីពីភាគទុនិក (កំណត់សម្គាល់ ២៣(ខ))	៥៦៩.០៩៥	២.២៨៦.៦២៤	-	-
	៥៦៩.៨៨៧	២.២៨៩.៨០៦	-	-

២១. ចំណូលពីប្រតិបត្តិការផ្សេងៗ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលពីការពិន័យ	១៣២.៩០៧	៥៣៤.០២០	៣៣.៤០២	១៣៤.៨៤៤
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	១២៣.៣២០	៤៩៥.៥០០	១៤.១៦១	៥៧.១៦៨
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	១២.២៦៥	៤៩.២៨១	-	-
ផ្សេងៗ	៨១.៤៩៩	៣២៧.៤៦៣	៣៤.៩៣៨	១៤១.០៤៥
	៣៤៩.៩៩១	១.៤០៦.២៦៤	៨២.៥០១	៣៣៣.០៥៧

២២. ចំណាយទូទៅ និងរដ្ឋបាល

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយលើប្រាក់បៀវត្សបុគ្គលិក	៣.៣៦៩.៧៤៥	១៣.៥៣៩.៦៣៥	៩៨២.៧៤១	៣.៩៦៧.៣២៥
ចំណាយលើទីផ្សារ និងការផ្សព្វផ្សាយ	១.០៧៣.៣១៦	៤.៣១២.៥៨៤	៣៦.៥៧៥	១៤៧.៦៥៣
ចំណាយលើការជួល	៦៧០.៤១៤	២.៦៩៣.៧២៤	២០០.៤០២	៨០៩.០២៣
ចំណាយបុគ្គលិកផ្សេងៗ	៥៣៨.២៤១	២.១៦២.៦៥២	៣២.១២៩	១២៩.៧០៥
រំលស់	៤៤៧.៤៥៣	១.៧៩៧.៨៦៧	២៣៨.៣៦១	៩៦២.២៦៤
ការធ្វើដំណើរ	២៨១.៤៤៧	១.១៣០.៨៥៤	៩០.៧១២	៣៦៦.២០៤
កម្រៃរដ្ឋាភិបាល	២១៣.៣៥៨	៨៥៧.២៧២	២៧.៥២៧	១១១.១២៦
គ្រឿងផ្គត់ផ្គង់ការិយាល័យ	១៨២.១៤៨	៧៣១.៨៧១	៧២.៣៥៩	២៩២.១១៣
ចំណាយទំនាក់ទំនង និងការកំសាន្ត	១៤១.៩១៣	៥៧០.២០៦	៥៦.៥០៩	២២៨.១២៧
ទឹកភ្លើង	១១០.១៥៦	៤៤២.៦០៧	៣៥.៣១៩	១៤២.៥៨៣
កម្រៃអ្នកគ្រប់គ្រង (កំណត់សម្គាល់ ២៣(ខ))	៦៥.៥០០	២៦៣.១៧៩	-	-
ចំណាយផ្នែកទំនាក់ទំនង	៧១.៨៩៩	២៨៨.៨៩០	៤៩.៦១៨	២០០.៣០៨
ចំណាយការចូលវិភាគទាន	៥៤.៦៣៨	២១៩.៥៣៥	២១.៣៩៦	៨៦.៣៧៦
សន្តិសុខ និងធានារ៉ាប់រង	៥០.៤១៧	២០២.៥៧៦	៩.០៦៥	៣៦.៥៩៥
កម្រៃអាជ្ញាប័ណ្ណ និងសមាជិកភាព	៤១.៦៨៨	១៦៧.៥០២	២៨.៦៤៥	១១៥.៦៤០
ចំណាយថ្លៃថតចម្លង	១៧.២១៤	៦៩.១៦៦	១២.៥៧៥	៥០.៧៦៥
ជួសជុល និងថែទាំ	១៦.៥៥២	៦៦.៥០៦	៦.០៥៨	២៤.៤៥៦
ខាតបង់លើការលក់ទ្រព្យសកម្ម	-	-	៥.៥២០	២២.២៨៤
ចំណាយផ្សេងៗ	៤១៣.៥៦៦	១.៦៦១.៧០៨	២៧.៤៦៦	១១០.៨៨១
	<u>៧.៧៥៩.៦៦៥</u>	<u>៣១.១៧៨.៣៣៤</u>	<u>១.៩៣២.៩៧៧</u>	<u>៧.៨០៣.៤២៨</u>

២៣. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(ក) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<i>ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ ១៣)</i>				
ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ	<u>៤.៥៣៦</u>	<u>១៨.២២៦</u>	<u>-</u>	<u>-</u>
<i>កម្មវិភាគទុនិក (កំណត់សម្គាល់ ១៥)</i>				
លោក ចេន ហ្សឺ				
កម្ចី	<u>៦៦.០០០.០០០</u>	<u>២៦៥.១៨៨.០០០</u>	<u>៦.០០០.០០០</u>	<u>២៤.២២២.០០០</u>
លោក ហ៊ុយ ឆាយ				
កម្ចី	<u>-</u>	<u>-</u>	<u>៥.០០០.០០០</u>	<u>២០.១៨៥.០០០</u>
<i>ឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាល</i>				
គណនីត្រូវទទួលពីលោក ហ៊ុយ ឆាយ	<u>-</u>	<u>-</u>	<u>១៩២.៨៣១</u>	<u>៧៧៨.៤៥៩</u>
ឥណទានផ្តល់ដល់គណៈគ្រប់គ្រងសំខាន់ៗ	<u>២៦៥.៣០៦</u>	<u>១.០៦៦.០០០</u>	<u>២០៩.៤៩៤</u>	<u>៨៤៥.៧២៧</u>
<i>គណនីត្រូវទូទាត់ទៅសម្ព័ន្ធព្យាបាល (កំណត់សម្គាល់ ១៤)</i>				
Prince Real Estate (Cambodia) Group Co., Ltd	<u>៤.៣៨៦.១៩២</u>	<u>១៧.៦២៣.៧១៩</u>	<u>៨៨៣.៦១៤</u>	<u>៣.៥៦៧.១៥០</u>
Xin Tian Jian (Cambodia) Real Estate Development Co., Ltd	<u>៤៨៤.៤៦៦</u>	<u>១.៩៤៦.៥៨៥</u>	<u>-</u>	<u>-</u>
	<u>៤.៨៧០.៦៥៨</u>	<u>១៩.៥៧០.៣០៤</u>	<u>៨៨៣.៦១៤</u>	<u>៣.៥៦៧.១៥០</u>

(ខ) ប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាបាល

ថ្ងៃទី៣១ ខែធ្នូ

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<i>កម្មវិភាគទុនិក</i>				
ប្រាក់ទទួលបានពីកម្ចី	<u>៥៥.០០០.០០០</u>	<u>២២០.៩៩០.០០០</u>	<u>២.០០០.០០០</u>	<u>៨.០៧៤.០០០</u>
ចំណាយការប្រាក់ (កំណត់សម្គាល់ ២០)	<u>៥៦៩.០៩៥</u>	<u>២.២៨៦.៦២៤</u>	<u>-</u>	<u>-</u>
<i>ការបន្ថែមដើមទុន</i>				
ដើមទុនបន្ថែម	<u>៨៥.០០០.០០០</u>	<u>៣៤១.៥៣០.០០០</u>	<u>១០.០០០.០០០</u>	<u>៤០.៣៧០.០០០</u>
<i>ក្រុមប្រឹក្សាភិបាល និងភាគទុនិក</i>				
កម្រៃពីការគ្រប់គ្រង (កំណត់សម្គាល់ ២២)	<u>៦៥.៥០០</u>	<u>២៦៣.១៧៩</u>	<u>-</u>	<u>-</u>
	<u>៥៨៥.៥៧៣</u>	<u>២.៣៥២.៨៣៣</u>	<u>៥៩.១៣៤</u>	<u>២៣៨.៧២៨</u>

### ២៤. កាតព្វកិច្ចសន្យា និងយថាភាព

#### (ក) ភតិសន្យាឥណទាន

ធនាគារមានកិច្ចសន្យាភតិសន្យាប្រតិបត្តិដែលមិនអាចលុបចោលបាន សម្រាប់ការជួលអគារការិយាល័យរបស់ខ្លួន ដែលបណ្តាលឱ្យមានកាតព្វកិច្ចសន្យា លើការជួលនាពេលអនាគត។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារមានកាតព្វកិច្ចសន្យាដែលមិនអាចលុបចោលបាន ដូចខាងក្រោម៖

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពីមួយឆ្នាំ	១.៣៧១.៣៨៩	៥.៥១០.២៤១	២១៨.៤០០	៨៨១.៦៨១
ចន្លោះពី ១ឆ្នាំ ដល់ ៥ឆ្នាំ	៧.៥៦៥.៦៤០	៣០.៣៩៨.៧៤២	៦៦០.៤៦០	២.៦៦៦.២៧៧
៥ឆ្នាំឡើងទៅ	៤៧៩.៦០០	១.៩២៧.០៣៣	៦៣០.១២៤	២.៥៤៣.៨១១
	<u>៩.៤១៦.៦២៩</u>	<u>៣៧.៨៣៦.០១៦</u>	<u>១.៥០៨.៩៨៤</u>	<u>៦.០៩១.៧៦៩</u>

#### (ខ) ភតិសន្យាមូលធនកម្ម

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មអរូបី	<u>២.៦២៦.៣៣៨</u>	<u>១០.៥៥២.៦២៧</u>	-	-

#### (គ) ភតិសន្យាឥណទាន

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានមិនទាន់បានប្រើប្រាស់	<u>៧.០៧៦.៩០២</u>	<u>២៨.៤៣៤.៩៩៣</u>	-	-

ធនាគារ បានធ្វើសវិធានទៅលើសមតុល្យនេះ ដោយយោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ ប្រ.ក ស្តីពីការអនុវត្ត ប្រកាសស្តីពីចំណាត់ថ្នាក់ឥណទាន និងសវិធានធនលើឱនភាពនៃកម្ពុជា។ សូមមើលកំណត់សម្គាល់លេខ ៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។

### ២៤. កាតព្វកិច្ចសន្យា និងយថាភាព (ត)

#### (យ) យថាភាពលើពន្ធ

ពន្ធត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមាន លក្ខណៈគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយ ផលប៉ះពាល់អាចមានទំហំធំ។

### ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យពីឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ មិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងការប្តូរអត្រាការប្រាក់ក្នុងការគ្រប់គ្រងហានិភ័យ។

#### (ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាតនូវនីតិវិធីបុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀតដែលមិនមែនជាហានិភ័យឥណទានហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។

ហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ភាពសមស្របលើការត្រួតពិនិត្យ និងរាយការណ៍លើសកម្មភាពអាជីវកម្មតាមរយៈបណ្តាអង្គភាពត្រួតពិនិត្យ និងគាំទ្រផ្សេងៗដែលឯកភាពលើអង្គការអាជីវកម្ម ហើយនិងការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខាប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំរាប់អង្គនានា ព្រមទាំងការអនុវត្តតាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន

ធនាគារ មានការប្រឈមនឹងហានិភ័យឥណទាន ដែលជាហានិភ័យដែលភាគីម្ខាងទៀតនៃកិច្ចសន្យាខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា និងធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់ជាងគេសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានភាគច្រើនកើតឡើងពីការផ្តល់ឥណទានជូនអតិថិជន។ សមសភាពក្រៅតារាងតុល្យការ ដូចជាកតិសន្យាឥណទាន ក៏មានហានិភ័យឥណទានដែរ។ ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងដោយគណៈកម្មការឥណទាន។

(i) ការវាស់វែងហានិភ័យឥណទាន

ធនាគារ បានបង្កើតគោលការណ៍ហានិភ័យឥណទានសំខាន់ៗ សម្រាប់ការគ្រប់គ្រងសកម្មភាពហានិភ័យរបស់ធនាគារ។ វិសាលភាពនៃឥណទាន ត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទាន ដែលបានកំណត់ជាផែនការសម្រាប់ផលិតផលឥណទានជាក់លាក់ណាមួយ ឬចង្កោមនៃឥណទាន រួមទាំងទីផ្សារគោលដៅ លក្ខន្តិកៈ កំណត់ត្រាឯកសារ និងនីតិវិធីសម្រាប់ការផ្តល់ និងវាស់វែងផលិតផលឥណទានមួយ។

ធនាគារ ក៏បានធានានូវការបែងចែកតួនាទីយ៉ាងច្បាស់លាស់រវាងអ្នកស្នើសុំឥណទាន អ្នកវាយតម្លៃ និងសិទ្ធិនៃការសម្រេចឥណទាន។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ជ្រាបហានិភ័យ

ធនាគារ ធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅឱ្យឯកត្តជន ឬសហគ្រាសធុនតូច និងមធ្យម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតនិងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលវាត្រូវបានរកឃើញ។ ធនាគារជាតិនៃកម្ពុជា បានកំណត់និយមន័យហានិភ័យធំជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលបានផលជាឯកត្តបុគ្គលដែលលើសពី ១០%នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ៧-០៦-២២៦ ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ធនាគារចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារ ធៀបនឹងអ្នកទទួលបានផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី ៣០០%នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារប្រើប្រាស់គោលនយោបាយ និងការអនុវត្តជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន។ គោលនយោបាយប្រើច្រើនបំផុតក្នុងចំណោមគោលនយោបាយទាំងនេះ គឺការធានាដោយយកវត្ថុបញ្ជាក់ពីអតិថិជនដែលជាការអនុវត្តទូទៅមួយ។ ធនាគារអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ជាក់ ឬការបញ្ជ្រាបហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ជាក់សំខាន់ៗដែលបានធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ជាក់ជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (មានដី អគារ និងទ្រព្យផ្សេងៗ)
- ការដាក់បញ្ចាំនូវទ្រព្យសម្បត្តិអាជីវកម្មផ្សេងៗ ដូចជាដី និងអគារជាដើម និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត។

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(iii) ហានិភ័យឥណទានអតិបរមាដោយមិនគិតវត្ថុបញ្ជាក់ ឬការពង្រឹងឥណទានផ្សេងៗ

តារាងខាងក្រោម គឺជាការបង្ហាញពីហានិភ័យឥណទានអាក្រក់បំផុតនៃហានិភ័យឥណទានដោយមិនគិតវត្ថុបញ្ជាក់ឬការពង្រឹងឥណទានផ្សេងៗទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យ ត្រូវបង្ហាញតាមតម្លៃយោងនៃទ្រព្យសកម្មទាំងនោះ។ សម្រាប់កតិសន្យាឥណទាន ការប្រឈមនឹងហានិភ័យឥណទានអតិបរមា ត្រូវបង្ហាញទាំងស្រុងនៃសមតុល្យឥណទានដែលអាចប្រមូលបានមកវិញ។

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា(មិនរួមបញ្ចូលប្រាក់បញ្ញើ តម្កល់តាមច្បាប់)	៤.៩៥៣.២៤១	១៩.៩០២.១២២	៨៥៨	៣.៤៦៤
សមតុល្យនៅធនាគារនានា	៣០.០៥៨.៤៣៨	១២០.៧៧៤.៨០៤	៦.២០០.៩២៤	២៥.០៣៣.១៣០
ឥណទានផ្តល់ដល់អតិថិជន	១១៤.២១២.៤៣៤	៤៥៨.៩០៥.៥៦០	១៨.៩៧១.៣០១	៧៦.៥៨៧.១៤២
ទ្រព្យសកម្មផ្សេងៗ	៣.១៥២.៨៦៩	១២.៦៦៨.២២៨	១៨៦.៣១៥	៧៥២.១៥៤
	<u>១៥២.៣៧៦.៩៨២</u>	<u>៦១២.២៥០.៧១៤</u>	<u>២៥.៣៥៩.៣៩៨</u>	<u>១០២.៣៧៥.៨៩០</u>

ថ្ងៃទី៣១ ខែធ្នូ

ធនាគារ ដាក់ប្រាក់បញ្ញើរយៈពេលខ្លីលើសពីលទ្ធភាពសាច់ប្រាក់ងាយស្រួលជាមួយធនាគារនានា ដែលអាចនាំឱ្យភាគីម្ខាងទៀតមានការប្រឈមនឹងហានិភ័យ។ ធនាគារ ធ្វើការគ្រប់គ្រងការប្រឈមនឹងហានិភ័យនេះ ដោយការវិភាគលើលទ្ធភាពរបស់សមភាគី កម្រិតការដាក់ប្រាក់បញ្ញើ និងបែងចែកការដាក់ប្រាក់បញ្ញើទៅធនាគារដទៃទៀត។

សមសភាពក្រៅតារាងតុល្យការ៖

សេចក្តីលម្អិតនៃការប្រឈមនឹងហានិភ័យឥណទានលើសមសភាពក្រៅតារាងតុល្យការ ត្រូវបានបង្ហាញនៅកំណត់សម្គាល់២៤ កាតព្វកិច្ចសន្យា និងយថាភាព។

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(iv) ការបង្ហាញហានិភ័យឥណទាន

ហានិភ័យឥណទានអតិបរមាដោយមិនគិតត្រូវបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ។

	២០១៨		២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់	១១២.៩២១.០៧៤	៤៥៣.៧១៦.៨៧៥	១៨.៧០០.៩២៦	៧៥.៤៩៥.៦៣៨
ឥណទានផ្តល់ដល់អតិថិជនហួសកាលកំណត់ តែមិនខាតបង់	៥៤០.៥២៣	២.១៧១.៨២១	-	-
ឥណទានខាតបង់តាមតម្លៃទោល	៧៥០.៨៣៧	៣.០១៦.៨៦៤	២៧០.៣៧៥	១.០៩១.៥០៤
ឥណទានផ្តល់ដល់អតិថិជន - ដុល	<u>១១៤.២១២.៤៣៤</u>	<u>៤៥៨.៩០៥.៥៦០</u>	<u>១៨.៩៧១.៣០១</u>	<u>៧៦.៥៨៧.១៤២</u>
<b>ជំរក៖</b>				
សំវិធានធនលើការខាតបង់ ឥណទានផ្តល់ដល់អតិថិជន	(១.៤៩៨.៥២៣)	(៦.០២១.០៦៥)	(២៦៨.១២២)	(១.០៨២.៤០៨)
កម្រៃឥណទានមិនទាន់រំលស់	<u>(១.០៩៣.២៤៣)</u>	<u>(៤.៣៩២.៦៥០)</u>	<u>(១៧៩.៨២៩)</u>	<u>(៧២៥.៩៧០)</u>
ឥណទានផ្តល់ដល់អតិថិជន	<u>១១១.៦២០.៦៦៨</u>	<u>៤៤៨.៤៩១.៨៤៥</u>	<u>១៨.៥២៣.៣៥០</u>	<u>៧៤.៧៧៨.៧៦៤</u>

ឥណទានផ្តល់ដល់អតិថិជនខាតបង់

ឥណទានផ្តល់ដល់អតិថិជនខាតបង់ គឺជាឥណទានផ្តល់ដល់អតិថិជន ដែលធនាគារកំណត់ និងរំពឹងថា មិនអាចប្រមូលបានមកវិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាឥណទានផ្តល់ដល់អតិថិជន។ អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី ៣០ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និង ៩០ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។ សំវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្លី។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ ជាឥណទាន និងបុរេប្រទានដែលកិច្ចសន្យាទូទាត់ សងហួសកាលកំណត់លើសពី ១៥ថ្ងៃ តែតិចជាង ៣១ ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី និងលើសពី ៣០ថ្ងៃ តែតិចជាង ៩០ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវបានចាត់ថ្នាក់ជាឥណទានឃ្លាំមើល ហើយត្រូវធ្វើសំវិធានធនតាមអត្រា ៣%។

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(iv) ការបង្ហាញហានិភ័យឥណទាន (ត)

ឥណទានរៀបចំឡើងវិញ

ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សងដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម។ ឥណទានដែលនឹងត្រូវរៀបចំឡើងវិញត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់របស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថភាពសងប្រាក់ស្តង់ដារ និងប្រុងប្រយ័ត្ន។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើម ដោយមិនគិតពីដំណើរការល្អបន្តបន្ទាប់ពីការរៀបចំជាថ្មីឡើយ។ ការចាត់ថ្នាក់នេះមិនត្រូវធ្វើបន្តនោះឡើយលុះត្រាតែការប្រាក់ និងប្រាក់ដើមមិនត្រូវបានសងមកវិញក្នុងអំឡុង ៣គ្រាសងរំលស់ និងក្នុងរយៈពេលមិនតិចជាង ៣ខែ។

គោលនយោបាយលុបចោលនូវឥណទានផ្តល់ដល់អតិថិជន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវលុបឥណទានផ្តល់ដល់អតិថិជន ឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួននៅពេលដែលធនាគារបាត់បង់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូល មិនអាចប្រមូលមកវិញបាន ឬគ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញទេ។

ទ្រព្យបញ្ចាំ

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ធានានូវឥណទានផ្តល់ដល់អតិថិជន។ ការប៉ាន់ស្មាននូវតម្លៃសមស្របគឺផ្អែកតាមការវាយតម្លៃទ្រព្យបញ្ចាំប្រចាំឆ្នាំ។

នៅក្នុងការិយបរិច្ឆេទ ធនាគារមិនបានរឹបអូសទ្រព្យសម្បត្តិមិនមែនហិរញ្ញវត្ថុដែលបានដាក់បញ្ចាំនោះទេ។

(v) ការប្រមូលផ្តុំហានិភ័យរបស់ទ្រព្យសម្បត្តិហិរញ្ញវត្ថុតាមរយៈការប្រឈមនឹងហានិភ័យឥណទាន

ការប្រមូលផ្តុំកើតមានឡើងនៅពេលដែលអ្នកខ្ចីប្រកបអាជីវកម្មស្រដៀងគ្នា ឬនៅក្នុងតំបន់ភូមិសាស្ត្រដូចគ្នា ឬមានស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចនាំមានផលប៉ះពាល់ស្រដៀងគ្នាទៅលើលទ្ធភាពក្នុងការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា តាមរយៈការផ្លាស់ប្តូរនៃសេដ្ឋកិច្ចនយោបាយ ឬលក្ខខណ្ឌផ្សេងទៀត។ ការប្រមូលផ្តុំនៃបង្ហាញពីបម្រែបម្រួលនៃប្រតិបត្តិការរបស់ធនាគាររហូតដល់ការអភិវឌ្ឍ។

(vi) សមតុល្យនៅធនាគារនានា

ធនាគារដាក់ប្រាក់បញ្ញើរយៈពេលខ្លីលើសពីលទ្ធភាពសាច់ប្រាក់ងាយស្រួលជាមួយធនាគារនានា ដែលអាចនាំឱ្យភាគីម្ខាងទៀតមានការប្រឈមនឹងហានិភ័យ។ ធនាគារ ធ្វើការគ្រប់គ្រងការប្រឈមនឹងហានិភ័យនេះ ដោយការវិភាគលើលទ្ធភាពរបស់សមភាគី កម្រិតការដាក់ប្រាក់បញ្ញើ និងបែងចែកការដាក់ប្រាក់បញ្ញើទៅធនាគារដទៃទៀត។

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### (ត) ហានិភ័យទីផ្សារ

ធនាគារប្រឈមនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរទឹកប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។

ហានិភ័យទីផ្សារ កើតឡើងមកពីស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផល មូលធន ដែលប្រឈមនឹងចលនាទីផ្សារដាក់លាក់ និងទូទៅ និងការផ្លាស់ប្តូរក្នុងកម្រិតងាយនៃអត្រា ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការរីកសាយភាយឥណទាន អត្រារូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instrument) ដូចជា កិច្ចសន្យារូបិយប័ណ្ណ (foreign exchange contract) និងការផ្តោះប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

#### (i) ហានិភ័យរូបិយប័ណ្ណបរទេស

ធនាគារ ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណផ្សេងៗ ហេតុនេះធនាគារមានហានិភ័យការប្តូររូបិយប័ណ្ណបរទេស ជាពិសេសលើប្រតិបត្តិការប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។

ហានិភ័យនៃការប្តូររូបិយប័ណ្ណ កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលជាប្រិយប័ណ្ណមិនមែនជាប្រិយប័ណ្ណមុខងាររបស់ធនាគារ។

គណៈគ្រប់គ្រង ត្រួតពិនិត្យហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសតាមរយៈការពិនិត្យលើហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស ដោយប្រើប្រាស់អត្រាហានិភ័យកំណត់ដោយធនាគារជាតិនៃកម្ពុជា ២០%នៃមូលនិធិផ្ទាល់។

នៅការិយាល័យច្នៃទំនាក់ទំនងតុល្យការនេះ សមតុល្យទ្រព្យសកម្ម និងបំណុលដែលជាប្រិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក មិនមានចំនួនច្រើននោះទេ។ ដូចនេះការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ។

#### (ii) ហានិភ័យកម្លៃ

ធនាគារ គឺមិនបានប៉ះពាល់នឹងហានិភ័យនៃតម្លៃមូលបត្រទេ ដោយសារតែធនាគារមិនបានកាន់កាប់ចំណាត់ថ្នាក់ការវិនិយោគណាមួយលើតារាងតុល្យការដូចទីផ្សារមូលបត្រទេ។

#### (iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅដល់ការប្រែប្រួលនៅក្នុងការប្រាក់សុទ្ធដែលជាលទ្ធផលនៃការផ្លាស់ប្តូរនៅក្នុងកម្រិតនៃអត្រាការប្រាក់ និងការផ្លាស់ប្តូរសមាសភាពនៃទ្រព្យសម្បត្តិ និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យផលចំណេញនៃការវិនិយោគ តម្លៃទីផ្សារតម្លៃមូលនិធិ និងការវិភាគគុណភាពបញ្ចេញអត្រាការប្រាក់។ ការថយចុះជាសក្តានុពល នៅក្នុងចំណូលការប្រាក់សុទ្ធពីការផ្លាស់ប្តូរនូវអត្រាការប្រាក់ត្រូវបានត្រួតពិនិត្យជាមួយនឹងកម្រិតហានិភ័យដែលបានកំណត់។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារបានបង្ហាញដូចខាងក្រោម៖

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### (ត) ហានិភ័យទីផ្សារ

#### (iii) ហានិភ័យអត្រាការប្រាក់ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	រហូតដល់ ១ ខែ ដុល្លារអាមេរិក	១ - ៣ ខែ ដុល្លារអាមេរិក	៣ - ១២ ខែ ដុល្លារអាមេរិក	១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១.០៦៤.៩៧៥	១.០៦៤.៩៧៥
សមតុល្យនៅធនាគារជាតិ	-	-	-	-	-	១៥.៤៣៩.៤៦៣	១៥.៤៣៩.៤៦៣
សមតុល្យនៅធនាគារនានា	-	-	-	-	-	៣០.០៥៥.៤៣៨	៣០.០៥៥.៤៣៨
គណនីទាញផ្តល់ដល់អតិថិជន	១.៩០៩.៧៣១	៥.៥៥១.១៨២	៨.០៥៩.៤៥៦	៤២.៤៥១.០៦៣	៥៥.៥៤០.៦០២	-	១១៤.២១២.៤៣៤
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៣.១៥២.៤៦៩	៣.១៥២.៤៦៩
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើរបស់អតិថិជន	១.០០៨.៤៧៩	១៦០	៤០	-	-	-	១.០០៩.០៧៩
កម្ចីភាគទុនិក	-	-	៦៦.០០០.០០០	-	-	-	៦៦.០០០.០០០
បំណុលផ្សេងៗ	១.០០៨.៤៧៩	១៦០	៦៦.០០០.០៤០	-	-	៦.៩៨៧.៧៧៨	៧៣.៩៩៦.៤៥៧
គន្លឹកបញ្ជាចេញការប្រាក់- ដុល្លារអាមេរិក	៩០០.៤៥២	៥.៨៥១.០២២	(៥៧.៩៤០.១៤៤)	៤២.៤៥១.០៦៣	៥៥.៥៤០.៦០២	៤៣.១២៧.៩៦៧	៩០.៣៣១.៣២២
សមមូលពាន់រៀល (កំណត់សម្គាល់ ៥)	៣.៦១៩.៦២៣	២៣.៥០៩.៤០៦	(២៣២.៨០៣.៦៥៩)	១៧២.១៧៥.៥៧១	២២៣.១៦២.១៣៩	១៧៣.២៨៨.១៧១	៣៦២.៩៥១.២៥១

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

រហូតដល់ ១ ខែ ដុល្លារអាមេរិក	១ - ៣ ខែ ដុល្លារអាមេរិក	៣ - ១២ ខែ ដុល្លារអាមេរិក	១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០១៧						
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	៦៧.០៦៤	៦៧.០៦៤
សមតុល្យនៅធនាគារជាតិ	-	-	-	-	៧៥០.៨៥៨	៧៥០.៨៥៨
សមតុល្យនៅធនាគារនានា	-	-	-	-	៦.២០០.៩២៤	៦.២០០.៩២៤
ឥណទានផ្តល់ដល់អតិថិជន	៥០.១២៥	១.៣៩៧.១១៧	៤.៥៦៤.៦១៣	១២.៩៥៩.៤៤៦	-	១៨.៩៧១.៣០១
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	១៨៦.៣១៥	១៨៦.៣១៥
<b>បំណុលហិរញ្ញវត្ថុ</b>						
កម្ចីពីភាគទុនិក	-	-	-	-	១១.០០០.០០០	១១.០០០.០០០
បំណុលផ្សេងៗ	-	-	-	-	១.៤៥០.៥៩៣	១.៤៥០.៥៩៣
គ្រួសារត្រូវប្រាក់- ដុល្លារអាមេរិក	៥០.១២៥	១.៣៩៧.១១៧	៤.៥៦៤.៦១៣	១២.៩៥៩.៤៤៦	(៥.២៤៥.៤៣២)	១៣.៧២៥.៨៦៩
<b>សមមូលពាន់រៀល (កំណត់សម្គាល់ ៥)</b>	២០២.៣៥៥	៥.៦៤០.១៦១	១៨.៤២៧.៣៤៣	៥២.៣១៧.២៨៣	(២១.១៧៥.៨០៩)	៥៥.៤១១.៣៣៣

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគរំញោចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ថេរ

ធនាគារ មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាពលំអៀងត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ហិរញ្ញវត្ថុនាចុងកាលបរិច្ឆេទនោះដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទ ពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ។

ការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ

ធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ។ ដូច្នេះការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ។

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សង ចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលអាចបណ្តាលមកពីការដកប្រាក់របស់អ្នកផ្ញើ។ ជាលទ្ធផលធ្វើឱ្យខាតខានមិនអាចបំពេញកាតព្វកិច្ចសងបំណុលឱ្យម្ចាស់ប្រាក់បញ្ញើ និងមិនអាចផ្តល់ប្រាក់កម្ចី។

(i) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

អ្នកគ្រប់គ្រង តាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល។ ការតាមដាន និងការវាយការណ៍ប្រចាំថ្ងៃនៃស្ថានភាពសាច់ប្រាក់ និងគម្រោងសម្រាប់កាលបរិច្ឆេទបន្ទាប់ គឺជាការិយបរិច្ឆេទសំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ អ្នកគ្រប់គ្រងតាមដានបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើ និងគម្រោងដកប្រាក់របស់ពួកគេ។

(ii) មធ្យោបាយស្វែងរកមូលធន

ប្រភពចម្បងនៃសាច់ប្រាក់ងាយស្រួលរបស់ធនាគារ គឺបានមកពីដើមទុនរបស់ភាគទុនិក ប្រាក់កម្ចី និងប្រាក់បញ្ញើពីអតិថិជន។ ប្រភពនៃសាច់ប្រាក់ងាយស្រួលត្រូវ បានពិនិត្យយ៉ាងទៀតទាត់ តាមរយៈការពិនិត្យលើកាលកំណត់របស់ប្រាក់បញ្ញើមានកាលកំណត់ អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំរបស់អ្នកគ្រប់គ្រង។

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់

តារាងនៅទំព័របន្ទាប់នេះ បង្ហាញពីលំហូរទឹកប្រាក់ដែលត្រូវបង់របស់ធនាគារ ដែលមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ ដូចមានកាលកំណត់តាមកិច្ចសន្យា ដែលនៅសល់នៅថ្ងៃការិយបរិច្ឆេទ។ ចំនួនទឹកប្រាក់ ដែលបានបង្ហាញនៅក្នុងតារាង គឺជាលំហូរទឹកប្រាក់ ដែលមិនបញ្ចុះតម្លៃតាមកិច្ចសន្យា ខណៈដែលធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់តាមលំហូរសាច់ប្រាក់ដែលមិនបញ្ចុះតម្លៃដែលរំពឹងទុក។



២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(iii) មិនមែនទស្សន៍លម្អិតប្រាក់ (ត)

២០១៨	រហូតដល់ ១ ខែ ដុល្លារអាមេរិក	១ - ៣ ខែ ដុល្លារអាមេរិក	៣ - ១២ ខែ ដុល្លារអាមេរិក	១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១.០៦៤.៩៧៥	១.០៦៤.៩៧៥
សមតុល្យធនាគារជាតិ (មិនរួមបញ្ចូល ប្រាក់តម្កល់ដើមទុន)	-	-	-	-	-	៤.៩៥៣.២៤១	៤.៩៥៣.២៤១
សមតុល្យធនាគារនានា	៩.០៥៥.០៥០	-	-	-	-	២១.០០៣.៣៨៨	៣០.០៥៨.៤៣៨
ឥណទាន ផ្តល់ដល់អតិថិជន	១.៩០៩.៧៣១	៥.៨៥១.១៨២	៤.០៥៩.៨៥៦	៤២.៨៥១.០៦៣	៥៥.៥៤០.៦០២	-	១១៤.២១២.៤៣៤
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៣.១៥២.៨៦៩	៣.១៥២.៨៦៩
<b>ចំណូលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើសម្រាប់អតិថិជន	១.០០៤.៨៧៩	១៦០	៤០	-	-	-	១.០០៩.០៧៩
កម្ចីពីភាគទុនិក	-	-	៦៦.០០០.០០០	-	-	-	៦៦.០០០.០០០
បំណុលផ្សេងៗ	១.០០៤.៨៧៩	១៦០	៦៦.០០០.០៤០	-	-	៦.៩៨៧.៧៧៨	៧៣.៩៩៦.៨៥៧
គន្លងតម្លៃប្រាក់ប្រាក់- ដុល្លារអាមេរិក	៩.៩៥៩.៩០២	៥.៨៥១.០២២	(៥៧.៩៤០.១៨៤)	៤២.៨៥១.០៦៣	៥៥.៥៤០.៦០២	២៣.១៨៦.៦៥៥	៧៩.៤៤៥.១០០
សមមូលពាន់រៀល (កំណត់សម្គាល់ ៥)	៤០.០០២.៨១៤	២៣.៥០៩.៤០៦	(២៣២.៨០៣.៦៥៩)	១៧២.១៧៥.៥៧១	២២៣.១៦២.១៣៩	៩៣.១៦៤.១៤១	៣១៩.២១០.៤១២

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(iii) មិនមែនទស្សន៍លម្អិតប្រាក់ (ត)

២០១៧	រហូតដល់ ១ ខែ ដុល្លារអាមេរិក	១ - ៣ ខែ ដុល្លារអាមេរិក	៣ - ១២ ខែ ដុល្លារអាមេរិក	១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៦៧.០៦៤	៦៧.០៦៤
សមតុល្យធនាគារជាតិ (មិនរួមបញ្ចូល ប្រាក់តម្កល់ដើមទុន)	-	-	-	-	-	៤៥៨	៤៥៨
សមតុល្យធនាគារនានា	៦.១៩៤.៤១០	-	-	-	-	២.១១៤	៦.២០០.៥២៤
ឥណទាន ផ្តល់ដល់អតិថិជន	៥០.១២៥	-	១.៣៩៧.១១៧	៤.៥៦៤.៦១៣	១២.៩៥៩.៤៤៦	-	១៨.៩៧១.៣០១
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១៨៦.៣១៥	១៨៦.៣១៥
<b>ចំណូលហិរញ្ញវត្ថុ</b>							
កម្ចីពីភាគទុនិក	-	-	១.៣៩៧.១១៧	-	-	២៥៦.៣៤១	២.៧៥០.៤៦៤
បំណុលផ្សេងៗ	-	-	-	-	-	-	-
គន្លងតម្លៃប្រាក់ប្រាក់- ដុល្លារអាមេរិក	៦.២៤៤.៩៣៥	-	១.៣៩៧.១១៧	៤.៥៦៤.៦១៣	១២.៩៥៩.៤៤៦	(១២.១៩៤.២៤២)	១២.៩៧៥.៤៦៩
សមមូលពាន់រៀល (កំណត់សម្គាល់ ៥)	២៥.២២៦.៩៥១	-	៥.៦៤០.១៦១	១៤.៤២៧.៣៤៣	៥២.៣១៧.២៨៤	(៤៩.២២៤.១៥៥)	៥២.៣៧៣.៥៤៤

## ២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### (ង) ការគ្រប់គ្រងដើមទុន

#### (i) បទបញ្ញត្តិដើមទុន

វត្តមានរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងតារាងតុល្យការ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា តម្រូវគ្រប់ស្ថាប័នធនាគារឱ្យបំពេញនូវ (i) តម្រូវការដើមទុនចុះបញ្ជីអប្បបរមា និង (ii) អនុលោមតាម អនុបាតសាធនភាពអនុបាតសាច់ប្រាក់ងាយស្រួល និងតម្រូវការផ្សេងៗទៀត។

#### (ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

### (ច) តម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាបំណុលត្រូវទូទាត់តាមរយៈប្រតិបត្តិការក្នុងលក្ខខណ្ឌមិនមែនសម្ព័ន្ធភាព (arms-length-basis)។ ដោយសារ មិនមានតម្លៃទីផ្សារដែលអាចបញ្ជាក់បាន ហើយតម្លៃទីផ្សារមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយភាគធំរបស់ធនាគារ។ តម្លៃសមស្រប មិនត្រូវបានបង្ហាញឡើយ។

## ព័ត៌មានទំនាក់ទំនងសាជីវកម្ម

### ទីស្នាក់ការចុះបញ្ជី

ផ្ទះលេខ ១៧៥CD មហាវិថីម៉ៅសែទុង ភូមិ ៥ សង្កាត់ ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេស កម្ពុជា។

### អ៊ីមែល

info@princebank.com.kh

### លេខទូរស័ព្ទ


+855-23-99-11-68 ឬ 1800-20-8888 (ឥតគិតថ្លៃ)


### គេហទំព័រ

www.princebank.com.kh

### ហ្វេសប៊ុក

Prince Bank Plc.





## ទំនាក់ទំនងមកកាន់ធនាគារ ព្រីនស៍

ទូរស័ព្ទ៖ +855-23-99-11-68 ឬ 1800-20-8888 (ឥតគិតថ្លៃ)

អ៊ីមែល៖ [info@princebank.com.kh](mailto:info@princebank.com.kh)

គេហទំព័រ៖ [www.princebank.com.kh](http://www.princebank.com.kh)

ទីស្នាក់ការកណ្តាល៖ ផ្ទះលេខ ១៧៥CD មហាវិថីម៉ៅសែន ភូមិ ៥  
សង្កាត់ទួលស្វាយ ព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ